



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of law and Economics

សារណាបញ្ចប់ការសិក្សា

ការជួញដូរមូលបត្រកម្ពុជា និងមូលបត្រ បំណុល នៅផ្សារមូលបត្រកម្ពុជា

ស្រាវជ្រាវពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤ ដល់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៤

រៀបចំឡើងដោយ៖

និស្សិតឈ្មោះ៖ លោក មុនីន្ទ ភារម្យ
កញ្ញា ស៊ីម ស្រីពៅ

ណែនាំដោយ៖

លោកស្រី ហេង ប័ន្ទមូលីន

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០២០
សរសេរសារណា ២០២៤



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of law and Economics

សារណាបញ្ចប់ការសិក្សា

ការជួញដូរមូលបត្រកម្ពុជា និងមូលបត្រ បំណុល នៅផ្សារមូលបត្រកម្ពុជា

ស្រាវជ្រាវពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤ ដល់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៤

រៀបចំឡើងដោយ៖

និស្សិតឈ្មោះ៖ លោក **មុនីន្ទ ភារម្យ**
កញ្ញា **ស៊ីម ស្រីពៅ**

ណែនាំដោយ៖

លោកស្រី **ហេង ច័ន្ទមូលីន**

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ
ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា ២០២០
សរសេរសារណា ២០២៤

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំឈ្មោះ **មុនិន្ទ ភារម្យ** និង **ស៊ីម ស្រីពៅ** ជានិស្សិតថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី៤ ជំនាន់ទី១៧ ក្រុម១ ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមថ្លែងអំណរគុណ និងការរកិច្ចយ៉ាងជ្រាលជ្រៅចំពោះ៖

- ❖ **លោកឪពុក** និង **អ្នកម្តាយ** ជាអ្នកមានគុណរបស់យើងខ្ញុំទាំងពីរ ដែលលោកបានផ្តល់កំណើត ព្រមទាំងបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅ ព្រមទាំងជួយទំនុកបម្រុង ឧបត្ថម្ភគាំពារសព្វគ្រប់បែបយ៉ាង ទាំងផ្នែកស្មារតី និងហិរញ្ញវត្ថុ តាំងពីកុមារភាពរហូតមកដល់ពេលនេះ ដោយជំនះនូវរាល់ឧបសគ្គដែលបានកើតមាន ដោយមិនគិតពីការនឿយហត់ឡើយ។
- ❖ ឯកឧត្តមបណ្ឌិត **លុយ បន្ទីរ្យា** សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោក លោកស្រី ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គ្រប់មហាវិទ្យាល័យ លោក លោកស្រីប្រធាន អនុប្រធាន គ្រប់ដេប៉ាតឺម៉ង់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីសាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់ដំបូន្មានល្អៗ និងបង្ហាត់បង្រៀនយើងខ្ញុំ ដោយយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត។
- ❖ លោកស្រីសាស្ត្រាចារ្យ **ហេង ច័ន្ទមូលីន** ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្ហាត់បង្ហាញ ផ្តល់នូវដំបូន្មាន និងវិធីសាស្ត្រល្អៗ ក្នុងការសរសេរសរណាបញ្ចប់ការសិក្សានេះ ឲ្យមានភាពល្អប្រសើរ និងមានខ្លឹមសារ។
- ❖ មិត្តរួមថ្នាក់ **B4B1** ដែលបានផ្តល់គំនិត យោបល់ព្រមទាំងការលើកទឹកចិត្តដល់យើងខ្ញុំ។
ជាទីបញ្ចប់យើងខ្ញុំសូមជូនពរ លោកអ្នកមានគុណទាំងអស់ខាងលើ សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។

អារម្ភកថា

យើងខ្ញុំសូមសម្តែងការគោរពអរគុណ និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលយើងខ្ញុំទទួលបានឱកាសដ៏ថ្លៃថ្លានេះ ក្នុងការរៀបចំសរសេរចងក្រងនូវសៀវភៅមួយក្បាលនេះ និងរៀបចំដោយយកចិត្តទុកដាក់បំផុត។ ថ្វីត្បិតតែការយល់ដឹងរបស់យើងខ្ញុំ ទៅលើវិស័យនេះ មិនទាន់ឆ្លើយតបបានទាំងស្រុង ចំពោះតម្រូវការរបស់និស្សិត ដែលកំពុងបន្តការសិក្សាស្រាវជ្រាវ ផ្នែកធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ និងសាធារណៈជន ជាពិសេសវិនិយោគិន ដែលមានចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។ ប៉ុន្តែយើងខ្ញុំនឹងព្យាយាមលម្អិតឱ្យបានតាម ដែលយើងខ្ញុំអាចធ្វើបាន។ សារណានេះ គឺសិក្សាលើប្រធានបទ **ការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា**។ ចំពោះទិន្នន័យ និងពាក្យពេចន៍ ដែលយើងខ្ញុំបានលើកយកមកធ្វើការបកស្រាយនៅក្នុងកិច្ចការមួយនេះ កើតចេញពីគម្រូ និងខ្លឹមសារមេរៀន ដែលយើងខ្ញុំបានយល់ដឹងតិចតួច រួមផ្សំនឹងគំនិតដ៏មានតម្លៃរបស់អ្នកគ្រូ លោកគ្រូបានណែនាំ ព្រមទាំងឯកសារសារណា របស់រៀបចំក្នុងក្នុងឆ្នាំកន្លងមក។ ជាពិសេស អ្នកគ្រូ **ហេង ច័ន្ទបូលីន** អ្នកគ្រូបានយកចិត្តទុកដាក់ ការបង្ហាត់បង្ហាញយើងខ្ញុំយ៉ាងយកចិត្តទុកដាក់ ដើម្បីបានស្រង់នូវចំណេះដឹងក្នុងវិស័យមូលបត្រនេះ។ ដោយសារតែយើងខ្ញុំ មានភាពភ្លេងខ្លីនៅក្នុងវិស័យមូលបត្រ ព្រមទាំងកម្រិតនៃការយល់ដឹងនៅពុំទាន់ល្អប្រសើរនៅឡើយ យើងខ្ញុំជឿជាក់ថា រាល់ការសរសេរ និងវិភាគលើខ្លឹមសារ នៅពុំទាន់ពេញលេញ ឬមានកំហុសឆ្គងដោយប្រការណាមួយ ដូច្នេះឆ្លៀតឱកាសនេះ យើងខ្ញុំសូមការយោគយល់អធ្យាស្រ័យ ពីសំណាក់បងប្អូននិស្សិត ជាពិសេសអ្នកគ្រូ លោកគ្រូដែលលោកខិតខំណែនាំ និងកែលម្អយើងខ្ញុំកន្លងមក។ ប្រធានបទនេះពិតមែនតែមានជួបជាការលំបាកមួយចំនួន ចំពោះយើងខ្ញុំទាំងអស់គ្នាក៏ពិតមែន ប៉ុន្តែយើងខ្ញុំបានខិតខំធ្វើការសិក្សាស្រាវជ្រាវ ព្យាយាមស្រង់យកនៅចំណុចសំខាន់ៗ ដែលសមស្របជាមួយនឹងខ្លឹមសាររបស់ប្រធានបទ ដោយយោងតាមខ្លឹមសារ មេរៀនដែលលោកគ្រូ ធ្លាប់បានបង្ហាត់បង្រៀនដល់យើងខ្ញុំទាំងអស់គ្នាពេលកន្លងមកផងដែរ។

កិច្ចការមួយនេះយើងខ្ញុំបង្កើតឡើងក្នុងគោលបំណង ផ្តល់អត្ថប្រយោជន៍ដល់មិត្តនិស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងឡាយ ដែលមានបំណងចង់សិក្សាស្វែងយល់ អំពីការជួញដូរមូលបត្រកម្មសិទ្ធិ និងបំណុលនៅកម្ពុជា ដែលមានតួអង្គពាក់ព័ន្ធ ក្រុមហ៊ុនចុះបញ្ជី ដំណើរការជួញដូរ នីតិវិធី លក្ខខណ្ឌតម្រូវ ក៏ដូចជាវិធានប្រតិបត្តិការទីផ្សារនៅក្នុងផ្សារមូលបត្រ។ យើងខ្ញុំជឿជាក់ថាប្រាកដជាមាន កំហុសខុសឆ្គងរំលងចន្លោះនូវអក្ខរាវិរុទ្ធ ពាក្យពេចន៍ផ្សេងៗជាក់ជាពុំខាន ដោយហេតុតែចំណេះដឹងរបស់យើងខ្ញុំ នៅមិនទាន់ទូលំទូលាយនៅក្នុងវិស័យមូលបត្រនេះ ក្នុងការរៀបចំចងក្រងអត្ថបទនេះឡើង ហេតុនេះយើងខ្ញុំសូមអភ័យទោសរាល់កំហុសដោយអចេតនាទាំងអស់នោះ។

ជាចុងក្រោយយើងខ្ញុំទាំងពីរនាក់ សង្ឃឹមថាអត្ថបទមួយនេះ អាចជួយសម្រួលដល់អ្នកសិក្សារបស់និស្សិតជំនាន់ក្រោយៗ ទុកជាពុទ្ធិក្នុងការវិភាគ និងរៀនសូត្របន្តទៀត ព្រមទាំងសូមគោរពជូនដល់លោកគ្រូ អ្នកគ្រូ និងមិត្តអ្នកអានទាំងអស់គ្នា សូមសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងមានសុខភាពមាំមួនជានិច្ចនិរន្តរ៍។ សូមអរគុណ!!

មាតិកា

បញ្ជីរូបភាព	vi
បញ្ជីតារាង.....	vii
បញ្ជីក្រាប.....	ix

សេចក្តីផ្តើម

១. លំនាំបញ្ហានៃការស្រាវជ្រាវ	១
២. ចំណោទបញ្ហានៃការស្រាវជ្រាវ	២
៣. គោលបំណងនៃការស្រាវជ្រាវ	២
៤. ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	៣
៥. វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
៦. សារៈសំខាន់នៃការស្រាវជ្រាវ	៤
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី១ រំលឹកទ្រឹស្តី

១.១. មូលបត្រ	៦
១.១.១ និយមន័យមូលបត្រ	៦
១.១.២.ប្រភេទនៃមូលបត្រ	៦
១.១.២.១.មូលបត្រកម្មសិទ្ធិ	៦
១.១.២.២.មូលបត្របំណុល	៨
១.១.២.៣. ឧបករណ៍និស្សន្ទ.....	៨
១.១.៣. ភាពខុសគ្នារវាងភាគហ៊ុននិក និងម្ចាស់មូលបត្របំណុល	៩
១.២. ទីផ្សារមូលបត្រ.....	១០
១.២.១. ប្រវត្តិទីផ្សារមូលបត្រ	១០
១.២.២. ប្រភេទទីផ្សារមូលបត្រ.....	១១
១.៣. អត្ថប្រយោជន៍ និងតួនាទីនៃទីផ្សារមូលបត្រ	១២
១.៣.១. អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះវិនិយោគិន	១២
១.៣.២. តួនាទីរបស់ទីផ្សារមូលបត្រ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច.....	១៣

ជំពូកទី២

ស្ថានភាពទូទៅនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

២.១. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	១៦
២.១.១. ប្រវត្តិនៃការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	១៦
២.១.២. ចក្ខុវិស័យ	១៦
២.១.៣. បេសកកម្ម	១៧
២.១.៤. នាមករណ៍ និងផ្លាកសញ្ញារបស់ផ្សារមូលបត្រកម្ពុជា	១៧
២.១.៥. ព័ត៌មានទំនាក់ទំនង	១៨
២.១.៦. រចនាសម្ព័ន្ធនៃការគ្រប់គ្រង	១៨
២.១.៧. ក្រុមប្រឹក្សាភិបាល	១៩
២.២. តួអង្គពាក់ព័ន្ធក្នុងផ្សារមូលបត្រកម្ពុជា	២០
២.២.១. និយ័តកម្មមូលបត្រកម្ពុជា	២០
២.២.២. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	២០
២.២.៣. ក្រុមហ៊ុនមូលបត្រ	២១
២.២.៤. ក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិ	២៥
២.២.៤.១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)	២៥
២.២.៤.២. ក្រុមហ៊ុន ហ្គេនធីន អ៊ិនធើណេសិនណាល (GTI)	២៦
២.២.៤.៣. កំពង់ផែស្វយ័តភ្នំពេញ(PPAP)	២៧
២.២.៤.៤ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (PPSP)	២៩
២.២.៤.៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)	៣០
២.២.៤.៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)	៣២
២.២.៤.៧ ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក (PEPC)	៣៤
២.២.៤.៨. ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (DBDE)	៣៥
២.២.៤.៩. ក្រុមហ៊ុនជេអេស លែន ភីអិលស៊ី (JSL)	៣៦
២.២.៤.១០. ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក.(CGSM)	៣៧
២.២.៤.១១. ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឡិចសិន ម.ក.(MJQE)	៣៨
២.២.៥. ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល	៣៩

២.២.៥.១. ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA)	៣៩
២.២.៥.២. ក្រុមហ៊ុន តែលកូថេក (TCT)	៤០
២.២.៥.៣. ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway)	៤១
២.២.៥.៤. ក្រុមហ៊ុន ហ្គោលដេន ទ្រី (Golden Tree)	៤៣
២.២.៥.៥. ក្រុមហ៊ុន ខេម ជ័យសម័យ ម.ក (Cellcard)	៤៤
២.២.៥.៦. ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណាល ស្តូល (CIA)	៤៤
២.២.៦. វិនិយោគិន	៤៥
២.២.៧. តួអង្គចូលរួមដទៃទៀត	៤៥
២.២.៧.១. ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ	៤៥
២.២.៧.២. ភ្នាក់ងារបញ្ជីការមូលបត្រ	៤៦
២.២.៧.៣. ភ្នាក់ងារទូទាត់	៤៧
២.២.៧.៤. ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ	៤៧
២.២.៧.៥. ក្រុមហ៊ុន និងការិយាល័យមេធាវីផ្តល់សេវាផ្នែកច្បាប់នៅក្នុងវិស័យមូលបត្រ	៤៨
២.២.៧.៦. ក្រុមហ៊ុនផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រ	៤៩
២.២.៧.៧. ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃនៅក្នុងវិស័យមូលបត្រ	៤៩

ជំពូកទី៣

ការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា

៣.១. នីតិវិធីនៃការជួញដូរមូលបត្រកម្មសិទ្ធិ និងបំណុលនៅផ្សារមូលបត្រកម្ពុជា	៥០
៣.១.១. ប្រតិបត្តិការជួញដូរមូលបត្រនៅផ្សារមូលបត្រកម្ពុជា	៥០
៣.១.២. ការត្រៀមខ្លួនរបស់វិនិយោគិនមុនពេលជួញដូរ	៥០
៣.១.២.១. ការរៀនវិនិយោគក្នុងវិស័យមូលបត្រ	៥០
៣.១.២.២. ព័ត៌មានសំខាន់ៗដែលវិនិយោគិនត្រូវដឹងពេលមកបើកគណនីជួញដូរមូលបត្រ	៥១
៣.១.៣. ដំណើរការជួញដូរក្នុងផ្សារមូលបត្រ	៥២
៣.១.៣.១ ថ្ងៃ និងម៉ោងជួញដូរ	៥២
៣.១.៣.២ ប្រភេទបញ្ជា	៥៣

៣.១.៣.៣ សុពលភាពនៃបញ្ហា.....	៥៤
៣.១.៣.៤. ការដាក់បញ្ហា.....	៥៥
៣.១.៣.៥ នីតិវិធីនៃការដាក់បញ្ហា.....	៥៥
៣.១.៣.៦ ព័ត៌មានលម្អិតនៃបញ្ហា.....	៥៥
៣.១.៣.៧ ឯកតាគម្លាតថ្លៃ.....	៥៦
៣.១.៣.៨ ថ្លៃមូលដ្ឋាន.....	៥៦
៣.១.៣.៩ ថ្លៃពិសេស.....	៥៧
៣.១.៣.១០ វិធីសាស្ត្រជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល.....	៥៧
៣.១.៣.១១ ការដាក់បញ្ហា និងនីតិវិធីក្នុងការជួញដូរ.....	៥៩
៣.១.៤ ដំណើរការផាត់ទាត់ និងទូទាត់.....	៦០
៣.១.៤.១ ប្រព័ន្ធផាត់ទាត់ និងទូទាត់.....	៦០
៣.១.៤.២. ដំណើរការនៃប្រព័ន្ធផាត់ទាត់ និងទូទាត់សាច់ប្រាក់.....	៦២
៣.១.៤.៣. ដំណើរការនៃប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ.....	៦៣
៣.១.៥ ដំណើរការរក្សាទុកមូលបត្រ.....	៦៣
៣.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រសម្រាប់ឆ្នាំ ២០២៣.....	៦៥
៣.២.១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្មសិទ្ធិ.....	៦៥
៣.២.១.១. ចំនួនថ្ងៃជួញដូរ.....	៦៥
៣.២.១.២. ចំនួនហ៊ុនចុះបញ្ជីសរុប (លានហ៊ុន).....	៦៦
៣.២.១.៣. មូលធនបន្ថែមកម្មទីផ្សារ (លានរៀល).....	៦៧
៣.២.១.៤. បរិមាណបញ្ហាទិញ (លានហ៊ុន).....	៦៨
៣.២.១.៥. បរិមាណបញ្ហាលក់ (លានហ៊ុន).....	៦៩
៣.២.១.៦. ទំហំជួញដូរ (លានហ៊ុន).....	៧០
៣.២.១.៧. ទំហំជួញដូរមធ្យមប្រចាំថ្ងៃ (ហ៊ុន).....	៧១
៣.២.១.៨. ទំហំជួញដូរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគរយ).....	៧២
៣.២.១.៩. តម្លៃជួញដូរ (លានរៀល).....	៧៤
៣.២.១.១០. តម្លៃជួញដូរមធ្យមប្រចាំថ្ងៃ (លានរៀល).....	៧៥
៣.២.១.១១. សន្ទស្សន៍ ផ.ម.ក (សន្ទស្សន៍បិទ).....	៧៦

៣.២.១.១២. ចំនួនវិនិយោគិន	៧៧
៣.២.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្របំណុលសម្រាប់ឆ្នាំ ២០២៣	៧៩

សេចក្តីសន្និដ្ឋាន និងអនុសាសន៍

១. សេចក្តីសន្និដ្ឋាន	៨១
២. អនុសាសន៍	៨២
ឯកសារយោង	៨៤
ឧបសម្ព័ន្ធ	៨៨

បញ្ជីរូបភាព

ទំព័រ

រូបភាពទី២.១៖ ផ្លាកសញ្ញាក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	១៧
រូបភាពទី២.២ ៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	១៨
រូបភាពទី ២.៣ ៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា	១៩
រូបភាពទី២.៤ ៖ ស្ថាកសញ្ញារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA).....	២៥
រូបភាពទី២.៥ ៖ ស្ថាកសញ្ញាក្រុមហ៊ុន ហ្គេន	២៦
រូបភាពទី២.៦៖ ស្ថាកសញ្ញារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA).....	២៧
រូបភាពទី២.៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីប៊ីត ម.ក.....	២៩
រូបភាពទី២.៨៖ ស្ថាកសញ្ញាកំពង់ផែស្វយ័តក្រុងព្រះសីហនុ.....	៣០
រូបភាពទី២.៩៖ ស្ថាកសញ្ញាធនាគារ អេស៊ីលីដា ភីអិលស៊ី.....	៣២
រូបភាពទី២.១០៖ ស្ថាកសញ្ញាក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក	៣៤
រូបភាពទី២.១១៖ ស្ថាកសញ្ញាក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក.....	៣៥
រូបភាពទី២.១២៖ ស្ថាកសញ្ញា JSL	៣៦
រូបភាពទី ២.១៣៖ ស្ថាកសញ្ញា CGSM.....	៣៧
រូបភាពទី ២.១៤ ៖ ស្ថាកសញ្ញា MJQE.....	៣៨
រូបភាពទី៣.១៖ ការផ្សព្វផ្សាយមូលបត្រនៅទីផ្សារបន្ទាប់	៥០
រូបភាពទី៣.២៖ ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់.....	៦១
រូបភាពទី៣.៣ ៖ ការទូទាត់សាច់ប្រាក់នៅក្នុងធនាគារតែមួយ.....	៦២
រូបភាពទី៣.៤ ៖ ការទូទាត់សាច់ប្រាក់អន្តរធនាគារ	៦២
រូបភាពទី៣.៥៖ ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ	៦៣

បញ្ជីតារាង

ទំព័រ

តារាង២.១ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង PWSA	២៦
តារាង២.២ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង GTI	២៧
តារាង២.៣ ៖	លទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PPAP	២៨
តារាង២.៤ ៖	លទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PPSP	៣០
តារាង២.៥ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង PAS	៣២
តារាង២.៦ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង ABC	៣៣
តារាង២.៧ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង PEPC	៣៥
តារាង២.៨ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង	៣៦
តារាង២.៩ ៖	តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ JSL	៣៧
តារាង២.១០ ៖	តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ CGSM	៣៨
តារាង២.១១ ៖	តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ MJQE	៣៩
តារាងទី២.១២ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក	៤០
តារាង២.១៣ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន តែលកូថេក	៤១
តារាង២.១៤ ៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ ធរណី	៤៣

តារាង២.១៥៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន ហ្គេលដេន ទ្រី	៤៣
តារាង២.១៦៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ខេម ជ័យសម្រេច	៤៤
តារាង២.១៧៖	តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ស៊ីអាយអេ	៤៥
តារាង៣.១៖	ពេលវេលានៃការជួញដូរ.....	៥៣
តារាង៣.២៖	ឯកតាជួញដូរ និងឯកតាគម្លាតថ្លៃ	៥៦
តារាង៣.៣៖	តារាងថ្លៃពិសេស	៥៧
តារាង៣.៤៖	ចំនួនថ្ងៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៦៥
តារាង៣.៥ ៖	ចំនួនហ៊ុនចុះបញ្ជីសរុបប្រចាំត្រីមាសឆ្នាំ ២០២៣	៦៦
តារាង៣.៦ ៖	មូលធនបន្ថែមកម្មវិធីប្រចាំត្រីមាសឆ្នាំ២០២៣	៦៧
តារាង៣.៧ ៖	បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣	៦៨
តារាង៣.៨ ៖	បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣	៦៩
តារាង៣.៩ ៖	ទំហំជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៧០
តារាង៣.១០ ៖	ទំហំជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣	៧១
តារាង៣.១១ ៖	ទំហំជួញដូរហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិប្រចាំត្រីមាស ឆ្នាំ ២០២៣.....	៧២
តារាង៣.១២ ៖	តម្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៧៥
តារាង៣.១៣ ៖	តម្លៃជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣	៧៦
តារាង៣.១៤ ៖	សន្ទស្សន៍ ផ.ម.ក. ប្រចាំត្រីមាស ឆ្នាំ២០២៣	៧៧
តារាង៣.១៥ ៖	ចំនួនវិនិយោគិនប្រចាំត្រីមាស ឆ្នាំ ២០២៣	៧៨

បញ្ជីក្រាហ្វិក

ទំព័រ

ក្រាហ្វិកទី១៖ ចំនួនថ្ងៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៦៥
ក្រាហ្វិកទី២៖ ចំនួនហ៊ុនចុះបញ្ជីសរុបប្រចាំត្រីមាសឆ្នាំ ២០២៣	៦៧
ក្រាហ្វិកទី៣៖ មូលធនបន្ថែមកម្មវិធីប្រចាំត្រីមាសឆ្នាំ ២០២៣	៦៨
ក្រាហ្វិកទី៤៖ បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣	៦៩
ក្រាហ្វិកទី៥៖ បរិមាណបញ្ជាលក់ប្រចាំត្រីមាសឆ្នាំ ២០២៣	៧០
ក្រាហ្វិកទី៦ ៖ ទំហំជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៧១
ក្រាហ្វិកទី៧៖ ទំហំជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣	៧២
ក្រាហ្វិកទី៨៖ ទំហំជួញដូរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិប្រចាំត្រីមាសឆ្នាំ ២០២៣	៧៣
ក្រាហ្វិកទី៩៖ តម្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣	៧៥
ក្រាហ្វិកទី១០៖ តម្លៃជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣	៧៦
ក្រាហ្វិកទី១១៖ សន្ទស្សន៍ ផ.ម.ក. ប្រចាំត្រីមាស ឆ្នាំ២០២៣	៧៧
ក្រាហ្វិកទី១២៖ ចំនួនវិនិយោគិនប្រចាំត្រីមាសឆ្នាំ ២០២៣	៧៨

សេចក្តីផ្តើម

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច គឺជាគោលដៅដ៏ចម្បងរបស់ប្រទេសនានាក្នុងសកលលោក។ កំណើនសេដ្ឋកិច្ច បង្កើតការងារកាន់តែច្រើន បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណាក្តី ដើម្បីសម្រេចបានកំណើននេះ ប្រទេសនីមួយៗត្រូវប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតផល និងសេវាកម្មកាន់តែច្រើនទៅកាន់ទីផ្សារ។ ទីផ្សារមូលបត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ តាមរយៈការរៀបចំធនដែលចាំបាច់សម្រាប់នាំចូលនូវតម្លៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធំៗ និងសហគ្រាសធុនតូច និងមធ្យម ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការរៀបចំ និងបែងចែកមូលធន ពីភ្នាក់ងារសេដ្ឋកិច្ចដែលមានសមត្ថភាពហិរញ្ញប្បទាន ជូនទៅភ្នាក់ងារសេដ្ឋកិច្ចដែលមានតម្រូវការហិរញ្ញប្បទាន។ វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមួយដែលមិនចេះរឹងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាចធ្វើពិធីកម្មការវិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ។

ដើម្បីឱ្យដំណើរការទីផ្សារមូលបត្រកម្ពុជាប្រព្រឹត្តិទៅដោយរលូន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនូវនិយ័តកម្មមូលបត្រកម្ពុជា ដែលជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ក៏ត្រូវបានបង្កើតឡើង ដើម្បីធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិការរក្សាទុកមូលបត្រសម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយជួយសម្រួលដល់ការវិនិយោគ ការគាំទ្រដល់ដំណើរការពង្រីកវិស័យឯកជន និងជំរុញលំហូរចូលនូវមូលធន។ ក្នុងនោះផងដែរ ដើម្បីអភិវឌ្ឍវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់គាំទ្រវិស័យមួយនេះ តាមរយៈការលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងវិនិយោគិន ការយកចិត្តទុកដាក់ការពារផលប្រយោជន៍របស់វិនិយោគិន និងការរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់សកម្មភាពមូលបត្រ ព្រមទាំងបង្កើតកម្មវិធីបណ្តុះបណ្តាល និងបញ្ញើបការយល់ដឹងដល់សាធារណៈជន ក៏ដូចជាវិនិយោគិន ដែលចង់ដឹង និងស្វែងយល់ពីដំណើរការជួញដូរមូលបត្រកម្ពុជានៅផ្សារមូលបត្រកម្ពុជាផងដែរ។

យើងសង្កេតឃើញថាបច្ចុប្បន្ននេះ វិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណៈជន ព្រមទាំងវិនិយោគិន និងក្រុមហ៊ុនឯកជននានាជាច្រើនផងដែរ។

ដែលជាហេតុផលធ្វើឲ្យក្រុមហ៊ុនឯកជន វិនិយោគិន ក៏ដូចជាសាធារណៈជន ចង់ដឹង និងស្វែងយល់ពីដំណើរការ ជួញដូរមូលបត្រកម្ពុជានៅផ្សារមូលបត្រកម្ពុជា។

២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ការវិនិយោគលើវិស័យមូលបត្រ ជាជម្រើសដ៏សំខាន់នៅក្នុងការបង្កើនទ្រព្យសម្បត្តិរបស់វិនិយោគិន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ដើម្បីអាចទទួលបានផលចំណេញមកវិញខ្ពស់ពីការវិនិយោគនេះ វិនិយោគិនត្រូវ ធ្វើការសិក្សាស្វែងយល់នូវចំណុចជាច្រើន ដូចជាការស្វែងយល់ពីទីផ្សារ ព័ត៌មាន និងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបោះផ្សាយ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក របៀបក្នុងការជួញ ដូរ និងកត្តាផ្សេងៗជាច្រើនទៀត។ ដោយហេតុថាវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា នៅមានភាពក្មេងខ្ចីនៅ ឡើយ ក្នុងនោះធនធានមនុស្សនៅក្នុងវិស័យនេះក៏នៅមានកម្រិត ស្ថាប័នដែលពាក់ព័ន្ធនៅមានកង្វះខាតខាង បច្ចេកវិទ្យាក្នុងការគ្រប់គ្រង ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកលូតលាស់។ បន្ថែមលើសពីនេះទៅទៀត ចំណេះ ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា និងវិនិយោគិនមួយចំនួន នៅមានកម្រិត មិនទាន់បានស្វែងយល់ទូលំទូលាយនៅ ឡើយ ហេតុនេះទាមទារឲ្យមានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ទាក់ទង នឹងសារៈសំខាន់នៃការវិនិយោគ ក៏ដូចជារបៀបនៃការជួញដូរនៅផ្សារមូលបត្រកម្ពុជាផងដែរ។

ដោយមើលឃើញនូវសារៈសំខាន់ និងចំណុចខ្វះខាតទាំងនេះ ទើបយើងខ្ញុំសម្រេចជ្រើសរើសយក ប្រធានបទ «ស្តីពីការជួញដូរមូលបត្រកម្ពុជាសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា» នេះមកធ្វើការ សិក្សាស្រាវជ្រាវ និងបកស្រាយ ដែលមានដូចជា៖

- តើអ្វីទៅជាមូលបត្រ និងផ្សារមូលបត្រកម្ពុជា?
- តើមានតួអង្គសំខាន់ៗ និងតួអង្គពាក់ព័ន្ធណាខ្លះដែលចូលរួមនៅក្នុងផ្សារមូលបត្រកម្ពុជា?
- តើមានលក្ខខណ្ឌ និងនីតិវិធីអ្វីខ្លះនៅក្នុងការជួញដូរមូលបត្រកម្ពុជាសិទ្ធិ និងមូលបត្របំណុលនៅផ្សារ មូលបត្រកម្ពុជា?
- តើទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជាសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា មានស្ថានភាព ដូចម្តេច នៅក្នុងឆ្នាំ២០២៣?

៣. គោលបំណងនៃការស្រាវជ្រាវ

សារណាបញ្ចប់ការសិក្សានេះ គឺផ្តោតសំខាន់លើប្រធានបទ «ការជួញដូរមូលបត្រកម្ពុជាសិទ្ធិ និង មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា» ដោយមានគោលបំណងចម្បងៗ ដូចខាងក្រោម៖

- សិក្សាស្វែងយល់ពីមូលបត្រ និងផ្សារមូលបត្រកម្ពុជា
- សិក្សាស្វែងយល់ពី តួអង្គសំខាន់ៗ និងតួអង្គពាក់ព័ន្ធដែលចូលរួមនៅក្នុងផ្សារមូលបត្រកម្ពុជា

- សិក្សាស្វែងយល់អំពីលក្ខខណ្ឌ នីតិវិធី និងប្រតិបត្តិការទីផ្សារដែលចាំបាច់ ក្នុងការជួញដូរមូលបត្រ កម្មសិទ្ធិ និងបំណុលនៅផ្សារមូលបត្រកម្ពុជា។
- សិក្សាស្វែងយល់អំពីទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រ កម្ពុជា នៅក្នុងឆ្នាំ២០២៣។

៤. ផែនការណ៍ និងវិសាលភាពនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនៅក្នុងសារណារបស់ក្រុមយើងខ្ញុំ គឺផ្តោតសំខាន់ទៅលើលក្ខខណ្ឌ នីតិវិធី និងប្រតិបត្តិការទីផ្សារនៃការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលត្រូវបានដាក់ឱ្យជួញដូរនៅផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ការសិក្សានេះប្រើប្រាស់តែទិន្នន័យ ចំនួន៤ត្រីមាស នៃឆ្នាំ២០២៣ សម្រាប់ធ្វើការវិភាគពីបម្រែបម្រួលសកម្មភាពជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នៅក្នុងឆ្នាំ២០២៣។

៥. វិធីសាស្ត្រនៃការស្រាវជ្រាវ

វិធីសាស្ត្រក្នុងការស្រាវជ្រាវទៅលើប្រធានបទខាងលើ គឺធ្វើតាមវិធីសាស្ត្របែបពណ៌នា ដោយបង្ហាញពីលក្ខខណ្ឌតម្រូវមុនការជួញដូរ ប្រតិបត្តិការទីផ្សារ ប្រតិបត្តិការផាត់ទាត់ និងទូទាត់ និងប្រតិបត្តិការរក្សាទុកមូលបត្រនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ចំពោះទិន្នន័យ និងឯកសារដែលយកមកប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវនេះ គឺជាទិន្នន័យបន្ទាប់បន្សំ ឬឯកសារដែលមានស្រាប់ដែលមានប្រភពចេញពី៖

- ច្បាប់ បទប្បញ្ញត្តិ អនុក្រឹត្យ ប្រកាស គោលការណ៍ណែនាំ វិធានទីផ្សារ របស់និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
- ឯកសារបោះពុម្ពជាភាសាខ្មែរដែលទាក់ទងនឹងមូលបត្រកម្មសិទ្ធិ និងបំណុល ដែលមានដូចជា៖ ពុទ្ធិមូលបត្រ ព្រឹត្តិបត្រមូលបត្រ របាយការណ៍ផ្សេងៗ ដែលបោះផ្សាយដោយនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
- សារណារបស់សិស្សច្បង នៅក្នុងបណ្ណាល័យ និងបណ្ណាល័យអេឡិចត្រូនិចរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ព័ត៌មាន និងទិន្នន័យផ្សេងៗ ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
- ព័ត៌មាន និងទិន្នន័យផ្សេងៗ ដែលមាននៅក្នុងបណ្តាញអ៊ីនធឺណែត។

៦. សារៈសំខាន់ការស្រាវជ្រាវ

ចំពោះសារៈសំខាន់ និងអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវអំពីប្រធានបទខាងលើ គឺមានដូចខាងក្រោម៖

- ទទួលបាននូវចំណេះដឹងបន្ថែម ទៅលើវិស័យមូលបត្រនៅកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តីផ្សេងៗដែល បានរៀនកន្លងមក ជាពិសេសគឺលក្ខខណ្ឌតម្រូវ និងនីតិវិធីនៃការជួញដូរមូលបត្រ ដែលជាចំណេះដឹងសំខាន់ សម្រាប់ការវិនិយោគក្នុងវិស័យមូលបត្រ។
- បន្សល់ទុកជាឯកសារ និងស្នាដៃ សម្រាប់ជំនួយដល់និស្សិតជំនាន់ក្រោយ ក្នុងការសិក្សាស្រាវជ្រាវបន្ត ឬមានបំណងស្វែងយល់បន្ថែម អំពីប្រតិបត្តិការជួញដូរមូលបត្រនៅផ្សារមូលបត្រកម្ពុជា។
- ផ្តល់ជាឯកសារ និងចំណេះដឹងបន្ថែមសម្រាប់វិនិយោគិនដែលមានបំណងចង់ជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។
- បានស្វែងយល់ពីទិន្នន័យនៃការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នៅក្នុងត្រីមាសនីមួយៗនៃឆ្នាំ២០២៣។

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

សារណាបញ្ចប់ការសិក្សាស្រាវជ្រាវនេះ ត្រូវបានចែកជា ៣ជំពូក ដូចខាងក្រោមនេះ៖

➢ **សេចក្តីផ្តើម៖** ក្នុងផ្នែកនេះ នឹងបង្ហាញអំពីលំនាំបញ្ហា ចំណោទបញ្ហានៃការសិក្សាស្រាវជ្រាវ គោលបំណង ដែនកំណត់ និងវិសាលភាព វិធីសាស្ត្រ និងសារៈសំខាន់នៃការស្រាវជ្រាវលើប្រធានបទនេះ។

➢ **ជំពូកទី១៖ រំលឹកទ្រឹស្តី**

ក្នុងជំពូកនេះ នឹងធ្វើការបង្ហាញអំពីទ្រឹស្តីផ្សេងៗ ដែលទាក់ទងទៅនឹងប្រធានបទដូចជា និយមន័យប្រភេទនៃមូលបត្រ ប្រភេទនៃទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ចំពោះវិនិយោគិន និងចំពោះសេដ្ឋកិច្ចជាតិ ។

➢ **ជំពូកទី២៖ ស្ថានភាពទូទៅនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា**


ក្នុងជំពូកនេះ នឹងធ្វើការបង្ហាញអំពីប្រវត្តិនៃការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចក្ខុវិស័យបេសកកម្ម នាមករណ៍ និងផ្លាកសញ្ញារបស់ក្រុមហ៊ុនផ្សារមូលបត្រ និងតួអង្គពាក់ព័ន្ធក្នុងផ្សារមូលបត្រកម្ពុជា។

➢ **ជំពូកទី៣៖ ការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា**

ក្នុងជំពូកនេះ នឹងធ្វើការបង្ហាញអំពីលក្ខខណ្ឌមុននឹងអាចជួញដូរមូលបត្រ ប្រតិបត្តិការទីផ្សារប្រតិបត្តិការផាត់ទាត់ និងទូទាត់ប្រតិបត្តិការរក្សាទុកមូលបត្រ និងការវិភាគទិន្នន័យអំពីការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលសម្រាប់ឆ្នាំ២០២៣។

➢ សេចក្តីសន្និដ្ឋាន និងអនុសាសន៍

របៀបសម្រួលនៃការស្រាវជ្រាវ



ជំពូកទី១
រំលឹកច្រើន

ជំពូកទី១ **រំលឹកទ្រឹស្តី**

១.១. មូលបត្រ

១.១.១ និយមន័យមូលបត្រ

មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបានមានដូចជា ភាគហ៊ុន (Stock) សញ្ញាបណ្ណ (Bond) និងឧបករណ៍និស្សន្ទ(Derivative)^១

នៅប្រទេសកម្ពុជា មូលបត្រត្រូវបានបែងចែកជា ២ប្រភេទធំៗ គឺមូលបត្ររដ្ឋ និងមូលបត្រមហាជន។

➢ មូលបត្ររដ្ឋ សំដៅដល់បណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឬអាចនិយាយដោយខ្លីថាបណ្ណបំណុលដែលបោះចេញដោយរដ្ឋាភិបាល។^២

➢ មូលបត្រមហាជន សំដៅដល់មូលបត្រដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាដោយអនុលោមតាមច្បាប់បានកំណត់។

មូលបត្រទាំងនោះមាន៖

ក. មូលបត្រកម្មសិទ្ធិរាប់បញ្ចូលទាំងភាគហ៊ុន

ខ. មូលបត្របំណុល រាប់បញ្ចូលទាំងសញ្ញាបណ្ណ

គ. ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម

ឃ. ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវដែលទាក់ទងនឹងមូលបត្រមួយ។^៣

១.១.២ ប្រភេទនៃមូលបត្រ

១.១.២.១ មូលបត្រកម្មសិទ្ធិ

មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន តំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែកនៅក្នុងអង្គភាពអាជីវកម្មមួយ ហើយវិនិយោគិនដែលបានទិញភាគហ៊ុន ត្រូវបានគេហៅថាម្ចាស់ភាគហ៊ុន។ រាល់ភាគហ៊ុននីមួយៗ គឺតំណាង

1 ជ្រើង ហៃ (២០២១) មូលដ្ឋានគ្រឹះវិនិយោគ ទំព័រ៤

2 គណៈកម្មការមូលបត្រកម្ពុជា មគ្គុទេសក៍ស្តីពីការស្វែងយល់ពីហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ជាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា (២០១៧) ទំព័រទី៣

3 ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន (២០១៧) ទំព័រទី៥

ឱ្យចំណែកនៃមូលធនដែលអ្នកវិនិយោគមាន ឬបានដាក់ទុនវិនិយោគលើក្រុមហ៊ុននោះ។ ថ្លៃរបស់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនអាចកើនឡើង ឬធ្លាក់ចុះ អាស្រ័យទៅតាមតម្រូវការទិញ ឬលក់ភាគហ៊ុននៅលើទីផ្សារ និងភាពរីកចម្រើននៃក្រុមហ៊ុន។ ម្ចាស់ភាគហ៊ុនទាំងអស់មានសិទ្ធិចូលរួមទទួលបានប្រាក់ចំណេញរបស់អាជីវកម្ម តាមរយៈការទទួលបានភាគលាភ (Dividends) សមាមាត្រនឹងចំនួនភាគហ៊ុនដែលម្ចាស់ភាគហ៊ុនកាន់កាប់នៅក្នុងក្រុមហ៊ុននោះ ឬទទួលបានប្រាក់ចំណេញមូលធន (Capital gain) ពីការលក់ភាគហ៊ុន នៅពេលភាគហ៊ុនឡើងថ្លៃ។⁴

ភាគហ៊ុន (Stock) ឬមូលបត្រកម្មសិទ្ធិ (Equity Security) គឺជាឧបករណ៍ហិរញ្ញវត្ថុមួយប្រភេទ ដែលតំណាងអោយភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ ដែលជាទូទៅត្រូវបានបែងចែកជាពីរប្រភេទគឺ ភាគហ៊ុនធម្មតា (Common Stock) និងភាគហ៊ុនប្រិមា (Preferred Stock)។

ក. ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតា ជាឧបករណ៍កម្មសិទ្ធិ អ្នកដែលទិញនឹងក្លាយជាម្ចាស់មួយផ្នែក ឬក្លាយជាភាគហ៊ុនិកនៃក្រុមហ៊ុនបោះផ្សាយមូលបត្រ។ មូលបត្រកម្មសិទ្ធិនេះត្រូវបានហៅថាភាគហ៊ុនធម្មតា ព្រោះដើម្បីផ្តាច់លក្ខណៈដាច់ដោយឡែក ដែលខុសគ្នាជាមួយនឹងភាគហ៊ុនប្រិមា។

លក្ខណៈនៃភាគហ៊ុនធម្មតា គឺម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតសម្រេចច្បាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ម្ចាស់ភាគហ៊ុនធម្មតាមានឥទ្ធិពលលើអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈសិទ្ធិបោះឆ្នោតក្នុងការសម្រេចចិត្តលើទិសដៅ និងគោលនយោបាយរបស់ក្រុមហ៊ុន ព្រមទាំងជ្រើសរើសក្រុមប្រឹក្សាភិបាលជាដើម។ បន្ទាប់មក ក្រុមប្រឹក្សាភិបាលនឹងធ្វើការជ្រើសរើសអ្នកគ្រប់គ្រងក្រុមហ៊ុន ដែលអ្នកគ្រប់គ្រងក្រុមហ៊ុនជាអចិន្ត្រៃយ៍។ អ្នកគ្រប់គ្រងមានតួនាទីទទួលខុសត្រូវ ក្នុងការបង្កើនផលប្រយោជន៍របស់ភាគហ៊ុនិក តាមរយៈការបង្កើនថ្លៃរបស់មូលបត្រកម្មសិទ្ធិ ក៏ដូចជាអាចធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពទូទាត់ភាគលាភ យ៉ាងទៀងទាត់ដល់ភាគហ៊ុនិកជាដើម។

ក្នុងករណីក្រុមហ៊ុនក្ស័យធន ម្ចាស់ភាគហ៊ុនធម្មតានឹងទទួលបានការទូទាត់សង ក្រោយម្ចាស់ភាគហ៊ុនប្រិមា ម្ចាស់សញ្ញាប័ណ្ណ និងម្ចាស់បំណុលជាដើម។ ប៉ុន្តែទោះយ៉ាងណា ម្ចាស់ភាគហ៊ុនធម្មតា ទទួលបានចំណេញពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនជាម្ចាស់ភាគហ៊ុនប្រិមា និងម្ចាស់សញ្ញាប័ណ្ណ ដោយអាស្រ័យទៅតាមស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយ។

ខ. ភាគហ៊ុនប្រិមា

ភាគហ៊ុនប្រិមា ជាមូលបត្រកម្មសិទ្ធិពិសេសមួយ ដែលមានលក្ខណៈទាំងពីរ គឺលក្ខណៈជាឧបករណ៍កម្មសិទ្ធិផង និងឧបករណ៍បំណុលផង។ ជាទូទៅត្រូវបានគេហៅថា ឧបករណ៍កូនកាត់។ មូលបត្រកម្មសិទ្ធិនេះមានឈ្មោះថាភាគហ៊ុនប្រិមា ព្រោះម្ចាស់ភាគហ៊ុននេះពុំមានសិទ្ធិបោះឆ្នោតឡើយ។ នៅពេល

4 <http://csx.com.kh/news/faq/listPosts.do?MNCD=7060> (ចូលទស្សនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤)

ក្រុមហ៊ុនក្ស័យធន ហើយលក់ទ្រព្យសកម្មរបស់ខ្លួននោះ ម្ចាស់ភាគហ៊ុនបរិមា ទទួលបានចំណែក ទូទាត់សងការ ខូចខាតមុនម្ចាស់ភាគហ៊ុនធម្មតា។ ម្យ៉ាងវិញទៀតភាគហ៊ុនបរិមា អាចមានលក្ខណៈដែលអាចប្តូរទៅជាភាគហ៊ុន ធម្មតាបាន ដែលលក្ខណៈនេះកំណត់ដោយលក្ខខណ្ឌដែលមានចុះក្នុងបញ្ញត្តិភាគហ៊ុន ឬវិញ្ញាបនបត្រភាគហ៊ុន នៅពេលបោះផ្សាយលក់។ ជាទូទៅភាគហ៊ុនបរិមានេះមានលក្ខណៈប្រហាក់ប្រហែលនឹងសញ្ញាបណ្ណដែរ ព្រោះវា ត្រូវបានក្រុមហ៊ុនធ្វើចំណាត់ថ្នាក់បំណុលឲ្យ។ ជាទូទៅចំណាត់ថ្នាក់របស់ភាគហ៊ុនបរិមាទាំងនេះ ត្រូវបានគេចាត់ ថ្នាក់ទាបជាងសញ្ញាបណ្ណ ព្រោះតែភាគហ៊ុនរបស់វាមិនត្រូវបានធានាថានឹងទូទាត់ឲ្យម្ចាស់កម្មសិទ្ធិ ដូចការប្រាក់ របស់សញ្ញាបណ្ណឡើយ។

១.១.២.២. មូលបត្របំណុល

តំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសាជីវកម្ម ឬសហគ្រាសសាធារណៈ ឬរាជរដ្ឋាភិបាល។ ជាផ្លូវនៃកម្ចីនេះ ក្រុមហ៊ុនបោះផ្សាយនឹងសងត្រឡប់ទៅវិនិយោគិន វិញនូវការប្រាក់មួយក្នុងអត្រាថេរជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។ លក្ខណៈខុសគ្នាចម្បង មួយរវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យ ភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ។ សញ្ញាបណ្ណធ្វើការទូទាត់តែការប្រាក់ដែលបានកំណត់ជាមុន ហើយថ្លៃ របស់វាប្រែប្រួលនៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់។ ការវិនិយោគលើសញ្ញាបណ្ណ មានហានិភ័យទាប ជាងភាគហ៊ុន ដោយហេតុថា អ្នកកាន់កាប់សញ្ញាបណ្ណនឹងទទួលបានការប្រាក់ថេរ ទោះបីក្រុមហ៊ុនរកស៊ីចំណេញ ឬ ខាតក៏ដោយ។ លើសពីនេះទៅទៀតអ្នកកាន់កាប់សញ្ញាបណ្ណមានអាទិភាពទទួលបានការទូទាត់មុនម្ចាស់ភាគហ៊ុន នៅពេលក្រុមហ៊ុនប្រកាសក្ស័យធន។⁵

១.១.២.៣. ឧបករណ៍និស្សន្ទ

ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ សំដៅដល់កិច្ចសន្យាដែលផ្តល់សិទ្ធិ ឬកាតព្វកិច្ចនៃមូលបត្រ ដើមទៅឲ្យបុគ្គលណាមួយ ដោយរាប់បញ្ចូលទាំងសិទ្ធិ ឬកាតព្វកិច្ចទិញ លក់ ឬដាក់ពាក្យសុំទិញមូលបត្រក្នុង ពេលអនាគត ដោយមិនគិតថាបុគ្គលនេះមានបំណងប្រើសិទ្ធិ ឬមិនប្រើប្រាស់សិទ្ធិនេះក៏ដោយ។⁶

5 <http://csx.com.kh/news/faq/listPosts.do?MNCD=7060> (ចូលទស្សនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤)

6 ឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន សន្និដ្ឋានក្រុមសម្រាប់ប្រើប្រាស់ក្នុងច្បាប់នេះ (២០០៧) ទំព័រ ៩

១.១.៣. ភាគហ៊ុនិក និងម្ចាស់មូលបត្របំណុល

ពាក្យ «ភាគហ៊ុនិក» និង «ម្ចាស់មូលបត្របំណុល» ត្រូវបានឃើញជាញឹកញាប់ក្នុងវិស័យមូលបត្រ ដែលសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលធ្វើការវិនិយោគក្នុងក្រុមហ៊ុនបោះផ្សាយមូលបត្រ ក្នុងគោលបំណងទទួលបានផលចំណេញពីការវិនិយោគនេះ។ បុគ្គលទាំងពីរនេះ មានលក្ខណៈដូចខាងក្រោម៖⁷

ភាគហ៊ុនិក	ម្ចាស់មូលបត្របំណុល
១. ចរិកលក្ខណៈ	
ភាគហ៊ុនិក ឬម្ចាស់ហ៊ុន (ពាក្យប្រើប្រាស់ក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម) សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលកាន់កាប់ភាគហ៊ុនិកនៅក្នុងក្រុមហ៊ុន បោះផ្សាយមូលបត្រ ក្នុងនាមជាម្ចាស់ទៅតាមភាគកម្មដែលខ្លួនកាន់កាប់។	ម្ចាស់មូលបត្របំណុល សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានក្លាយជាម្ចាស់បំណុលតាមរយៈការទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។
២. ការទទួលបានផលចំណេញ និងអត្ថប្រយោជន៍	
➢ ភាគលាភ ៖ ភាគហ៊ុនិក នឹងទទួលបានភាគលាភទៅតាមចំនួនភាគហ៊ុនដែលខ្លួនកាន់កាប់ ស្របតាមគោលនយោបាយបែងចែកភាគលាភរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រដែលបានកំណត់ និង ➢ ផលចំណេញមូលធន ៖ ភាគហ៊ុនិកទទួលបានផលចំណេញមូលធនពីការលក់ភាគហ៊ុននៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រកើនឡើងនៅក្នុងទីផ្សារ។	➢ អត្រាការប្រាក់ ៖ ម្ចាស់មូលបត្របំណុលនឹងទទួលបានការប្រាក់ប្រចាំគ្រា និងប្រាក់ដើមនៅពេលបញ្ចប់ឥណ្ឌាប្រតិទាន។
៣. សិទ្ធិក្នុងការចូលរួម និងសិទ្ធិបោះឆ្នោតនៅក្នុងមហាសន្និបាតភាគហ៊ុនិក	
➢ ភាគហ៊ុនិកមានសិទ្ធិក្នុងការចូលរួម និងសិទ្ធិបោះឆ្នោត ក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះផ្សាយមូលបត្រយ៉ាងហោចណាស់ ១ដងក្នុងមួយឆ្នាំ ដើម្បីសម្រេចលើបញ្ហាសំខាន់ៗ របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ដូចជា ការជ្រើសតាំងអភិបាល ការអនុម័តកម្ចី និងបញ្ហាសំខាន់ៗផ្សេងទៀត របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។	➢ ម្ចាស់បំណុល ពុំមានសិទ្ធិក្នុងការចូលរួម និងបោះឆ្នោតក្នុងមហាសន្និបាតភាគហ៊ុនិកនោះឡើយ។
៤. អាទិភាពក្នុងការសងបំណុលនៅពេលក្រុមហ៊ុនបោះផ្សាយមូលបត្ររួចរាល់	

7 និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦១ ២០២១ ទំព័រ១

➢ ក្នុងករណីដែលក្រុមហ៊ុនបោះផ្សាយមូលបត្រប្រឈមមុខនឹងការជម្រះបញ្ជី ឬប្រកាសក្ស័យធន ភាគហ៊ុនិកជាបុគ្គលចុងក្រោយ ដែលទទួលបានសំណងក្រោយការដោះស្រាយសំណងជូនភាគីពាក់ព័ន្ធ ដូចជាថ្លៃទឹក ភ្លើង ប្រាក់ខែនិយោជិត បំណុលជាមួយម្ចាស់បំណុលមូលបត្រ និងភាគីពាក់ព័ន្ធផ្សេងទៀត។	➢ ផ្ទុយទៅវិញ ម្ចាស់មូលបត្របំណុលមានសិទ្ធិអាទិភាព ក្នុងការទទួលបានសំណងមុនភាគហ៊ុនិកប្រសិនបើមានការជម្រះបញ្ជី ឬប្រកាសក្ស័យធន។
---	--

១.២. ទីផ្សារមូលបត្រ

១.២.១. ប្រវត្តិទីផ្សារមូលបត្រ

ទីផ្សារភាគហ៊ុនត្រូវបានចាប់ផ្តើមនៅពេលបណ្តាប្រទេសនៅក្នុងទ្វីបអាមេរិក (The New World) បានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត ដែលមានដូចជាហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ខណៈពេលដែលឈ្នួញធំៗនៅអឺរ៉ុបមានបំណងចាប់ផ្តើមអាជីវកម្មទំហំធំ ដែលទាមទារឱ្យមានចំនួនទឹកប្រាក់ច្រើន ពុំមានឈ្នួញណាម្នាក់ មានប្រាក់ច្រើនសន្លឹកសន្លាប់ សម្រាប់ចាប់ផ្តើមអាជីវកម្មដ៏ធំតែម្នាក់ឯងបាននោះទេ។ ជាលទ្ធផល វិនិយោគិនបានយកប្រាក់សន្សំរបស់ពួកគេទៅដាក់ទុនរួម។

ក្រុមហ៊ុនរួមទុនដែលមានដើមកំណើតនៅប្រទេសហូឡង់ បានក្លាយជាគំរូអាជីវកម្មមួយសម្រាប់អាជីវកម្មដទៃដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ គំនិតនេះទទួលបានជោគជ័យដោយការលក់ភាគហ៊ុនបានរីករាលដាលដល់ប្រទេសមហាអំណាចដែនសមុទ្រផ្សេងទៀត ដូចជាប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង។ នៅទីបំផុត ការអនុវត្តគំនិតនេះក៏បានរីករាលដាលដល់ចក្រភពអង់គ្លេស។ ឧស្សាហកម្មដទៃទៀតក្នុងកំឡុងពេលបដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្តើមប្រើការលក់ភាគហ៊ុនជាវិធី ដើម្បីប្រមូលមូលធនសម្រាប់ធ្វើអាជីវកម្ម។ ការកើនឡើងនូវបរិមាណជួញដូរភាគហ៊ុន បានជំរុញឱ្យមានការបង្កើតទីកន្លែងច្បាស់លាស់មួយ សម្រាប់ជួញដូរ។ ជាលទ្ធផល ពាណិជ្ជករភាគហ៊ុនបានសម្រេចចិត្តទៅជួបគ្នានៅហាងកាហ្វេមួយនៅទីក្រុងឡុងដ៍។ ក្រោយមកហាងកាហ្វេនោះ ត្រូវបានពាណិជ្ជករភាគហ៊ុន ទិញយក ហើយប្រែឈ្មោះក្លាយជាទីផ្សារភាគហ៊ុន ដែលមានការរៀបចំ និងគ្រប់គ្រងត្រឹមត្រូវនៅក្នុងឆ្នាំ១៧៧៣។ ទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (The London Stock Exchange) ជាទីផ្សារភាគហ៊ុនផ្លូវការដំបូងគេ។ គំនិតនៃការរៀបចំបែបនេះ ក៏បានហូរចូលទៅក្នុងប្រទេសអាមេរិក ហើយក៏បានចាប់ផ្តើមនៅទីក្រុងភីឡាឌែលហ្វីយ៉ា (Philadelphia) ក្នុងឆ្នាំ១៧៩០។⁸

8 គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ ចេញផ្សាយសប្តាហ៍ទី៤ ឆ្នាំ២០១៦

១.២.២. ប្រភេទទីផ្សារមូលបត្រ

ការទិញ-លក់មូលបត្រត្រូវបានធ្វើឡើងតាមរយៈទីផ្សារ ចំនួន២គឺ ៖ ទីផ្សារដំបូង និងទីផ្សារបន្ទាប់។

ក. ទីផ្សារដំបូង

ការដាក់លក់មូលបត្រជាលើកដំបូងដោយក្រុមហ៊ុនបោះផ្សាយទៅឲ្យវិនិយោគិន ត្រូវបានហៅថាជា ការលក់ចែកចាយជាលើកដំបូង។ ទីផ្សារដំបូង គឺជាកន្លែងដែលមូលបត្រត្រូវបានលក់ជាលើកទីមួយ ឲ្យ សាធារណជន ហើយអ្នកទិញបានទិញមូលបត្រដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសាជីវកម្ម (Corporation) ឬអង្គភាពរដ្ឋាភិបាល (Government Entity) មួយ ដែលបានបោះផ្សាយលក់មូលបត្រ។ សាច់ប្រាក់សម្រាប់ទូទាត់មូលបត្រត្រូវបង់ទៅក្រុមហ៊ុនបោះផ្សាយ ហើយអ្នកទិញភាគហ៊ុនទាំងនោះក្លាយជាអ្នកកាន់កាប់ (ម្ចាស់) ភាគហ៊ុនដំបូងគេ។ ភាគហ៊ុនដំបូងគេអាចកាន់កាប់ភាគហ៊ុនទាំងនេះ ឬលក់ភាគហ៊ុនទាំងអស់ទៅឲ្យអ្នកផ្សេងទៀត។ ដំណើរការលក់ភាគហ៊ុនទៅឲ្យសាធារណៈជនជាលើកដំបូង ត្រូវបានគេទទួលស្គាល់ជា “ការនាំក្រុមហ៊ុនទៅកាន់សាធារណៈ” (Taking the Company Public) ។ នេះមានន័យថា ក្រុមហ៊ុនលែងកាន់កាប់ដោយវិនិយោគិនដំបូង ឬស្ថាបនិក (Founder) ទៀតហើយ។ ក្រុមហ៊ុនដែលលក់ភាគហ៊ុនរបស់ខ្លួនទៅកាន់សាធារណជន ត្រូវបានគេសន្មតថា “សំណើលក់មូលបត្រជាសាធារណៈ” (Going Public) កើតមានឡើង។ នៅក្នុងប្រទេសមួយចំនួនដែលធ្លាប់ជាអតីតរដ្ឋរបស់សហភាពសូវៀត និងប្រទេសកុម្មុយនីស្តមួយចំនួនគេប្រើពាក្យ Taking the Company Private ជំនួសពាក្យ Taking the Company Public ។ ចំពោះដំណើរការនៃការលក់ភាគហ៊ុនជាលើកដំបូងរបស់ក្រុមហ៊ុនមួយត្រូវបានហៅថា “សំណើបោះផ្សាយលក់មូលបត្រជាសាធារណៈជាលើកដំបូង” (Initial Public Offering) ឬ IPO ។ តួនាទីចម្បងរបស់ទីផ្សារដំបូង គឺបង្កើតទំនិញឲ្យទីផ្សារជួញដូរ និងធ្វើឲ្យកើនមូលធនវិនិយោគដល់វិស័យសេដ្ឋកិច្ច។

ខ. ទីផ្សារបន្ទាប់

ដោយសារវិនិយោគិនមួយចំនួនយល់ថា ការប្រើប្រាស់មូលធនរបស់ពួកគេ មិនមានការកំណត់ជាក់លាក់ដូចនេះហើយភាគច្រើននៃមូលបត្រអាចចរចាទិញ លក់បាន។ នេះមានន័យថា ភាគហ៊ុនអាចផ្លាស់ប្តូរបានដោយសេរីពីអ្នកលក់ម្នាក់ ទៅអ្នកទិញម្នាក់ទៀត ដោយតម្លៃកំណត់មួយដែលមានការព្រមព្រៀង និងពេញចិត្តដោយភាគីទាំងពីរ តាមរយៈការផ្តល់ភាគហ៊ុនឲ្យអ្នកទិញ។ បណ្តាញសិទ្ធិស្របច្បាប់របស់ភាគហ៊ុន នឹងត្រូវបានផ្ទេរទៅឲ្យអ្នកទិញនៅពេលដែលភាគហ៊ុនផ្តល់មកឲ្យភាគីអ្នកទិញ។ ការកំណត់តម្លៃ និងការផ្តល់កម្មសិទ្ធិលើមូលបត្រកើតឡើងនៅកន្លែងមួយដែលគេស្គាល់ថាទីផ្សារបន្ទាប់។ ទីផ្សារបន្ទាប់ គឺជាកន្លែងដែលការជួញដូរមូលបត្រត្រូវបានកើតឡើងជាប្រចាំរវាងអ្នកលក់ និងអ្នកទិញមូលបត្រ។ ទឹកប្រាក់ដែលកើតចេញពីសកម្មភាពជួញដូរនេះ ត្រូវបង់ទៅឲ្យភាគហ៊ុនដែលលក់ មិនមែនឲ្យទៅក្រុមហ៊ុនបោះផ្សាយដំបូងនោះទេ។ ក្រុមហ៊ុនបោះ

ផ្សាយមូលបត្រ មិនទទួលបានផលចំណេញជាហិរញ្ញវត្ថុ ពីការជួញដូរមូលបត្រកើតឡើងនៅលើទីផ្សារបន្ទាប់ទៅ ហើយមូលបត្រទាំងអស់ ដែលជួញដូរនៅលើទីផ្សារបន្ទាប់ អាចត្រូវបានជួញដូរនៅក្នុងទីផ្សារមូលបត្រ ឬនៅក្រៅ ទីផ្សារមូលបត្រ។

១.៣. អត្ថប្រយោជន៍ និងគុណវិធីនៃទីផ្សារមូលបត្រ

១.៣.១. អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះវិនិយោគិន

វិនិយោគិន អាចទទួលបានអត្ថប្រយោជន៍ពីការជួញដូរមូលបត្រនៅទីផ្សារមូលបត្រ ដូចជា៖

ក. ការទទួលបានភាគលាភ ឬការប្រាក់ (ប្រាក់ចំណូលអកម្ម)៖ នៅពេលក្រុមហ៊ុនបោះផ្សាយទទួលបាន ជោគជ័យក្នុងការវិនិយោគ ម្ចាស់កាន់កាប់មូលបត្រកម្មសិទ្ធិ នឹងទទួលបាននូវចំណែកភាគលាភ ទៅតាមសមាមាត្រ នៃសិទ្ធិដែលខ្លួនមានក្នុងក្រុមហ៊ុន និងទទួលបានការប្រាក់ថេរ ទោះបីក្រុមហ៊ុនបោះផ្សាយ ទទួលបានផល ចំណេញ ឬខាតបង់ក៏ដោយ ចំពោះម្ចាស់កាន់កាប់មូលបត្របំណុល។

ខ. ប្រាក់ចំណេញពីការទិញ លក់មូលបត្រ (ប្រាក់ចំណេញមូលធន)៖ វិនិយោគិននឹងទទួលបានផលចំណេញ មូលធន នៅពេលដែលតម្លៃមូលបត្ររបស់ខ្លួនឡើងថ្លៃនៅក្នុងទីផ្សារមូលបត្រ។ ម៉្យាងវិញទៀត ការវិនិយោគ ជាមួយភាគហ៊ុនច្រើនក្រុមហ៊ុនផ្សេងៗ នឹងជួញដូរឡើងទ្រព្យសម្បត្តិរបស់វិនិយោគិន តាមរយៈឥទ្ធិពលកំណើនពី វិស័យផ្សេងៗក្នុងសេដ្ឋកិច្ច បើទោះបីជាថ្លៃភាគហ៊ុនខ្លះបានធ្លាក់ថ្លៃក៏ដោយ។

គ. ការធ្វើពិពិធកម្មការវិនិយោគ (Diversification) ៖ វិនិយោគិនតែងមានការប្រើប្រាស់សាច់ប្រាក់សន្សំ ច្បាស់លាស់ ដោយតែងតែលែបម្រុងទុកពី ១៥% ទៅ ២០% ដើម្បីវិនិយោគលើមូលបត្ររៀបរៀងនឹងការវិនិយោគ សរុប។ សម្រាប់វិនិយោគិនដែលដាក់ប្រាក់វិនិយោគច្រើនប្រភេទផ្សេងគ្នា ការវិនិយោគក្នុងទីផ្សារមូលបត្រ ផ្តល់នូវ អត្ថប្រយោជន៍សំខាន់មួយ គឺ ពិពិធកម្ម។ ការវិនិយោគក្នុងទីផ្សារមូលបត្រប្រែប្រួលថ្លៃ ដោយមិនជាប់ទាក់ទង ជាមួយការវិនិយោគផ្សេងៗទៀត ដូចជាអចលនទ្រព្យនោះទេ។ ការវិនិយោគក្នុងទីផ្សារមូលបត្រ អាចជួយកាត់ បន្ថយការខាតបង់បានខ្លះ ក្នុងករណីវិនិយោគិនមានការខាតបង់ជាមួយការវិនិយោគក្នុងគម្រោងផ្សេងៗទៀត។

ឃ. ភាពជាម្ចាស់កម្មសិទ្ធិ ៖ ការទិញភាគហ៊ុនគឺមានន័យថា លោកអ្នកទទួលយកចំណែកនៃភាពជា ម្ចាស់កម្មសិទ្ធិ ពីក្រុមហ៊ុនដែលបានលក់ភាគហ៊ុន ហើយលោកអ្នកក៏មានសិទ្ធិទទួលបាននូវចំណែក នៃប្រាក់ចំណេញដែល ក្រុមហ៊ុនទទួលបានផងដែរ។ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិចូលរួមប្រជុំសម្រេចចិត្តក្នុងអាជីវកម្ម របស់ក្រុមហ៊ុនតាមសមាមាត្រ នៃភាគហ៊ុនដែលខ្លួនកាន់កាប់។

ង. ការលើកទឹកចិត្តពន្ធកាត់ទុក និងពន្ធលើចំណេញមូលធន ៖ អ្នកវិនិយោគសាធារណៈត្រូវទទួលបានការ បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់ និង/ឬភាគលាភដែលបានមកពីការកាន់កាប់ និង/ឬ ការ ទិញ-លក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នឹងត្រូវបានលើកលែងពន្ធលើចំណេញមូលធន

ចំពោះការទិញ និងការជួញដូរមូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និង/ឬមូលបត្របំណុល សម្រាប់រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។^៩

១.៣.២. តួនាទីរបស់ទីផ្សារមូលបត្រ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ទីផ្សារមូលបត្រមានវត្តមានអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ និងបានក្លាយជាផ្នែកមួយ នៃ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក ខណៈដែលប្រជាជនកម្ពុជាភាគច្រើន យល់ថាមូលបត្រ ជាវិស័យថ្មីនៅឡើយ។ ទីផ្សារមូលបត្របានរួមចំណែកជួយកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតឱកាសការងារ កាន់តែច្រើនសម្រាប់បង្កើននូវប្រាក់ចំណូល កាត់បន្ថយនូវភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

ទីផ្សារមូលបត្រអាចជួយជំរុញដល់កំណើនសេដ្ឋកិច្ចដូចជា៖

១. ធ្វើឲ្យមានលំហូរមូលធនចេញពីអ្នកដែលមានអតិរេកសាច់ប្រាក់ទៅកាន់អ្នកដែលមានតម្រូវការ

អ្នកដែលមានតម្រូវការហិរញ្ញវត្ថុមានដូចជា៖ ក្រុមហ៊ុន និងសាជីវកម្មអាចកៀរគរមូលធនពីសាធារណជន និងបុគ្គលដែលមានអតិរេកសាច់ប្រាក់ ដើម្បីវិនិយោគទៅលើនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ ការទិញទំនិញ និង សេវាកម្ម។ ទាំងអស់នេះជាកត្តាសំខាន់ធ្វើឲ្យមានឱកាសការងារ ការប្រើប្រាស់ទំនិញ សេវាកម្មកាន់តែច្រើន និង ជួយឲ្យសេដ្ឋកិច្ចឈានទៅកំណើន និងការអភិវឌ្ឍ។

២. ជម្រុញឲ្យមានការវិនិយោគ និងការសន្សំ

ទីផ្សារមូលបត្រ ជម្រុញឲ្យមានការសន្សំរយៈពេលវែងពីសាធារណជន និងវិនិយោគិន។ ទីផ្សារនេះបាន ជួយសម្រួលដល់ប្រសិទ្ធភាពមុខងារនៃការផ្គូផ្គង រវាងវិនិយោគិន និងការវិនិយោគរយៈពេលខ្លី មធ្យម និងវែង។ ការពង្រីកវិនិយោគតាមរយៈការបន្ថែមដើមទុន នៅក្នុងក្រុមហ៊ុនផលិត និងសេវាកម្ម បានអនុញ្ញាតឲ្យ សាធារណជនទទួលបានផលប្រយោជន៍ ពីការរីកចម្រើនរបស់ក្រុមហ៊ុន លើកកម្ពស់កម្រិតជីវភាព និងបង្កើត ឱកាសវិនិយោគផ្សេងៗដែលជាកត្តានាំមកនូវកំណើនសេដ្ឋកិច្ច។

៣. លើកកម្ពស់តម្លាភាព អភិបាលកិច្ចល្អ និងបង្កើនចំណូលពន្ធ

តម្លាភាពទីផ្សារ ត្រូវបានចាត់ទុកថាមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ភាពត្រឹមត្រូវ និងប្រសិទ្ធភាព នៃទីផ្សារ។ តម្លាភាពទីផ្សារ មិនត្រឹមតែបានបង្កើនប្រសិទ្ធភាពក្នុងការជួញដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាន នូវតម្លៃប្រកបដោយប្រសិទ្ធភាពផងដែរ។

9 <http://www.csx.com.kh/news/faq/listPosts.do?MNCD=7060> (ចូលទស្សនាថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤)

ចំពោះវិសាលភាពសម្រាប់ការប្រកួតប្រជែងក្នុងការផ្តល់សេវាជួញដូរ ទីផ្សារអាចប្រឈមនឹងបញ្ហាមួយ ចំនួនដូចជា ការបាត់បង់ទំនុកចិត្តរបស់អតិថិជន ហានិភ័យខ្ពស់ និងភាពមិនមានប្រសិទ្ធភាពក្នុងទីផ្សារ។ ដូចនេះនិយ័តករ ត្រូវពិចារណា និងរៀបចំឲ្យមានតម្លាភាពក្នុងការជួញដូរ។

អភិបាលកិច្ចសាជីវកម្មល្អ ដើរតួសំខាន់ក្នុងការធានានូវទំនាក់ទំនងល្អជាមួយបុគ្គលសំខាន់ៗដូចជា៖ រដ្ឋាភិបាល ក្រុមប្រឹក្សាភិបាល ភាគហ៊ុនិក និងភាគីពាក់ព័ន្ធដទៃទៀត។ ជាឧទាហរណ៍ ក្រុមហ៊ុនបោះផ្សាយលក់ មូលបត្រ ដែលបំពេញតាមអភិក្រមអភិបាលកិច្ចសាជីវកម្មល្អ នឹងជួយរក្សាបាននូវទំនុកចិត្តវិនិយោគិន កាត់ បន្ថយហានិភ័យ ស្ថិរភាពនៃតម្លៃភាគហ៊ុន ទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀត និងជួយក្រុមហ៊ុនសម្រេចបាន នូវភាពជោគជ័យ។

ការអភិវឌ្ឍទីផ្សារមូលបត្រ នឹងបង្កើតអន្តរការីទីផ្សារជាច្រើនផ្សេងទៀតដូចជា៖ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុន គ្រប់គ្រងមូលនិធិ និងអ្នកចូលរួមជាច្រើនទៀត ដើម្បីចូលរួមក្នុងទីផ្សារជាមួយក្រុមហ៊ុនដទៃទៀត។ ក្រុមហ៊ុនទាំង នោះ នឹងធ្វើការបង់ពន្ធជូនដល់រដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការបង្កើនចំណូលសារពើពន្ធ និងការអភិវឌ្ឍលើ វិស័យដទៃទៀត។¹⁰

10 និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦៦ ២០២២ ទំព័រ១

ជំពូក ២

ស្ថានភាពទូទៅនៃក្រុមហ៊ុន

ផ្សារមូលបត្រកម្ពុជា

ជំពូក ២

ស្ថានភាពទូទៅនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

២.១. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

២.១.១. ប្រវត្តិនៃការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រទេសកម្ពុជា ដោយឈរលើគោលដៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈលំហូរមូលធន ការវិនិយោគ និងការវិភាជន៍ជាថ្មី នូវមូលធនតាមយន្តការទីផ្សារមូលធន នៅខែ វិច្ឆិកា ឆ្នាំ ២០០៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ស្តីអំពី "ការអភិវឌ្ឍផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា"។ ដោយផ្អែកលើ អនុស្សរណៈយោគយល់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកឲ្យដំណើរការគម្រោងបង្កើតទីផ្សារមូលបត្រនៅប្រទេសកម្ពុជា នៅខែកញ្ញា ឆ្នាំ ២០០៧។ នៅឆ្នាំ ២០០៨ អនុស្សរណៈយោគយល់មួយទៀតស្តីអំពី "ការបង្កើតផ្សារមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា" ត្រូវបាន ចុះហត្ថលេខាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ នៅខែ មីនា ឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា បានចុះកិច្ចព្រមព្រៀងក្រុមហ៊ុនចម្រុះ (Joint Venture) ដើម្បីបង្កើតផ្សារមូលបត្រ (ក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា) ស្របតាមច្បាប់ស្តីអំពីសហគ្រាសសាធារណៈ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានចុះក្នុងបញ្ជី ពាណិជ្ជកម្ម នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១០។ ស្របតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចម្រុះ (Joint Venture) ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាន់កាប់ភាគហ៊ុនចំនួន ៥៥% នៃភាគហ៊ុនសរុប របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាន់កាប់ភាគហ៊ុនចំនួន ៤៥%នៃភាគហ៊ុនសរុប របស់ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានទទួលអាជ្ញាបណ្ណជា ប្រតិបត្តិការទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធ ជាត់ទាត់ និងទូទាត់មូលបត្រ ព្រមទាំងប្រតិបត្តិការរក្សាទុកមូលបត្រ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្របតាមច្បាប់ស្តីអំពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។¹¹

២.១.២. បញ្ហាសំខាន់ៗ

វិស័យមូលបត្រ គឺជាផ្នែកមួយក្នុងការធ្វើឲ្យវិស័យហិរញ្ញវត្ថុ មានការរីកចម្រើន។ ហេតុនេះដើម្បីចូលរួម ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានកំណត់ចក្ខុវិស័យ របស់ខ្លួនយ៉ាងច្បាស់លាស់ គឺដើម្បីកសាងនូវ មហាវិថី ហិរញ្ញវត្ថុសម្រាប់កម្ពុជា។

11 <http://csx.com.kh/kh/about/profile.jsp?MNCD=10301> (ចូលទស្សនា ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤)

២.១.៣. បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រុមហ៊ុនផ្សារមូលបត្របានដាក់ចេញនូវបេសកកម្មមួយចំនួនដូចខាងក្រោម៖

- ដើម្បីសម្រួលក្នុងការកៀងគម្របធនរបស់ក្រុមហ៊ុននៅកម្ពុជា
- ដើម្បីបង្កើតនូវបរិយាកាសជួញដូរមូលបត្រដែលអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស
- ដើម្បីបង្កើននូវផលិតផល និងសេវាកម្មដ៏ទំនើបជាច្រើនប្រភេទសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់
- ដើម្បីដាក់ឱ្យដំណើរការនូវសហគ្រាសសាធារណៈមួយ ដែលមានស្វ័យចរិតភាពក្រោមមគ្គុទេសក៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។¹²

២.១.៤. នាមករណ៍ និងផ្លាកសញ្ញារបស់ផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មាននាមករណ៍ ផ្លាកសញ្ញា ព័ត៌មានទំនាក់ទំនង រចនាសម្ព័ន្ធគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលរបស់ផ្សារមូលបត្រ មានដូចខាងក្រោម៖

ក. នាមករណ៍

នាមករណ៍របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មាននាមជាភាសាខ្មែរថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលហៅកាត់ថា (ផ.ម.ក) និងនាមជាភាសាអង់គ្លេសថា (Cambodia Securities Exchange) ហៅកាត់ថា (CSX)។

ខ. ផ្លាកសញ្ញា



រូបភាពទី២.១៖ ផ្លាកសញ្ញាក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ផ្លាកសញ្ញារបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានអត្ថសញ្ញាណដូចខាងក្រោម៖

- ផ្នែកខាងលើមានអក្សរពណ៌ខៀវមានន័យថា ផ្សារមូលបត្រកម្ពុជា ដែលជាឈ្មោះតំណាងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

12 <https://csx.com.kh/kh/about/mission.jsp?MNCD=1020> (ចូលទស្សនា ថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២៤)

- ក្រោមអក្សរផ្នែកខាងស្តាំ មានរូបហង្សពណ៌មាស ដែលឈរលើមុខទៅខាងស្តាំ
- ក្រោមអក្សរផ្នែកខាងឆ្វេង មានឈ្មោះរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ជាអក្សរកាត់ភាសាអង់គ្លេស ដែលមានពណ៌ខៀវ (CSX)¹³

២.១.៥. ព័ត៌មានទំនាក់ទំនង

ចំពោះព័ត៌មានសម្រាប់ទំនាក់ទំនងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានដូចខាងក្រោមនេះ៖

- អាស័យដ្ឋាន៖ អាគារ ផ.ម.ក វិថីព្រះមហាក្សត្រីយ៉ានី កុសមៈ (ផ្លូវ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
- ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៥៨ ៨៨៨
- ទូរសារ៖ (៨៥៥) ២៣ ៩៥៥ ៥៥៨
- ក្រសួង និងស្ថាប័នពាក់ព័ន្ធ៖ info@csx.com.kh
- គេហទំព័រ៖ www.csx.com.kh¹⁴

២.១.៦. រចនាសម្ព័ន្ធនៃការគ្រប់គ្រង

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានរចនាសម្ព័ន្ធដូចបានបង្ហាញក្នុងរូបភាពខាងក្រោម៖¹⁵



រូបភាពទី២.២ ៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

13 <https://www.serc.gov.kh/khmer/m17.php?pn=1> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

14 <https://www.serc.gov.kh/khmer/m51.php?pn=6> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

15 <https://csx.com.kh/kh/about/org.jsp?MNCD=10302> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

២.១.៧. ក្រុមប្រឹក្សាភិបាល



រូបភាពទី ២.៣ ៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ក្រុមប្រឹក្សាភិបាលនៃផ.ម.ក. រួមមានសមាជិកចំនួន ៧រូប ដោយរាប់បញ្ចូលទាំងប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល (ដែលជាអគ្គនាយករងផងដែរ) និងអគ្គនាយក។ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាល គឺជាតំណាងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក្រុមប្រឹក្សាភិបាលទាំង ៧រូប មាននាមដូចខាងក្រោមនេះ៖

- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ុប ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- Mr. BAE HEUNG SOO អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា
- ឯកឧត្តម ហុង សុហ្គរ សមាជិក និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា
- ឯកឧត្តម អ៊ូ ចាន់តារា សមាជិក និងជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា
- ឯកឧត្តម ហ៊ុម ហ៊ាន សមាជិក និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម
- Mr. JI HYUNGUN សមាជិក
- Mr. SHIN BYUNG MOOK សមាជិក

សមាជិកចំនួន ៤រូប ផ្សេងទៀត គឺជាអភិបាលមិនអចិន្ត្រៃយ៍ ដោយក្នុងនោះ ២រូប ត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង២រូបទៀត ត្រូវបានតែងតាំងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា¹⁶

16 <https://csx.com.kh/kh/about/director.jsp?MNCD=10303> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

២.២. តួអង្គពាក់ព័ន្ធក្នុងផ្សារមូលបត្រកម្ពុជា

២.២.១. និយ័តករមូលបត្រកម្ពុជា

និយ័តករមូលបត្រកម្ពុជា ហៅកាត់ថា ន.ម.ក ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជនបានអនុម័ត។ ន.ម.ក មានគោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគនៅកម្ពុជា។ និយ័តករមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ (១) បង្កើត និងរក្សាឲ្យមានទំនុកចិត្តពីអ្នកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។ (២) លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះឲ្យមានសណ្តាប់ធ្នាប់ និងរៀបរៀងរយ។ (៣) ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។ (៤) ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា។ (៥) ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។¹⁷

២.២.២. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា គឺជាសហគ្រាសសាធារណៈដែលភាគហ៊ុនរបស់រដ្ឋមានចំនួនច្រើន (៥៥%) និងត្រូវបានបង្កើតឡើង ដើម្បីរៀបចំ និងដាក់ឲ្យដំណើរការទីផ្សារមូលបត្រដំបូងគេបង្អស់នៅកម្ពុជា។ ផ្សារមូលបត្រកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ កាលពី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១។ ការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺដើម្បីឲ្យដំណើរការប្រព័ន្ធជួញដូរមូលបត្រ ប្រព័ន្ធដាត់ទាត់និងទូទាត់មូលបត្រ និងប្រព័ន្ធរក្សាទុកមូលបត្រ ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ប្រកាសស្តីពីការផ្តល់ការអនុញ្ញាតធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធដាត់ទាត់ និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ និងបទបញ្ញត្តិដែលពាក់ព័ន្ធ។ ផ.ម.ក ជាប្រតិបត្តិករទីផ្សារតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានតួនាទីចម្បងក្នុងការធានាតម្លាភាព និងបង្កើតបរិយាកាសល្អប្រសើរដល់អ្នកចូលរួមក្នុងទីផ្សារ ជាពិសេសការជំរុញ និងការលើកទឹកចិត្តដល់វិនិយោគិន និងក្រុមហ៊ុនក្នុងស្រុក តាមរយៈការបង្កើតឲ្យមានសន្ទនីយភាពទីផ្សារ និងការការពារផលប្រយោជន៍របស់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ។¹⁸

17 <https://bizkhmer.com/articles/59658> (ចូលទស្សនា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤)

18 <https://phsarhun.com/trade/faq> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

២.២.៣. ក្រុមហ៊ុនមូលបត្រ

ក្រុមហ៊ុនមូលបត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទិញលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈការដើរតួនាទីអន្តរការី។ ជាទូទៅក្រុមហ៊ុននេះ ជាអន្តរការី ឬជាអ្នកសម្របសម្រួលប្រតិបត្តិការមូលបត្រនៅក្នុងទីផ្សារ។ ក្រុមហ៊ុនមូលបត្រ គឺជាតួអង្គសំខាន់មួយនៅក្នុងដំណើរការទីផ្សារ ព្រោះក្រុមហ៊ុនមូលបត្រ ត្រូវបានចាត់ទុកជាអ្នកជំនាញក្នុងវិស័យមូលបត្រ ដែលមានតួនាទីយ៉ាងសំខាន់ ដើម្បីជួយក្រុមហ៊ុនបោះផ្សាយក្នុងដំណើរការលក់មូលបត្រ នៅលើទីផ្សារទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ក្រុមហ៊ុនមូលបត្រក៏មានតួនាទីជួយដល់វិនិយោគិនមូលបត្រនៅក្នុងដំណើរការជួញដូរមូលបត្រ (ការទិញ លក់មូលបត្រ) នៅក្នុងទីផ្សារផងដែរ ព្រោះវិនិយោគិនមិនអាចធ្វើការជួញដូរមូលបត្រដោយផ្ទាល់នៅលើទីផ្សារមូលបត្រដោយខ្លួនឯងបាននោះទេ។ រាល់ការជួញដូរមូលបត្ររបស់វិនិយោគិន ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនមូលបត្រដែលជាឈ្មួញជើងសារ។ ជារួម ក្រុមហ៊ុនមូលបត្រ ត្រូវបានចាត់ទុកជាអន្តរការីមូលបត្រដែលមិនអាចខ្វះបាននៅក្នុងទីផ្សារ ទាំងក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ និងក្នុងដំណើរការនៃការជួញដូរមូលបត្ររបស់វិនិយោគិន។ បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនមូលបត្រចំនួន ១១ ដែលមានសកម្មភាពអាជីវកម្មសំខាន់ៗ ដូចជា៖

- ក្រុមហ៊ុនធានាទិញមូលបត្រ (Securities Underwriters)
- ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ (Securities Dealers)
- ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ (Securities Brokers)¹⁹

ក. ក្រុមហ៊ុនធានាទិញមូលបត្រ

ក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ជួយក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទីផ្សារដំបូង(Primary market)។ ដោយឡែក បើនិយាយអំពីការធានាទិញ (Underwriting) គឺជាសកម្មភាព ឬដំណើរការធ្វើឡើងដោយសហជីព (syndicate) ក្នុងការធានាលក់មូលបត្រ ដែលបោះផ្សាយមួយលើកៗ ដោយធ្វើការទិញមូលបត្រនោះតាមតម្លៃកំណត់ពីរដ្ឋាភិបាល ឬក្រុមហ៊ុនបោះផ្សាយ។ ជាមួយគ្នានេះ ការធានាទិញ ក៏មានការធ្វើឡើងដោយមានកិច្ចសន្យាធានាទិញ (Underwriting Agreement) ដែលជាកិច្ចព្រមព្រៀងដែលធ្វើឡើង ដើម្បីធានាទិញមូលបត្រទាំងអស់ ឬមួយផ្នែកដែលលក់មិនអស់ តាមនីតិវិធីនៅកាលបរិច្ឆេទផុតកំណត់នៃសំណើលក់ជាសាធារណៈ។ កិច្ចសន្យាធានាទិញនោះ គឺរាប់បញ្ចូលទាំងកិច្ចសន្យាធានាទិញបន្តដែលធ្វើឡើង ដោយបុគ្គលដែលមានការអនុញ្ញាតតាមច្បាប់នេះ។

19 https://www.serc.gov.kh/boards/data_dir/m78annountment_k/100024.pdf (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

ការតែងតាំងក្រុមហ៊ុនធានាទិញមូលបត្រ និងការបង្កើតក្រុមការងារបោះផ្សាយលក់មូលបត្រជាសាធារណៈជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនបានបំពេញបទដ្ឋានជាច្រើន ស្របតាមការតម្រូវរបស់និយ័តកម្មមូលបត្ររួចហើយ ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា មិនចាំបាច់បាញ់ការរៀបចំ និងបំពេញនីតិវិធីនៃការបោះផ្សាយលក់មូលបត្រដោយខ្លួនឯងនោះទេ ដោយសារក្រុមហ៊ុនត្រូវតែងតាំងក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ដែលទទួលបានអាជ្ញាបណ្ណពីន.ម.ក ហើយក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុនត្រូវជ្រើសរើសក្រុមហ៊ុនផ្តល់សេវាសវនកម្ម មេធាវី ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក ជាដើម ដើម្បីបង្កើតជាក្រុមការងារបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO Team)។ ក្រុមការងារនេះ នឹងជួយសម្រួលការងារដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ជាពិសេសការរៀបចំរបាយការណ៍ត្រួតពិនិត្យការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ (Due Dilligence Report) និងរៀបចំឯកសារផ្តល់ព័ត៌មាន (Disclosure Document) ជាដើម។²⁰

ក្រុមហ៊ុនធានាទិញមូលបត្រ ចំនួន ៧ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីន.ម.ក. មានដូចជា៖

ក្រុមហ៊ុនធានាទិញមូលបត្រ	
១. កាណា ស៊ីយូរីធី អិលធីឌី (Cana Securities Ltd.)	▪ វិមានកាណាឌីយ៉ា ជាន់ទី១៥ លេខ ៣១៥ ផ្លូវអង្គឌួង កែងមហាវិថីព្រះមនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៩៩៩ ៨៨៧/០២៣ ៨៦៨ ២២២ ▪ ទូរសារ៖ ០២៣ ៩៩០ ៦៨៦ ▪ អ៊ីម៉ែល៖ info@canasecurities.com.kh ▪ គេហទំព័រ៖ www.canasecurities.com.kh
២. កម្ពុ ស៊ីយូរីធី ភីអិលស៊ី (CAMPU Securities Plc.)	▪ អាគារកម្ពុប៊ែង ជាន់ទី៦ លេខ២៣ ផ្លូវក្រមួនស (ផ្លូវ ១១៤) សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ២២២ ៨៨០/ ០២៣ ២២២ ៨៨១ ▪ ទូរសារ៖ ០២៣ ២២២ ៨៨៧ ▪ អ៊ីម៉ែល៖ campusec@campusecurities.com.kh gohklye@campusecurities.com.kh

20 <https://bizkhmer.com/articles/59658> (ចូលទស្សនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤)

៣. យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី Yuanta Securities (Cambodia) Plc.	▪ អាគារEmerald ជាន់ទី៤ លេខ៦៤ (កែងផ្លូវ ១៧៨) មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៨៦០ ៨០០ /០៩២ ៧៧៧ ៣០៩ ▪ ទូរសារ៖ ០២៣ ២២៤ ១២៦ ▪ អ៊ីម៉ែល៖ yuanta@yuantacambodia.com ▪ គេហទំព័រ៖ www.yuantacambodia.com
៤. អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក RHB Securities (Cambodia) Plc.	▪ អាគារលេខ ១-៣ ជាន់ទី២ និងទី៣ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៩៦៩ ១៦១ ▪ ទូរសារ៖ ០២៣ ៩៦៩ ១៧១
៥. ខេមបូឌា ស៊ីឃ្យូរីធី ម.ក Cambodia Securities Plc.	▪ អាគារលេខ ៣៤២ ជាន់ទី១៧ មហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៩៩៧ ៨៨៨ ▪ អ៊ីម៉ែល៖ services@cambodiasecurities.com ▪ គេហទំព័រ៖ www.cambodiasecurities.com
៦. អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី SBI Royal Securities Plc.	▪ អាគារភ្នំពេញថៅវី លេខ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៩៩៦ ៩៧០ / ០២៣ ៩៩៦ ៩៧១ ▪ អ៊ីម៉ែល៖ info@sbiroyal.com
៧. ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់ក្រុម ម.ក ROYAL GROUP SECURITIES PLC.	▪ អាគារលេខ២៤៦ មហាវិថីព្រះមុនីវង្ស (៩៣) ភូមិទី ១០ សង្កាត់បឹងកាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ : ០២៣ ៩៩៤ ៩៩៩ ▪ អ៊ីម៉ែល : info@royalgroupsecurities.com.kh ▪ គេហទំព័រ : www.royalgroupsecurities.com.kh

ខ. ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ

ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ អាចធ្វើការជួញដូរមូលបត្រ (ទិញ លក់) ក្នុងទីផ្សារមូលបត្រ។ ដូចនេះ តម្រូវឲ្យក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ មានគណនីផ្ទាល់ខ្លួនសម្រាប់ធ្វើការជួញដូរមូលបត្រ។ ក្នុងការជួញដូរនេះ ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ អាចទទួលបានផលចំណេញពីមូលបត្រ ហើយក៏ត្រូវប្រឈមមុខនឹងហានិភ័យ ក្នុងការជួញដូរមូលបត្រផងដែរ។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ អាចមានសិទ្ធិធ្វើអាជីវកម្មជួញដូរមូលបត្រ អាជីវកម្មឈ្នួញជើងសារមូលបត្រ និងអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ។

គ. ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ

ឈ្នួញជើងសារមូលបត្រ អាចជាបុគ្គល ឬជាក្រុមហ៊ុនមូលបត្រ ដែលគិតកម្រៃជើងសារ សម្រាប់ការធ្វើប្រតិបត្តិការទិញ និងលក់មូលបត្រដែលដាក់បញ្ចូលដោយវិនិយោគិន។ ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ ទទួលបានកម្រៃជើងសារពីការទទួលបញ្ជាទិញ ឬលក់ពីអតិថិជនរបស់ខ្លួន។ ជាការពិត យើងអាចធ្វើការជ្រើសរើសក្រុមហ៊ុនឈ្នួញជើងសារមូលបត្រណាមួយ ដោយផ្អែកលើលក្ខណៈសម្បត្តិ ដែលពួកគេមានដូចជា ភាពចម្រុះនៃសេវាកម្មដែលក្រុមហ៊ុនផ្តល់ឱ្យ គុណភាពសេវាបម្រើអតិថិជន និងអត្រាកម្រៃជើងសារជាដើម។

ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រមានដូចជា៖

ក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ	
១. អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ACLEDA Securities Plc.	▪ នៅជាន់ទី៥ អាគារលេខ៦១ មហា វិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ▪ ទូរសព្ទ៖ ០២៣ ៧២៣ ៣៨៨ ▪ ទូរសារ៖ ០២៣ ៧២៣ ៣៧៧ ▪ អ៊ីម៉ែល៖ info@acledasecurities.com.kh acs.admin@acledasecurities.com.kh ▪ គេហទំព័រ៖ www.acledasecurities.com.kh
២. ខេមបូឌាវៀតណាម ស៊ីឃ្យូរីធី ឯ.ក Cambodia-Vietnam Securities Co.,Ltd	▪ អាគារ ៣៧០ ជាន់ទី៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ▪ ទូរសព្ទ៖ ០២៣ ៧២៣ ៨៩៩ ▪ ទូរសារ៖ ០២៣ ៧២៣ ៨៩០ ▪ អ៊ីម៉ែល៖ info@cvs.com.kh ▪ គេហទំព័រ៖ www.cvs.com.kh

៣. ភីភី លីង ស៊ីឃ្យូរីធី ឯ.ក PP Link Securities Co., Ltd	▪ អាគារលេខ ១៥៨ - ១៦៦ (បន្ទប់លេខ៥០១) ផ្លូវលេខ ២១៥ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ▪ ទូរស័ព្ទ៖ ០៧៧ ៦៤៦ ៨៩០/០១៥ ៣០៨ ៦៦៦ ▪ អ៊ីម៉ែល៖ info@pplinksecurities.com ▪ គេហទំព័រ៖ www.pplinksecurities.com
៤. ហ្គោលជេន ហ្វ័រលួន (ខេមបូឌា) ស៊ីឃ្យូរីធី ភីអិលស៊ី Golden Fortune (Cambodia) Securities Plc.	▪ អាគារលេខ ១៧៤ មហាវិថីម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ▪ ទូរស័ព្ទ៖ ០២៣ ២១៨ ២៨៨ ០២៣ ២១៨ ៣៨៨ ▪ ទូរសារ៖ ០២៣ ២១០ ១១១

២.២.៤. ក្រុមហ៊ុនបោះផ្សាយមូលបត្រកម្ពុជា

២.២.៤.១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)



រូបភាពទី២.៤ ៖ ស្លាកសញ្ញារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ត្រូវបានបង្កើតឡើង ជាគ្រឹះស្ថានសាធារណៈ ដែលមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់មូលបត្រកម្ពុជា ចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន ដែលស្មើនឹង ១៥% នៃចំនួនភាគហ៊ុនធម្មតាសរុប។²¹

21 https://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000010004 (ចូលទស្សនា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

- អាសយដ្ឋាន: អាគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
- គេហទំព័រ: www.ppwsa.com.kh
- ទូរសព្ទ: ០២៣ ៦៣៥ ៨០៨០/ ០២៣ ៦២៥ ០៧០៧
- អ៊ីម៉ែល: admin@ppwsa.com.kh

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ
ប្រភេទភាគហ៊ុន	ភាគហ៊ុនធម្មតា
ភាគហ៊ុនបោះផ្សាយ	១៣.០៤៥.៩៧៥
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២
ចន្លោះថ្ងៃក្នុងការធ្វើប៊ុកបៀលឡើង	ពី៤.០៥០រៀល ដល់៦.៣៥០រៀល
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ ដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១២
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	៦.៣០០រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	តុងយ៉ាង ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី

តារាង២.១. តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PWSA

២.២.៤.២. ក្រុមហ៊ុន ហ្គ្រង់ធួនអ៊ិនធើណេសិនណាល (GTI)



រូបភាពទី២.៥៖ ស្លាកសញ្ញាក្រុមហ៊ុន ហ្គ្រង់

ក្រុមហ៊ុន ហ្គ្រង់ធួនអ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ នៅឆ្នាំ ២០០៨ ក្រុមហ៊ុនហ្គ្រង់ធួនអ៊ិនធើណេសិនណាល បានទិញយកក្រុមហ៊ុន QMI Industrial Co., Ltd ដែលជាធាតុចូលក្នុងដំណើរការ ក្នុងចំណោមធាតុចូលក្នុងដំណើរការដំបូងបង្អស់ ដែលបានធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ក្នុងកំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០។ ក្រុមហ៊ុន ហ្គ្រង់ធួន គឺជាធាតុចូលក្នុង

ការបន្តនិងជាជាងចក្រផលិតសម្លៀកបំពាក់ផ្ទាល់សម្រាប់នាំចេញ។ សព្វថ្ងៃផលិតផលរបស់ក្រុមហ៊ុនប្រឡូនជឿនរួមមានម៉ាកសម្លៀកបំពាក់កីឡាស្បីដូចជាម៉ាក Adidas, Reebok, Taylor, Made, Salmon, New Balance (NB), Kohls, Nautica, North Face។²²

- អាសយដ្ឋាន: ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ទូរស័ព្ទ: ០២៣ ៨៩០ ៣២៥
- អ៊ីម៉ែល: vuthy.poung@qmico.com
- គេហទំព័រ: <http://www.grandtwins.com.kh/>

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ក្រុមហ៊ុន ប្រឡូនជឿនអ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
ប្រភេទភាគហ៊ុន	ភាគហ៊ុនធម្មតា
ភាគហ៊ុនបោះផ្សាយ	៨.០០០.០០០
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤
ចន្លោះថ្លៃក្នុងការធ្វើប៊ុកបៀលឡើង	៧.៤០០រៀល ដល់១៤.០០០រៀល
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	៩.៦៤០រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី

តារាង២.២. តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងGPI

២.២.៤.៣. កំពង់ផែស្វយ័តភ្នំពេញ (PPAP)



រូបភាពទី២.៦៖ ស្លាកសញ្ញាកំពង់ផែស្វយ័តភ្នំពេញ

22 https://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000020003 (ចូលទស្សនា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិការកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមប្រតិបត្តិការកំពង់ផែអន្តរជាតិទាំងពីរនៅ ព្រះរាជាណាចក្រកម្ពុជាហើយជាអាជ្ញាធរគ្រប់គ្រងផែនការក្នុងមណ្ឌលអាជីវកម្មដែរ។ ក្នុងនាមជាប្រតិបត្តិការផែ ក. ស. ភ ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោង លើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ កណ្តាលកិច្ច ទីលានស្តុកទុកសំបកកុងតឺន័រ រៀបចំទំនិញ ទុកកុងតឺន័រត្រជាក់ វាស់ស្ទង់ និងបូស្តារ ជួសជុល និងថែទាំកុងតឺន័រ ប្រមូលផ្តុំ/ចែកចាយទំនិញ និងសេវាវេយ្យាករណ៍ផ្សេងៗទៀតចំណាត់ដែរ។ ក្នុងនាមជាអាជ្ញាធរផែ ក. ស. ភ. ទទួលបានសិទ្ធិគ្រប់គ្រងមណ្ឌលអាជីវកម្មដែរ ដែលមានចំងាយ ១៦៦គ.ម ។²³

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	កំពង់ផែស្វយ័តភ្នំពេញ
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៤.១៣៦.៨៧៣
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤
ចន្លោះថ្ងៃក្នុងការធ្វើប៊ុកបៀលឡើង	៤.៤០៥ រៀល ដល់ ៦.៣២០ រៀល
កាលបរិច្ឆេទធ្វើបរិស័កម្ម	ថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	៥.១២០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	យាន់តា ស៊ីឃ្យូរីជី (ខេមបូឌា) ភីអិលស៊ី

តារាង២.៣៖ លទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងPPAP

ក្នុងមណ្ឌលអាជីវកម្មផែនេះ ក. ស. ភ. បាននិងកំពុងប្រតិបត្តិការនៅទីតាំងនៃចំណាត់ផែចំនួន ៥ គឺ :

- ១-ចំណាត់ផែកុងតឺន័រ LM១៧
- ២-ចំណាត់ផែពហុបំណង TSM
- ៣-ចំណាត់ផែពហុបំណង KM៦
- ៤-ចំណាត់ផែទន្លេបិទ UM២ និង

23 https://csx.com.kh/jsp/data/istcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000040001 (ចូលទស្សនា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

៥-ចំណាត់ផ្ទៃអ្នកដំណើរ និងទេសចរ TS9 ។

- ទីស្នាក់ការ៖ អគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- លេខទំនាក់ទំនង៖ ០២៣ ៤២៧ ៨០២ , លេខទូរសារ៖ ០២៣ ៤២៧ ៨០២
- គេហទំព័រ៖ www.ppap.com.kh
- អ៊ីម៉ែល៖ ppapmpwt@online.com.kh

២២.៤.៤ ក្រុមហ៊ុនរ៉ូយ៉ាល់ក្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (PPSP)



រូបភាពទី២.៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់ក្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

ក្រុមហ៊ុនរ៉ូយ៉ាល់ក្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (PPSP) គឺជាអ្នកអភិវឌ្ឍន៍ និងជាប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) និងប៉ោយប៉ែត ភីភីអេសអ៊ីហ្សិត (Poipet PPSEZ)។ ក្រុមហ៊ុនទទួលបានការឯកភាពជាអ្នកអភិវឌ្ឍន៍ និងជាប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេសពហុផលិតផលពីរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី 19 ខែមេសា ឆ្នាំ 2006 តំបន់សេដ្ឋកិច្ចពិសេសនៅរាជធានីភ្នំពេញ ដែលជាជំនឿនៃប្រទេសកម្ពុជាមានគោលបំណងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មសំរាប់លក់ និងជួល។ ក្រុមហ៊ុនក៏ចូលរួមផងដែរក្នុងការផ្គត់ផ្គង់សេវាកម្ម និងសម្ភារៈដែលពាក់ព័ន្ធ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត សេវាជួល ការថែទាំហេដ្ឋារចនាសម្ព័ន្ធ សេវាប្រឹក្សាយោបល់ និងការគាំទ្រផ្នែករដ្ឋបាល សេវាកម្មសន្តិសុខ ការផលិត និងចែកចាយថាមពលឯករាជ្យ និងសេវាកម្មធារាសាស្ត្រ ទៅដល់អ្នកនៅតំបន់នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ PPSEZ បានរក្សាចំនួនវិនិយោគិនតំបន់ខ្ពស់បំផុតក្នុងចំណោម 34 តំបន់សេដ្ឋកិច្ចពិសេសដែលបាន អនុម័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងរង្វាស់ប្រវែងប្រហែល 357.32 ហិកតា។²⁴

- ទីស្នាក់ការ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

²⁴ https://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000050000 (ចូលទស្សនាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

- លេខទូរស័ព្ទ៖ ០២៣ ៧២៩ ៧៩៨ លេខទូរសារ៖ ០២៣ ៧២៩ ៧៩៩
- គេហទំព័រ៖ www.ppsez.com
- អ៊ីម៉ែល៖ info@ppsez.com

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី)
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	១១.៥៧៥.០០០
កាលបរិច្ឆេទធ្វើប៊ុកបៀលខ្ទង់	ថ្ងៃទី១៨ ដល់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦
ចន្លោះថ្ងៃក្នុងការធ្វើប៊ុកបៀលខ្ទង់	២.៨០០រៀល ដល់ ៤.០០០រៀល
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី៩ ដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	២.៨៦០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី កម្ពុជា ស៊ីឃ្យូរីធី និងកាណា ស៊ីឃ្យូរីធី

តារាង២.៤៖ លទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PPSP

២.២.៤.៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)



រូបភាពទី២.៨ ៖ ស្លាកសញ្ញាកំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា។ កំពង់ផែស្ថិតនៅល្វែងសមុទ្រកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិដូចជា មានជម្រៅទឹកជ្រៅ មានកោះជារាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លូងនាវាជាប្រចាំឡើយ។²⁵ ក.ស.ស ជាក្រុមហ៊ុនរដ្ឋ ដែលបានបង្កើតឡើង ដើម្បីធ្វើអាជីវកម្មសេវាកម្មមូលដ្ឋានលើការងារ៖ កណ្តាលកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា លើកដាក់ ផ្ទេរ ផ្ទុកទំនិញស្តុកទំនិញនៅឃ្លាំង និងទីលានព្រមទាំងដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន ក.ស.ស ក៏កំពុងផ្តល់សេវាកម្មផ្សេងទៀត៖ សេវាក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាជួលឃ្លាំង និងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។²⁶ ក.ស.ស ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវា ចំនួន ៨ ចំណត ដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាង ១០% ហើយក្នុងឆ្នាំ ២០១៥កន្លងទៅនេះ បរិមាណទំនិញឆ្លងកាត់ផែ គិតជាតោនចំនួន៣,៨លានតោន ក្នុងនោះក្នុងតេន័រ មានចំនួន៣៩១.០០០TEUs។ កំពង់ផែអាចឱ្យនាវាមានចំណុះផ្ទុក ២០.០០០តោន ចូលចតបានប្រមាណ ១.៥០០TEUs ចំពោះនាវាក្នុងតេន័រ ។²⁷

- ទីស្នាក់ការ៖ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។
- លេខទូរស័ព្ទ ៖ 034-933-416 / 034 933-511
- គេហទំព័រ៖ <http://www.pas.gov.kh/>
- អ៊ីម៉ែល៖ pasinfo@pas.gov.kh

25 <https://www.pas.gov.kh/page/overview> (ចូលទស្សនាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

26 <https://phsarhun.com/companies/21> (ចូលទស្សនាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

27 <https://www.pas.gov.kh/page/overview> (ចូលទស្សនាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	២១.៤៤២.៩៩២
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី២៥ មេសា ដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧
ចន្លោះថ្លៃក្នុងការធ្វើប៊ុកបៀលឡើង	៣.៥២០រៀល ដល់ ៥.១៨០រៀល
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	៥.០៤០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី

តារាង២.៥៖ តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PAS

២.២.៤.៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)



រូបភាពទី២.៩ ៖ ស្លាកសញ្ញាធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's និង GIIIRS។ ធនាគារក៏ទទួលបានពានរង្វាន់ជាស្ថាប័នរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និងបានចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។ ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលស្ថិតក្រោមគម្រោងអង្គការពលកម្មអន្តរជាតិ ក្នុងយុគសម័យក្រោយសង្គ្រាមនៅកម្ពុជា។ ជាច្រើនឆ្នាំមកនេះ ធនាគារ អេស៊ីលីដា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ហើយគឺជាធនាគារឈានមុខ និងធំជាងគេផ្នែកឥណទានដុល និងបណ្តាញចែកចាយគ្រប់

ខេត្ត-ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ក៏ជាធនាគារកម្ពុជាដំបូង ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេស ដែលមានប្រទេសឡាវ និងមីយ៉ាន់ម៉ា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជ ដែលផ្តល់នូវសេវាធនាគារបានទូទៅ និងទូលំទូលាយចែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី"។ ដោយឡែកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។²⁸

- ទីស្នាក់ការ៖ អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- លេខទូរស័ព្ទ៖ 023 998 777
- គេហទំព័រ៖ <https://www.acledabank.com.kh>
- អ៊ីម៉ែល៖ acledabank@acledabank.com.kh

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ធនាគារ អេស៊ីលីដា ភីអិលស៊ី
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៤.៣៤៤.៨៦៥
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី០៣ ដល់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០
ចន្លោះថ្ងៃក្នុងការធ្វើប៊ុកបៀលឡើង	១៥.០០០ រៀល ដល់ ១៧.៤០០ រៀល
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី២៤ ខែមីនា ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	១៦.២០០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	យាន់តា ស៊ីយូរីធី (ខេមបូឌា) ភីអិលស៊ី

តារាង២.៦៖ តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ABC

28 https://csx.com.kh/jsp/data/istcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000100003 (ចូលទស្សនា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

២.២.៤.៧ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក (PEPC)

PESTECH

រូបភាពទី២.១០៖ ស្លាកសញ្ញាក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក

ផេសថិក (ខេមបូឌា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន PIB ដែលបានចុះបញ្ជី និងមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយបានចុះបញ្ជីលក់មូលបត្រនៅទីផ្សារគោល នៃផ្សារភាគហ៊ុនប្រទេសម៉ាឡេស៊ី។ ផេសថិក(ខេមបូឌា) ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ PESTECH (Myanmar) Limited បង្កើតឡើងនៅ ឆ្នាំ២០១៧ និងផ្គត់ផ្គង់វិស្វកម្មប្រព័ន្ធថាមពលចម្រុះ និងដំណោះស្រាយបច្ចេកទេសចម្រុះសម្រាប់ ការចំណាយទឹក ការសាងសង់ និងសេវាពាក់ព័ន្ធនឹងឧស្សាហកម្មអគ្គិសនី។ ផេសថិក(ខេមបូឌា) បានចុះបញ្ជីក្នុងឆ្នាំ ២០១០ ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គិសនី ដែលផ្តល់សេវាសំខាន់លើការផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេសសម្រាប់៖

ការគូសប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ប្រើប្រាស់នូវអនុស្សាវរីយ៍មានតម្លៃខ្ពស់ និងតម្លៃខ្ពស់ខ្លាំង និងបណ្តាញបញ្ជូនអគ្គិសនីដែលមានតម្លៃខ្ពស់ និងតម្លៃខ្ពស់ខ្លាំង ក៏ដូចជាប្រព័ន្ធថាមពលខ្សែកាបក្រោមដី សម្រាប់ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី និងការជួញដូររ៉ែ និងបរិក្ខារប្រព័ន្ធថាមពលដែលជាកម្មសិទ្ធិ និងមិនមែនកម្មសិទ្ធិ។²⁹

- ទីស្នាក់ការ៖ ផ្ទះលេខ ៦ ផ្លូវ ៥៨៨ សង្កាត់បឹងកក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- លេខទូរស័ព្ទ ៖ 023 882 105 , លេខទូរសារ៖ 023 882 106
- គេហទំព័រ៖ www.pestech.com.kh
- អ៊ីម៉ែល៖ info@pestech.com.kh

29 https://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000140009 (ចូលទស្សនាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ផេសប៊ិក (ខេមបូឌា) ម.ក
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៣.៩៤៥.០០០
កាលបរិច្ឆេទធ្វើបរិសកម្ម	ថ្ងៃទី២៧ ខែកក្កដា ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	៣.១២០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	អ អេច ប៊ី ស៊ីឃ្យូធី (ខេមបូឌា) ម.ក
ឈ្មោះក្រុមហ៊ុន	ផេសប៊ិក (ខេមបូឌា) ម.ក
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត

តារាង២.៧៖តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង PEPC

២.២.៤.៨. ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (DBDE)



រូបភាពទី ២.១១៖ ស្លាកសញ្ញាក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង បានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម (E&C) ដែលមានបទពិសោធន៍ និងមានវ័យចំណាស់ច្រើនជាងគេនៅកម្ពុជា។ ក្រុមហ៊ុននេះមានសេវាកម្មដូចជា សេវាគូសប្លង់ សាងសង់ដីឡូត៍ និងថែទាំ ដែលសេវាកម្មទាំងនេះធ្វើឲ្យក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះលំដាប់ជាតិ និងអន្តរជាតិ។ ឌី ប៊ី ឌី ទទួលបានកំណត់ត្រាល្អ ក្នុងការផ្តល់សេវាកម្ម និងផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពខ្ពស់ដែលស្តែងបញ្ជាក់តាមរយៈការពេញចិត្ត និងការសរសើរពីសំណាក់អតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc) គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឧស្សាហកម្មឈានមុខគេដែលបោះដំហានមកដល់ពេលនេះ។ ក្រុមហ៊ុន DBD មានបទពិសោធន៍យូរឆ្នាំ លើផ្នែកវិស្វកម្ម ពោលគឺទាំងជាង បុគ្គលិកជំនាញ វិស្វករ និងថ្នាក់ដឹកនាំ។ ក្រុមហ៊ុន DBD បានបញ្ចប់គម្រោងមួយចំនួនដូចជា ផ្សារទំនើប AEON Mall ទី១ និងទី២ ព្រមទាំងមានគម្រោងធំៗមួយចំនួនទៀត ជាមួយក្រុមហ៊ុន

កំពុងបន្តការសាងសង់ ដូចជា គម្រោងខុនដូរ North Park, Chip Mong Sen Sok, Chip Mong 598 Mall , Chip Mong Mega Mall ផ្លូវ២៧១ ជាដើម។³⁰

- អាសយដ្ឋាន៖ ដីឡូត៍៦៨ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- លេខទូរស័ព្ទ៖ ០៧៨ ៧០០ ៥៩៨
- អ៊ីម៉ែល៖ services@dbdengineering.com
- គេហទំព័រ៖ <https://dbdengineering.com>

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៦.៤៦១.៥៣៨
កាលបរិច្ឆេទធ្វើប៊ុកបៀលឡើង	ថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
ចន្លោះថ្ងៃក្នុងការធ្វើប៊ុកបៀលឡើង	២.៣៨០រៀល
កាលបរិច្ឆេទធ្វើបរិស័កម្ម	ថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
ក្រុមហ៊ុនធានាទិញមូលបត្រ	អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី

តារាង២.៨. តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង

២.២.៤.៩. ក្រុមហ៊ុនជេអេស លែន ភីអិលស៊ី (JSL)



រូបភាពទី ២.១២ ៖ ស្លាកសញ្ញា JSL

30 https://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000150008 (ចូលទស្សនា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤)

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JSL) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិត ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ត្រូវបានបំបែកទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងអនុម័តយកនាមករណ៍បច្ចុប្បន្ននេះ កាលពី ថ្ងៃទី១៣ ឧសភា ២០២១ ដើម្បីសម្រួលដល់ការធ្វើសំណើរចុះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ JSL ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុមដែលមានសមាជិក ៥ រូប មកពី ប្រទេសកម្ពុជា ម៉ាឡេស៊ី និង ហុងកុង។ អភិបាលរបស់ JSL សុទ្ធតែជាសហគ្រិនដែលមានបទពិសោធន៍ច្រើន និងច្បាស់លាស់នៅក្នុងវិស័យ អភិវឌ្ឍន៍ អចលនទ្រព្យ សណ្ឋាគារ ក៏ដូចជាវិស័យអភិវឌ្ឍន៍ដទៃទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់។³¹

តារាងសង្ខេបអំពីការចុះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	ជេអេស លែន ភីអិលស៊ី
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនចុះផ្សាយ	៥.៧១០.០០០
កាលបរិច្ឆេទធ្វើបរិស័កម្ម	ថ្ងៃទី០៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	១.៩០០រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ម.ក

តារាងទី២.៩ ៖ តារាងសង្ខេបអំពីការចុះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ JSL

២.២.៤.១០. ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក.(CGSM)



រូបភាពទី ២.១៣៖ ស្លាកសញ្ញា CGSM

ក្រុមហ៊ុន ខេម ជ្វីអេសអេម (និមិត្តសញ្ញាចុះបញ្ជី៖ CGSM) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (រួមទាំង សែលកាត) គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងក្រោមច្បាប់ស្តីពីការវិនិយោគបរទេសនៅក្នុងព្រះរាជាណាចក្រ

31 http://www.csx.com.kh/jsp/data/1stcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000160007 (ចូល ទស្សនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤)

កម្ពុជា។ ក្រុមហ៊ុនត្រូវបានបង្កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម (RMC)។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន៖

ក). ដំឡើង និងប្រតិបត្តិលើបរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលប្រើប្រាស់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការ បណ្តាញទូរស័ព្ទចល័ត នៅទូទាំងប្រទេសកម្ពុជា និងរាល់ផលិតផលទាំងអស់ដែលជាផ្នែកបំពេញ បន្ថែម ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ។

ខ). ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍របស់ខេម ជ្វីអេសអេម នានា។³²

ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា CAMGSM ផ្តល់សេវាកម្ម ដល់អតិថិជនជាងបួនលាននាក់ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយយ៉ាងទូលំ ទូលាយ។³³

តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	CGSM ខេម ជ្វីអេសអេម ម.ក
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៩.២៧១.២០៦
កាលបរិច្ឆេទចុះបញ្ជី	២៧ មិថុនា ២០២៣
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	២.២៧០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី

តារាងទី២.១០ ៖ តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ CGSM

២.២.៤.១១. ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូកេសិន ម.ក.(MJQE)



រូបភាពទី ២.១៤ ៖ ស្លោកសញ្ញា MJQE

32 <https://pplinksecurities.com.kh/kh/company-list/camgsm-plc/> (ចូលទស្សនានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤)

33 https://csx.com.kh/jsp/data/lstcom_view.jsp?MNCD=5010&issueCode=KH1000220009 (ចូលទស្សនានៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២៤)

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន (និមិត្តសញ្ញាចុះបញ្ជី៖ MJQE) ត្រូវបានបង្កើតឡើង ជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិត ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌូខេសិន គឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅ កម្ពុជា និងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាអប់រំដ៏ទូលំទូលាយ ពីថ្នាក់ក្រោមមធ្យមសិក្សា ដល់ថ្នាក់ទី១២ នៅ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងផ្នែកភាសា (ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ) ការបណ្តុះបណ្តាលឯកទេស និងការបណ្តុះបណ្តាលគុកោសល្យគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (AII)។³⁴

តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង	
ឈ្មោះក្រុមហ៊ុន	MJQE ម៉េងលី ជេ. គួច អេឌូខេសិន ម.ក
ប្រភេទភាគហ៊ុន	ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ភាគហ៊ុនបោះផ្សាយ	៣.៩៩៩.៥២៧
កាលបរិច្ឆេទចុះបញ្ជី	២៨ មិថុនា ២០២៣
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង	២.០៨០ រៀល
ក្រុមហ៊ុនធានាទិញមូលបត្រ	អ អេច ប៊ីស៊ីយូរីជី (ខេមបូឌា) ម.ក

តារាងទី២.១១ ៖ តារាងសង្ខេបអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ MJQE

២.២.៥. ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុល

២.២.៥.១. ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA)

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាក្រុមហ៊ុនចែកចាយរថយន្ត កសិកម្ម និងគ្រឿងបន្លាស់ធុនធំ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនផ្តល់ការធានា និងសេវាកម្មក្រោយការលក់សម្រាប់ម៉ាកល្បីៗដាច់ ពិភពលោករួមមាន Ford Jaguar Land Rover John Deere TCM JCB FUSO និង Piaggio។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនផ្តល់សេវាកម្មនាំចូលរថយន្ត និងដំណោះស្រាយលើ សេវាកម្មផ្សេងៗដែលទាក់ទងនឹងគ្រឿងផ្គត់ផ្គង់ និងការតម្លើងដំបូងគេបង្អស់។ ក្រុមហ៊ុន RMAC គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Clipper Holdings Limited ដែលជាក្រុមហ៊ុនមេរបស់ RMA Group ដែលមាន

34 <https://pplinksecurities.com.kh/kh/company-list/mengly-j-quach-education-plc/> (ចូលទស្សនានៅថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០២៤)

ទីស្នាក់ការកណ្តាលប្រតិបត្តិប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ។³⁵

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា (RMAC25A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨០០.០០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ៥.៥០% (ប្រចាំឆ្នាំ) - រយៈពេលឥណប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណប្រតិទាន៖ ០៩/០៤/២០២៥ - គេហទំព័រ៖ www.cambodia.rmagroup.net³⁶

តារាងទី២.១២ - តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

២.២.៥.២. ក្រុមហ៊ុន តែលកូថេក (TCT)

ក្រុមហ៊ុន តែលកូថេក គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ីនធឺណែត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezeecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ហើយជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែហ្វាយប៊េរីអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុន ក្នុងបណ្តាញខ្សែកាបបាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។³⁷

35 <http://www.csx.com.kh/company/announce/viewPost.do?MNCD=50104&postId=845#.YtTdWbZBztQ> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

36 https://www.serc.gov.kh/boards/data_dir/m78annountment_k/100061.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

37 <https://cnc.com.kh/detail/news/23342> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

សញ្ញាបណ្ណសាជីវកម្មរបស់ ក្រុមហ៊ុន តែលកូចេក មានឈ្មោះថា "សញ្ញាបណ្ណសាជីវកម្ម តែលកូចេក" ជាសញ្ញាបណ្ណមានបុគ្គលធានា ដែលមានទំហំបោះផ្សាយសរុបចំនួន ៨០ ប៊ីលានរៀល (ប្រមាណ ២០លាន ដុល្លារអាមេរិក)។ តារាងខាងក្រោមនេះជាព័ត៌មានពីសញ្ញាបណ្ណ តែលកូចេក៖³⁸

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម តែលកូចេក (TCT26A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន តែលកូចេក - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨០០.០០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ៤.៥០% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌាប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណ្ឌាប្រតិទាន៖ ២៥/០៨/២០២៦ - គេហទំព័រ៖ www.telcotech.com.kh
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម តែលកូចេក (TCT28A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន តែលកូចេក - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨២០.៨០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ២.៥០% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌាប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណ្ឌាប្រតិទាន៖ ២៩/១២/២០២៨ - គេហទំព័រ៖ www.telcotech.com.kh

តារាងទី២.១៣- តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន តែលកូចេក

38 https://www.serc.gov.kh/boards/data_dir/m78annountment_k/100061.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

២.២.៥.៣. ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (Royal Railway)

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និង ផ.ម.ក. បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលមានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ (RRC32A)” ជាសញ្ញាបណ្ណធម្មតា ដែលមានព័ត៌មានសង្ខេបដូចខាងក្រោម៖³⁹

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម រ៉ូយ៉ាល់ រេលវេ (RRC32A) - អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ រេលវេ ម.ក - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤១០.០០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ៧.០០% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ - ឥណ្ឌប្រតិទាន៖ ១០/១០/២០៣២
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ រេលវេ១ (RRGO27A) - អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ រេលវេ ម.ក - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤៩២.០០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ SOFR+៣.៥០%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង) - រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណ្ឌប្រតិទាន៖ ២៣/១២/២០២៧
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា រ៉ូយ៉ាល់ រេលវេ២ (RRGT32B) - អ្នកបោះផ្សាយ៖ រ៉ូយ៉ាល់ រេលវេ ម.ក - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤៩២.០០០

39 https://www.serc.gov.kh/boards/data_dir/m89report_k/100013.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

	- តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ឆ្នាំទី១ ដល់ទី៥: SOFR+៣.៥០%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង) និងឆ្នាំទី៦ ដល់ទី១០: SOFR+៣.៧៥%ឬ ៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង) - រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ - ឥណ្ឌប្រតិទាន៖ ២៣/១២/២០៣២ - គេហទំព័រ៖ www.royal-railway.com
--	--

តារាងទី២.១៤- តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ

២.២.៥.៤. ក្រុមហ៊ុនហ្គោលដេន ទ្រី (Golden Tree)

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនហ្គោលដេន ទ្រី និង ផ.ម.ក. បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុនហ្គោលដេន ទ្រី ដែលមានឈ្មោះថា “សញ្ញាបណ្ណបែតង ហ្គោលដេន ទ្រី (GT27A)” ដែលមានព័ត៌មានសង្ខេបដូចខាងក្រោម៖⁴⁰

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណបែតង ហ្គោលដេន ទ្រី (GT27A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន ហ្គោលដេន ទ្រី - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៦០.៧២១ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ៧% ក្នុងមួយឆ្នាំ - រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណ្ឌប្រតិទាន៖ ០៦/១២/២០២៧ - គេហទំព័រ៖ www.goldentree.com.kh

តារាងទី២.១៥- តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី

40 https://www.serc.gov.kh/boards/data_dir/m78annountment_k/100056.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

២.២.៥.៥. ក្រុមហ៊ុនខេម ជ្វីអេសអេម ម.ក (Cellcard)

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនខេម ជ្វីអេសអេម និង ផ.ម.ក. បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុនខេម ជ្វីអេសអេម ដែលមានឈ្មោះថា “សញ្ញាបណ្ណនិរន្តរភាព ខេម ជ្វីអេសអេម (CGSM33A)” ដែលមានព័ត៌មានសង្ខេបដូចខាងក្រោម៖⁴¹

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណនិរន្តរភាព ខេម ជ្វីអេសអេម ម.ក (ខេម ជ្វីអេសអេម) (CGSM33A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (ខេម ជ្វីអេសអេម) - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៨២៥.០០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ SOFR+៣%ឬ ៥.៥% ក្នុងមួយឆ្នាំ (យកមួយណាធំជាង) - រយៈពេលឥណ្ឌប្រតិទាន(ឆ្នាំ)៖ ១០ឆ្នាំ - ឥណ្ឌប្រតិទាន៖ ១៥/១១/២០៣៣ - គេហទំព័រ៖ https://shorturl.at/fGSeK

តារាងទី២.១៦- តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម

២.២.៥.៦. ក្រុមហ៊ុនស៊ីអេសអេស ហ្វីស អ៊ិនវេស្តមេនស៊ីអេស (CIA)

នៅថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន CIA និង ផ.ម.ក. បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន CIA ដែលមានឈ្មោះថា “សញ្ញាបណ្ណមានបុគ្គលធានា ស៊ី អាយ អេស៊ីស១ (B000231DC)” ដែលមានព័ត៌មានសង្ខេបដូចខាងក្រោម៖⁴²

41 https://www.serc.gov.kh/boards/data_dir/m78annountment_k/100064.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

42 https://www.serc.gov.kh/boards/data_dir/m78annountment_k/100064.pdf (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុល	
និមិត្តសញ្ញា	ព័ត៌មានសង្ខេបរបស់មូលបត្របំណុល
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណមានបុគ្គលធានា ស៊ីអាយអេ ហ្វីស ១ (B000231DC) - អ្នកបោះផ្សាយ៖ ស៊ីអាយអេ ហ្វីស អ៊ិនវេស្តម៉េនស្ទើរណាលស្ទូល - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ KhAAA - ចំនួនបោះផ្សាយមូលបត្របំណុល(ឯកតា)៖ ៤១១.៤០០ - តម្លៃចារឹកនៃមូលបត្របំណុល៖ ១០០.០០០ រៀល - អត្រាគូប៉ុង(%)៖ ៦.៣% ក្នុងមួយឆ្នាំ - រយៈពេលឥណ្ឌូប្រតិទាន(ឆ្នាំ)៖ ៥ឆ្នាំ - ឥណ្ឌូប្រតិទាន៖ ១៥/១២/២០២៨ - គេហទំព័រ៖ https://www.ciaschool.edu.kh/

តារាងទី២.១៧- តារាងសង្ខេបលទ្ធផលនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ស៊ីអាយអេ

២.២.៦. វិនិយោគិន

វិនិយោគិន សំដៅទៅដល់សាធារណជនជាប្រវត្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានលេខអត្តសញ្ញាណវិនិយោគពីនិយ័តកមូលបត្រកម្ពុជា (ន.ម.ក) មានសិទ្ធិទិញ ឬលក់មូលបត្រដែលបានបោះផ្សាយ។ វិនិយោគិនរួមមានវិនិយោគិនទូទៅ និងវិនិយោគិនគុណវុឌ្ឍិ។ វិនិយោគិនគុណវុឌ្ឍិ ជាវិនិយោគិនដែលបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៣ នៃប្រកាសស្តីពីវិនិយោគិនគុណវុឌ្ឍិក្នុងវិស័យមូលបត្រ។⁴³

២.២.៧. តួអង្គចូលរួមដទៃទៀត

នៅក្នុងវិស័យមូលបត្រមានតួអង្គចូលរួមផ្សេងទៀត ក្រៅពីតួអង្គសំខាន់ដែលបានរៀបរាប់នៅខាងលើដែលមានតួអង្គដូចជា ៖

២.២.៧.១. ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ

ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ជាភ្នាក់ងារដែលទទួលស្គាល់ពី ន.ម.ក ដែលមានតួនាទី៖

43 ប្រកាសលេខ០០៥/១៦ គ.ម.ក/សប.ក. ស្តីពីវិនិយោគិនគុណវុឌ្ឍិក្នុងវិស័យមូលបត្រ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦

- ធ្វើការគ្រប់គ្រងគណនីទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដូចជាការផ្ទេរ ឬបង្វែរសាច់ប្រាក់ រវាងគូភាគីជួញដូរ
- ធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រប្រកបដោយសុវត្ថិភាព
- បំពេញប្រតិបត្តិការឱ្យដាច់ដោយឡែកពីមុខងារប្រតិបត្តិការធនាគារ
- ភ្នាក់ងារទូទាត់សាច់ប្រាក់ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន ៧ធនាគារ ៖⁴⁴
 - ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ធនាគារ កាណាឌីយ៉ា ក.អ
 - ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
 - ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
 - ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក
 - ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
 - ធនាគារ វីង (ខេមបូឌា) ម.ក

២.២.៧.២. ភ្នាក់ងារបញ្ជីការមូលបត្រ

ភ្នាក់ងារបញ្ជីការមូលបត្រ ជាភ្នាក់ងារដែលទទួលស្គាល់ពី ន.ម.ក ដែលត្រូវទីដូចជា៖

- រៀបចំឯកសារពាក់ព័ន្ធនឹងការធ្វើបរិស័កម្ម
- ផ្ទៀងផ្ទាត់ទំហំនៃការធ្វើបរិស័កម្ម
- បូកសរុបបញ្ជីឈ្មោះវិនិយោគិនដែលធ្វើបរិស័កម្ម និងចំនួនមូលបត្រដែលបានធ្វើបរិស័កម្ម
- បញ្ជូនព័ត៌មានអំពីអ្នកធ្វើបរិស័កម្មបានជោគជ័យ ទៅប្រតិបត្តិការរក្សាទុកមូលបត្រ(CSD) នៃផ.ម.ក
- ធ្វើរបាយការណ៍ស្តីពីការបញ្ចប់ និងជោគជ័យនៃការរក្សាទុកមូលបត្រនៅ CSD ទៅក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងន.ម.ក
- ជូនដំណឹងអំពីភាពជាម្ចាស់លើមូលបត្រទៅដល់កម្មសិទ្ធិកមូលបត្រ
- ភ្នាក់ងារបញ្ជីការមូលបត្រដែលទទួលស្គាល់ពីន.ម.ក មាន ចំនួន ៣ ក្រុមហ៊ុន៖ ⁴⁵
 - ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ក្រុមហ៊ុន ត្រាយខ័រ ស៊ីឃ្យូរីជី ស៊ីវីស ភីអិលស៊ី
 - ធនាគារ វីង (ខេមបូឌា) ម.ក

44 <https://www.serc.gov.kh/khmer/m59.php?pn=6> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

45 <https://www.serc.gov.kh/khmer/m65.php?pn=6> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

២.២.៧.៣. ភ្នាក់ងារទូទាត់

ភ្នាក់ងារទូទាត់ មានតួនាទី ៖

- ជាអ្នកគណនាភាគលាភ ការប្រាក់ ប្រាក់ដើម ឬការប្រាក់ទូទាត់ផ្សេងទៀតដែលត្រូវផ្តល់ឱ្យដល់កម្មសិទ្ធិករមូលបត្រ
- ទូទាត់ជូនកម្មសិទ្ធិករ ឬភាគីដែលមានការពាក់ព័ន្ធក្នុងនាមជាក្រុមហ៊ុនបោះផ្សាយ
- បញ្ជូនព័ត៌មានចាំបាច់ដែលពាក់ព័ន្ធនឹងការទូទាត់ ឬព័ត៌មានផ្សេងទៀត
- រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងការទូទាត់ជូនទៅក្រុមហ៊ុនបោះផ្សាយ និង ន.ម.ក តាមការចាំបាច់
- រៀបចំ និងប្រមូលទិន្នន័យអំពីបញ្ជីកម្មសិទ្ធិករមូលបត្ររបស់ប្រតិបត្តិការរក្សាទុកមូលបត្រ
- ភ្នាក់ងារទូទាត់ដែលទទួលស្គាល់ពី ន.ម.ក មានចំនួន ៣ ក្រុមហ៊ុន ៖
 - ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ក្រុមហ៊ុន ត្រាយខ័រ ស៊ីឃ្យូរីធី ស៊ីវីស ភីអិលស៊ី
 - ធនាគារ វីង (ខេមបូឌា) ម.ក

២.២.៧.៤. ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ

ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ មានតួនាទីដូចជា ៖

- រក្សា និងគ្រប់គ្រងបញ្ជីកម្មសិទ្ធិករមូលបត្រ
- រដ្ឋបាលកិច្ចពាក់ព័ន្ធនឹងការផ្លាស់ប្តូរកម្មសិទ្ធិ ការធ្វើរបាយការណ៍ស្ថិតិ និងព័ត៌មានផ្សេងៗ
- រៀបចំការងារពាក់ព័ន្ធនឹងកម្មសិទ្ធិករមូលបត្រ ដែលត្រូវផ្តល់ដោយក្រុមហ៊ុនបោះផ្សាយ
- បញ្ជូនរបាយការណ៍ និងព័ត៌មានផ្សេងៗរបស់ក្រុមហ៊ុនបោះផ្សាយទៅដល់កម្មសិទ្ធិករមូលបត្រ និងដោះស្រាយបញ្ហាទាក់ទងនឹងភាពជាម្ចាស់លើមូលបត្រ ពាក់ព័ន្ធនឹងសេវារបស់ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ
- រៀបចំ និងប្រមូលទិន្នន័យអំពីបញ្ជីកម្មសិទ្ធិករមូលបត្ររបស់ប្រតិបត្តិការរក្សាទុកមូលបត្រ
- អនុវត្តការងារផ្សេងទៀតតាមការណែនាំរបស់ក្រុមហ៊ុនបោះផ្សាយ
- ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន០៣ ក្រុមហ៊ុន៖
 - ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ក្រុមហ៊ុន ត្រាយខ័រ ស៊ីឃ្យូរីធី ស៊ីវីស ភីអិលស៊ី
 - ធនាគារ វីង (ខេមបូឌា) ម.ក

២.២.៧.៥. ក្រុមហ៊ុននិងការិយាល័យមេធាវីផ្តល់សេវាផ្នែកច្បាប់នៅក្នុងវិស័យមូលបត្រ

ក្រុមហ៊ុនមេធាវី ឬមេធាវីជាអ្នកផ្តល់ប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ទាំងអស់ ដែលទាក់ទងទៅនឹង ពាក្យស្នើសុំ និងឯកសារផ្តល់ព័ត៌មាន ជាពិសេសទៅលើការពិនិត្យលើការបំពេញកាតព្វកិច្ចតាមច្បាប់ របស់ ក្រុមហ៊ុនដែលមានបំណងចុះបញ្ជី និងធ្វើការផ្ទៀងផ្ទាត់ឯកសារផ្សេងៗ ឱ្យបានត្រឹមត្រូវតាមការតម្រូវរបស់ច្បាប់។ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន ២២ ដូចជា៖⁴⁶

- ក្រុមហ៊ុនមេធាវី អេច ប៊ី អេស
- ការិយាល័យមេធាវី វ៉ាចា & តាន់ សុខ & ហេង
- ការិយាល័យមេធាវី សុក ស៊ីផាន់ណា និង សហការីជាសមាជិក ZICOlaw
- ការិយាល័យមេធាវី សិទ្ធិស័ក្តិ
- ក្រុមមេធាវី អាស៊ី កម្ពុជា
- ការិយាល័យមេធាវី ប៊ុន និង សហការី
- ការិយាល័យមេធាវី ភីរ៉ាយធី និងសហការី
- ការិយាល័យមេធាវី ស៊ី អេស អែល និង សហភាព
- ក្រុមមេធាវី អេច.អឹម.អិល និង ខន់សាល់ចិន
- ការិយាល័យមេធាវី ស៊ុន & ជាតនី
- ក្រុមមេធាវី កម្ពុជាបាយ័ន (ស៊ី ប៊ី អិល)
- ក្រុមមេធាវី មេគង្គ
- ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ
- ក្រុមមេធាវី ស៊ី អេស ភី និង សហការី
- ការិយាល័យមេធាវី សិដ្ឋាល័យ
- ក្រុមមេធាវី ស្តាយ & សហការី
- ក្រុមមេធាវី ហេង & ជាតនី
- ក្រុមមេធាវី កម្ពុជា កិច្ចការអន្តរជាតិ
- ក្រុមហ៊ុនមេធាវី ខេ អេច អេស & ជាតនី
- ក្រុមមេធាវី អន អេន ឡា
- ការិយាល័យមេធាវី វីឌីប៊ី ឡាយ
- ក្រុមហ៊ុនមេធាវី អនន្ត

46 <https://www.serc.gov.kh/khmer/m58.php?pn=6> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

២.២.៧.៦. ក្រុមហ៊ុនផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រ

ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលទទួលស្គាល់ពី ន.ម.ក ដែលជាក្រុមហ៊ុនគណនេយ្យជំនាញ នឹងជួយក្រុមហ៊ុនបោះផ្សាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានតាមលក្ខខណ្ឌតម្រូវក្នុងឯកសារផ្តល់ព័ត៌មានរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមហ៊ុនផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រមានចំនួន ១១ ៖⁴⁷

- ក្រុមហ៊ុន ប្រាយត័កធុរ ហាវខូកើស៍ (ខេមបូឌា)
- ក្រុមហ៊ុន ខេ ភី អឹម ជឺ ខេមបូឌា
- ក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត
- ក្រុមហ៊ុន អ៊ិនស្ទ័រ អ៊ែន យ៉ាង (ខេមបូឌា)
- ក្រុមហ៊ុន ហ្គេន សនថុន (ខេមបូឌា) លីមីតធីត
- ក្រុមហ៊ុន ត្រូវ (ខេមបូឌា) ឯ.ក
- ក្រុមហ៊ុន ឌីឡ័យធី (ខេមបូឌា) ខូ អិលធីឌី
- ក្រុមហ៊ុន បេកយើរ ធីលលី (ខេមបូឌា) ឯ.ក
- ក្រុមហ៊ុន វីចន៍ & ជាតនើរ
- ក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីសូស៊ីអេត
- ក្រុមហ៊ុន ប៊ីជី អាសូស៊ីអ៊ីត

២.២.៧.៧. ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃនៅក្នុងវិស័យមូលបត្រ

ក្រុមហ៊ុនបោះផ្សាយចាំបាច់ត្រូវជ្រើសរើសក្រុមហ៊ុនវាយតម្លៃ ឬបុគ្គលវាយតម្លៃឯករាជ្យ ប្រសិនបើក្រុមហ៊ុនកាន់កាប់ទ្រព្យសម្បត្តិ ដីធ្លី ឬបរិក្ខារដែលត្រូវវាយតម្លៃឡើងវិញ។ ក្រុមហ៊ុនវាយតម្លៃ ត្រូវរៀបចំរបាយការណ៍វាយតម្លៃដែលជាផ្នែកមួយនៃដំណើរការចុះបញ្ជី។ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃដែលទទួលបានការទទួលស្គាល់ពី ន.ម.ក មានចំនួន ២ ក្រុមហ៊ុន ៖⁴⁸

- ក្រុមហ៊ុន ណាយ ហ្វ្រែង (ខេមបូឌា)
- ក្រុមហ៊ុន អ៊ីតវ៉ាន់ចិច ប្រជីជី ស៊ីវីស ឯ.ក

47 <https://www.serc.gov.kh/khmer/m53.php?pn=6> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

48 <https://www.serc.gov.kh/khmer/m54.php?pn=6> (ចូលទស្សនាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤)

ជំពូកទី៣

**ការជួញដូរមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល
នៅផ្សារមូលបត្រកម្ពុជា**


ជំពូកទី៣

ការជួញដូរមូលបត្រកម្ពុជា និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា

៣.១. នីតិវិធីនៃការជួញដូរមូលបត្រកម្ពុជា និងបំណុលនៅផ្សារមូលបត្រកម្ពុជា

៣.១.១. ប្រតិបត្តិការជួញដូរមូលបត្រនៅផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា គឺជាទីផ្សារបន្ទាប់សម្រាប់វិនិយោគិនក្នុងការបញ្ជាទិញ ឬលក់មូលបត្រ ដែលបានចុះបញ្ជី និងបានបោះផ្សាយលក់ជាសាធារណៈរួចហើយ។ ការជួញដូរមូលបត្រនៅទីផ្សារបន្ទាប់ ត្រូវ អនុលោមតាមវិធានប្រតិបត្តិការទីផ្សាររបស់ ផ.ម.ក ដែលបានប្រកាសដាក់អោយអនុវត្តដោយ ន.ម.ក ។



រូបភាព ៣.១ ការជួញដូរមូលបត្រនៅទីផ្សារបន្ទាប់

៣.១.២. ការត្រៀមខ្លួនរបស់វិនិយោគិនមុនពេលជួញដូរ

៣.១.២.១. ការរៀនចំណេះដឹងអំពីផ្សារមូលបត្រ

មូលបត្រ គឺជាវិស័យដ៏មានសក្តានុពលដែលវិនិយោគិនអាចទាញយកប្រាក់ចំណេញ និងបាន ផ្តល់ អត្ថប្រយោជន៍ផ្សេងៗទៀត ពីការវិនិយោគទៅលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នានៅក្នុងទីផ្សារ។ វិនិយោគិន ភាគ ច្រើន បានចំណាយប្រាក់ទៅលើការទិញ-លក់មូលបត្រ ដោយពុំបានសិក្សាឲ្យបានច្បាស់លាស់ពីមូលហេតុនៃការ ឡើងចុះនៃតម្លៃមូលបត្រ។ វិនិយោគិនគួរតែចាប់ផ្តើមរៀនសូត្រក្នុងវិស័យមូលបត្រដូចខាងក្រោម៖⁴⁹

49 និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦៣ ២០២១ ទំព័រ១

១. បើកគណនីជួញដូរ៖ វិនិយោគិនត្រូវធ្វើការបើកគណនីជួញដូរមូលបត្រ ជាមួយនឹងក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក.) និងជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដើម្បីធ្វើជាតំណាងក្នុងការធ្វើប្រតិបត្តិការជួញដូរមូលបត្រ។

២. អានពីអត្ថបទទីផ្សារ៖ ចាប់ផ្តើមធ្វើការតាមដានពីស្ថានភាពទីផ្សារជាញឹកញយ ដោយចំណាយពេលអានអត្ថបទហិរញ្ញវត្ថុ សៀវភៅទាក់ទងនឹងចំណេះដឹងមូលបត្រ និងការបង្រៀនផ្សេងៗតាមរយៈវេបសាយ ឬប្រព័ន្ធសង្គមផ្សេងៗ។ វិនិយោគិន អាចធ្វើការស្រាវជ្រាវចំណេះដឹងពីមូលបត្រតាមរយៈគេហទំព័រ ន.ម.ក. និង ផ.ម.ក. ដែលជាបណ្តុំផ្ទុកនូវច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានអំពីថ្លៃ ក៏ដូចជាអត្ថបទអប់រំពាក់ព័ន្ធនឹងវិស័យមូលបត្រ ជាច្រើនទៀត។

៣. រៀនធ្វើការវិភាគ៖ ប្រើប្រាស់ចំណេះដឹងនៃការសិក្សាពីមូលដ្ឋានគ្រឹះនៃការវិភាគដោយបច្ចេកទេស ការមើលលើតារាងតម្លៃ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយ គឺជាផ្លូវដែលនាំវិនិយោគិន ឈានឆ្ពោះបាន នូវការប៉ាន់ស្មាននៃការប្រែប្រួលថ្លៃមូលបត្រនៅលើទីផ្សារ។

៤. អនុវត្តការជួញដូរ៖ ចាប់ផ្តើមធ្វើការជួញដូរមូលបត្រក្នុងទីផ្សារ ដោយព្យាយាមប្រើយុទ្ធសាស្ត្រផ្សេងៗ និង ធ្វើការវិភាគលទ្ធផលដើម្បីស្វែងរកកំហុសជាក់ស្តែង។ វិនិយោគិន អាចធ្វើការបញ្ជាទិញ-លក់មូលបត្រតាម រយៈ ក្រុមហ៊ុនមូលបត្រដោយបញ្ជាក់ពីឈ្មោះមូលបត្រ បរិមាណ ថ្លៃ ប្រភេទបញ្ជា (ទិញ លក់ កែប្រែ លុប) លេខ អត្តសញ្ញាណវិនិយោគិន និងកាលបរិច្ឆេទនៃការដាក់បញ្ជា ឬវិនិយោគិនអាចធ្វើការបញ្ជាទិញ-លក់ដោយខ្លួនឯង តាមរយៈប្រព័ន្ធជួញដូរចល័ត (MTS)។

៥. រៀនពីប្រភពផ្សេងៗ និងបន្តការអនុវត្តជួញដូរ៖ បន្តការសិក្សាស្រាវជ្រាវ និងវិភាគគួបផ្សំនឹងការទិញ-លក់ មូលបត្រក្នុងទីផ្សារជាក់ស្តែង គឺជាសញ្ញាណក្នុងការឆ្ពោះទៅរកការវិនិយោគប្រកបដោយជំនាញក្នុងវិស័យ មូលបត្រ។ វិនិយោគិន អាចបង្កើនចំណេះដឹង តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល វេទិការដ្ឋានផ្សាយ ការវិនិយោគផ្សេងៗ ដែលប្រមូលផ្តុំដោយវិនិយោគិនអាជីព ដែលអាចពន្យល់កាន់តែច្បាស់ ពីទិដ្ឋភាពទីផ្សារ រួមជាមួយនឹងយុទ្ធសាស្ត្រជាក់លាក់។

៣.១.២.២. ព័ត៌មានសំខាន់ៗដែលវិនិយោគិនត្រូវដឹងពេលមកបើកគណនីជួញដូរមូលបត្រ

ចំពោះការវិនិយោគលើមូលបត្រ វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនី ជួញដូរមូលបត្រនៅក្រុមហ៊ុនមូលបត្រ។ វិនិយោគិនម្នាក់អាចបើកគណនីជួញដូរមួយ នៅក្រុមហ៊ុនមូលបត្រតែ មួយគត់ ដែលគាត់បានជ្រើសរើស ប៉ុន្តែវិនិយោគិនអាចបើកគណនីជួញដូរលើសពីមួយបាន ដោយជ្រើសរើស ក្រុមហ៊ុនមូលបត្រផ្សេងទៀត ដែលពុំទាន់បើកគណនី។

- ដើម្បីអាចទទួលបានលេខអត្តសញ្ញាណវិនិយោគិន អាចដាក់ពាក្យស្នើសុំតាមវិធីណាមួយក្នុងចំណោម វិធីទាំង៣ ដូចខាងក្រោម៖
 1. ដាក់ពាក្យស្នើសុំផ្ទាល់មក និយ័តកម្មលបត្រកម្ពុជា(ន.ម.ក.) ឬ
 2. ដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់គេហទំព័រផ្លូវការរបស់ ន.ម.ក.
(<https://l'd.serc.gov.kh/kh>) ឬ
 3. តាមរយៈក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។
- មុនពេលបើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រ វិនិយោគិនត្រូវសិក្សាពីសាវតារអាជីកម្មរបស់ក្រុមហ៊ុន និងត្រូវប្រាកដថាក្រុមហ៊ុននោះបានទទួលអាជ្ញាបណ្ណពី ន.ម.ក.។
- ក្នុងដំណាក់កាលបើកគណនីជួញដូរមូលបត្រ វិនិយោគិនត្រូវប្រាកដថា បុគ្គលដែលផ្តល់ព័ត៌មាន និងបំពេញតាមនីតិវិធីគោលការណ៍ទទួលស្គាល់អតិថិជន គឺជាភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពីន.ម.ក. ។ វិនិយោគិនត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ បទពិសោធន៍វិនិយោគិន និងគោលដៅវិនិយោគិន ដើម្បីឲ្យភ្នាក់ងារក្រុមហ៊ុនមូលបត្រអាចធ្វើការវាយតម្លៃ និងសិក្សាពីឥរិយាបថនៃការវិនិយោគរបស់វិនិយោគិន។ នៅពេលវិនិយោគិន សម្រេចចិត្តបើកគណនីជួញដូរ វិនិយោគិនត្រូវចុះកិច្ចព្រមព្រៀងអតិថិជនជាមួយក្រុមហ៊ុន ដែលវិនិយោគិនត្រូវអាន និងស្តាប់ការពន្យល់ដោយយកចិត្តទុកដាក់ និងសួរនាំទៅកាន់ភ្នាក់ងារក្រុមហ៊ុនមូលបត្រនូវ ចំណុចដែលមិនច្បាស់លាស់។⁵⁰

៣.១.៣. ដំណើរការជួញដូរក្នុងផ្សារមូលបត្រ

៣.១.៣.១ ថ្ងៃ និងម៉ោងជួញដូរ

- ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកជាសាធារណៈដោយអនុលោមតាមច្បាប់ស្តីពីការងារ។
- ម៉ោងជួញដូរចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល ដែលបែងចែកជាបីវគ្គដោយឈរលើមូលដ្ឋានដូចខាងក្រោម៖ ⁵¹

50 និយ័តកម្មលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦៧ ២០២២ ទំព័រ១

51 <http://csx.com.kh/operation/market/listPosts.do?MNCD=30201> (ចូលទស្សនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤)

○ វិធីសាស្ត្រដេញថ្លៃ

វគ្គ	ម៉ោងទទួលបញ្ជា	ម៉ោងអនុវត្តការជួញដូរ	វិធីសាស្ត្រ
វគ្គបើក	៨: ០០ - ៩: ០០	៩: ០០	ដេញថ្លៃដោយយកថ្លៃតែមួយ
វគ្គនិរន្តរ៍	៩: ០០ - ១៤: ៥០		ដេញថ្លៃដោយយកថ្លៃច្រើន
វគ្គបិទ	១៤: ៥០ - ១៥: ០០	១៥: ០០	ដេញថ្លៃដោយយកថ្លៃតែមួយ

តារាងទី៣.១៖ ពេលវេលានៃការជួញដូរ

ប្រសិនបើគ្មានការផ្ទេរផ្គត់ផ្គង់បញ្ជានៅម៉ោង ៩: ០០ នាទីព្រឹកទេ នោះវគ្គបើកនឹងត្រូវពន្យារហូតដល់មានការផ្គត់ផ្គង់នៅក្នុងថ្ងៃដដែល។

- វិធីសាស្ត្រជួញដូរតាមការចរចា ៖ ម៉ោងជួញដូរគឺចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៣:០០រសៀល ។

៣.១.៣.២ ប្រភេទបញ្ជា

បច្ចុប្បន្ន នៅផ្សារមូលបត្រកម្ពុជា មានបញ្ជាចំនួន ៣ ប្រភេទសំខាន់ៗ គឺ៖⁵²

ក. បញ្ជាដែនកំណត់

បញ្ជាដែនកំណត់ ជាបញ្ជាដែលថ្លៃបញ្ជាទិញគឺជាថ្លៃដែលហ៊ានទិញខ្ពស់បំផុត ហើយថ្លៃបញ្ជាលក់គឺជាថ្លៃហ៊ានលក់ទាបបំផុត។

ឧទាហរណ៍៖ បញ្ជាដែនកំណត់ទិញដែលមានថ្លៃ៤.០០០រៀល អាចជួញដូរបាននៅថ្លៃ៤.០០០រៀល ឬទាបជាងនេះ ចំណែកបញ្ជាដែនកំណត់លក់ដែលមានថ្លៃ៤.០០០រៀល អាចជួញដូរបាននៅថ្លៃ ៤.០០០រៀល ឬខ្ពស់ជាងនេះ។

ខ. បញ្ជាទីផ្សារ

បញ្ជាទីផ្សារ ជាបញ្ជាដើម្បីទិញឬលក់មូលបត្រកម្ពុជាស្វ័យប្រវត្តិ ទៅលើបំណងដែលមានក្នុងទីផ្សារ។ បញ្ជាទីផ្សារមិនត្រូវបានអនុញ្ញាតសម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពមូលបត្រ និងការជួញដូរលើកដំបូងនៃ

52 <https://csx.com.kh/operation/market/listPosts.do?MNCD=30201> (ចូលទស្សនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤)

មូលបត្រចុះបញ្ជីលក់លើកដំបូងឡើយ។ បញ្ហាទីផ្សារអាចភ្ជាប់លក្ខខណ្ឌ២គឺ លក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល និងលក្ខខណ្ឌជួញដូរ ហើយលុបចោល។ លក្ខខណ្ឌទាំងពីរនេះអាចប្រើប្រាស់បានតែក្នុងវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន និងនៅពេលដែលមានបញ្ហាផ្ទុយគ្នានៅផ្នែកម្ខាងទៀត។

- លក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល (Fill or Kill)៖ ជាលក្ខខណ្ឌដែលកំណត់ថាបញ្ហានឹងត្រូវលុបចោលភ្លាម ប្រសិនបើបរិមាណនៃបញ្ហានោះមិនត្រូវបានផ្គូផ្គងទាំងស្រុងភ្លាមៗ។

ឧទាហរណ៍៖ បញ្ហាទិញភាគហ៊ុន ក នៃបញ្ហាទីផ្សារតាមលក្ខខណ្ឌជួញដូរទាំងស្រុង ឬលុបចោល ដែលមានបរិមាណចំនួន២០០ អាចផ្គូផ្គងបានលុះត្រាតែបរិមាណនៃបញ្ហាលក់ម្ខាងទៀតមានចំនួនច្រើនជាង ឬស្មើ២០០។

- លក្ខខណ្ឌជួញដូរ ហើយលុបចោល (Fill and Kill)៖ ជាលក្ខខណ្ឌដែលកំណត់ថាបញ្ហានឹងត្រូវលុបចោលភ្លាម ប្រសិនបើបរិមាណនៃបញ្ហានោះមិនត្រូវបានផ្គូផ្គងទាំងស្រុង ឬមួយផ្នែកភ្លាមៗ។ ក្នុងករណីដែលបរិមាណនៃបញ្ហានោះត្រូវបានផ្គូផ្គងមួយផ្នែក បញ្ហាដែលមានបរិមាណនៅសល់នោះ នឹងត្រូវលុបចោលភ្លាម។

ឧទាហរណ៍ ៖ បញ្ហាទិញភាគហ៊ុន ខ នៃបញ្ហាទីផ្សារតាមលក្ខខណ្ឌជួញដូរ ហើយលុបចោល ដែលមានបរិមាណចំនួន២០០ ត្រូវបានផ្គូផ្គងជាមួយបញ្ហាលក់នៃគ្រប់បរិមាណមូលបត្រ (ឧទាហរណ៍ ចំនួន៥០)។ បរិមាណភាគហ៊ុនដែលនៅសល់បន្ទាប់ពីការផ្គូផ្គងចំនួន ១៥០ នឹងត្រូវលុបចោលភ្លាមដោយស្វ័យប្រវត្តិ។

គ. បញ្ហាតាមការចរចា

បញ្ហាតាមការចរចា ជាបញ្ហាដើម្បីទិញឬលក់មូលបត្រ តាមវិធីសាស្ត្រជួញដូរតាមការចរចា។ បញ្ហាប្រភេទនេះធានាដល់ការជួញដូរបស់វិនិយោគិននៅក្នុងតែមួយប្រតិបត្តិការធំប៉ុណ្ណោះ និងផ្តល់ភាពសម្ងាត់ដល់បញ្ហា និងការជួញដូរបស់វិនិយោគិនក្នុងអំឡុងម៉ោងជួញដូរ។

៣.១.៣.៣ សុពលភាពនៃបញ្ហា

រាល់បញ្ហានីមួយៗ ត្រូវមានសុពលភាពចាប់ពីពេល ដែលទទួលបាននៅក្នុងប្រព័ន្ធជួញដូរ របស់ប្រតិបត្តិការទីផ្សារមូលបត្រនៃ ផ.ម.ក រហូតដល់ពេលដែលបញ្ហានោះត្រូវបានអនុវត្តការជួញដូរនៅអំឡុងវគ្គជួញដូរនៃថ្ងៃតែមួយ។ ទោះបីមានចែងក្នុងកថាខណ្ឌទី១ខាងលើ សុពលភាពនៃបញ្ហានៃមូលបត្រណាមួយត្រូវបានព្យួរក្នុងករណីដែលការជួញដូរមូលបត្រនោះត្រូវបានព្យួរក្នុងអំឡុងម៉ោងជួញដូរ។⁵³

53 ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ០១៧/១៧ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧)

៣.១.៣.៤. ការដាក់បញ្ចូល

ក្នុងរយៈពេលយ៉ាងហោចណាស់មួយថ្ងៃ បន្ទាប់ពីបើកគណនីជួញដូររួច ទើបវិនិយោគិនអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធជួញដូរបស់ ផ.ម.ក. ដើម្បីធ្វើការជួញដូរបាន។ វិនិយោគិនអាចធ្វើការដាក់បញ្ចូលទិញ ឬលក់មូលបត្រទៅកាន់ ក្រុមហ៊ុនមូលបត្រដែលខ្លួនបានជ្រើសរើសតាមរយៈ ការអញ្ជើញទៅក្រុមហ៊ុនមូលបត្រនោះដោយផ្ទាល់ ឯកសារលាយលក្ខណ៍អក្សរ ការហៅទូរស័ព្ទ សារជាសំឡេង អ៊ីមែល ឬវិធីសាស្ត្រអេឡិចត្រូនិចផ្សេងៗទៀត ហើយជាពិសេស វិនិយោគិនអាចប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS Mobile Trading System) របស់ ផ.ម.ក. បានផងដែរ ដែលបច្ចុប្បន្នកាន់តែមានភាពងាយស្រួលជាងមុនទៀត គឺវិនិយោគិនអាចជួញដូរតាមកម្មវិធីក្នុងទូរស័ព្ទដៃរបស់ផ.ម.ក. (CSX Trade)។ ដើម្បីធ្វើការដាក់បញ្ចូលបានសម្រេច វិនិយោគិនត្រូវភ្ជាប់មកជាមួយនូវព័ត៌មានលម្អិតនៃការដាក់បញ្ចូល និងត្រូវមានសាច់ប្រាក់យ៉ាងហោចណាស់ ១០០% សម្រាប់បញ្ចូលទិញ ឬមានមូលបត្រយ៉ាងហោចណាស់ ១០០% សម្រាប់ការដាក់បញ្ចូលលក់។

៣.១.៣.៥ នីតិវិធីនៃការដាក់បញ្ចូល

ក្នុងករណីដែលសមាជិកមួយដាក់បញ្ចូលទៅប្រតិបត្តិការទីផ្សារមូលបត្រនៃ ផ.ម.ក សមាជិកនោះត្រូវអនុវត្តនីតិវិធីដូចខាងក្រោម៖

1. ពិនិត្យមើលសាច់ប្រាក់ ឬមូលបត្រដែលអតិថិជនមាន ដើម្បីធានាការទូទាត់ ឬការជួញដូរដែលពាក់ព័ន្ធនឹងបញ្ចូលនោះ។
2. ពិនិត្យព័ត៌មានលម្អិតនៃបញ្ចូល។
3. ដាក់បញ្ចូលក្នុងប្រព័ន្ធជួញដូរបស់ប្រតិបត្តិការទីផ្សារមូលបត្រនៃ ផ.ម.ក ។

៣.១.៣.៦ ព័ត៌មានលម្អិតនៃបញ្ចូល

បញ្ចូលដែលដាក់ចូលទៅក្នុងប្រព័ន្ធជួញដូរបស់ប្រតិបត្តិការទីផ្សារមូលបត្រនៃ ផ.ម.ក ត្រូវមានព័ត៌មានលម្អិតដូចខាងក្រោម៖

1. ឈ្មោះមូលបត្រ
2. បរិមាណ
3. ថ្លៃ ករណីក្រៅពីបញ្ជាទីផ្សារ
4. លេខកូដជួញដូរតាមការចរចា ចំពោះបញ្ជាតាមការចរចា
5. ការបញ្ជាក់ពីបញ្ជា៖ បញ្ជាទិញ ឬបញ្ជាលក់
6. ប្រភេទនៃប្រតិបត្តិការ៖ ប្រតិបត្តិការគណនីអតិថិជន ឬប្រតិបត្តិការគណនីសមាជិក
7. លេខអត្តសញ្ញាណសមាជិក

8. លេខអត្តសញ្ញាណវិនិយោគ
9. លេខបញ្ជា
10. លេខគណនីជួញដូរ
11. ក្នុងករណីលុបប្រកែប្រែបញ្ជា ត្រូវបញ្ជាក់ថាជាការលុប ឬការកែប្រែ ហើយត្រូវបញ្ជាក់លេខបញ្ជាដើមផងដែរ
12. លេខកូដវិនិយោគិន៖ ជាប្រភេទបុគ្គល ឬនីតិបុគ្គល
13. លេខកូដប្រទេសរបស់វិនិយោគិន។

៣.១.៣.៧ ឯកតាគម្លាតថ្លៃ

ឯកតាគម្លាតថ្លៃ សម្រាប់ថ្លៃនៃមូលបត្រកម្មសិទ្ធិនីមួយៗត្រូវបានកំណត់ដូចខាងក្រោម៖⁵⁴

ថ្លៃមូលដ្ឋាន (P)	ឯកតាគម្លាតថ្លៃ	ឧទាហរណ៍ថ្លៃបញ្ជាដែលខុស	ឧទាហរណ៍ថ្លៃបញ្ជាដែលត្រឹមត្រូវ
$P < 4,000$	10	2,555; 3,012	2,550; 2,560; 3,010; 3,020
$4,000 \leq P < 20,000$	20	4,210; 19,525	4,200; 4,220; 19,520; 19,540
$20,000 \leq P < 40,000$	50	20,110; 35,530	20,100; 20,150; 35,500; 35,550
$40,000 \leq P < 100,000$	100	50,720; 90,450	50,700; 50,800; 90,400; 90,500
$100,000 \leq P < 200,000$	200	150,500; 125,300	150,400; 150,600; 125,200; 125,400
$200,000 \leq P < 400,000$	500	300,100; 350,200	300,000; 300,500; 350,000; 350,500
$P \geq 400,000$	1000	620,500; 852,100	620,000; 621,000; 852,00; 853,000

តារាងទី៣.២៖ ឯកតាជួញដូរ និងឯកតាគម្លាតថ្លៃ

54 ហេងថ្មីប្តូរលើស (២០២៣-២០២៤) ទីផ្សារមូលបត្រកម្ពុជា ទំព័រទី ១២៦

៣.១.៣.៨ ថ្លៃមូលដ្ឋាន

- ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ ៖ $\pm 90\%$ នៃថ្លៃមូលដ្ឋាន (ជាថ្លៃគោលដែលប្រើប្រាស់សម្រាប់គណនាដែនកំណត់ថ្លៃប្រចាំថ្ងៃ)។
- ថ្លៃមូលដ្ឋានសម្រាប់ការជួញដូរមូលបត្រកម្ពុជាសិទ្ធិចុះបញ្ជីលក់លើកដំបូង សំដៅដល់ថ្លៃជួញដូរដំបូងដែលត្រូវបានកំណត់នៅចន្លោះពី ៩០% ទៅ ១៥០% នៃថ្លៃបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ ចំណែកឯ ថ្លៃមូលដ្ឋានរបស់មូលបត្រកម្ពុជាសិទ្ធិសម្រាប់ថ្ងៃជួញដូរនីមួយៗ គឺជាថ្លៃបិទនៃថ្ងៃជួញដូរចុងក្រោយ។

៣.១.៣.៩ ថ្លៃពិសេស

ទោះបីជាគ្មានប្រតិបត្តិការជួញដូរពេញមួយថ្ងៃក៏ដោយ ថ្លៃភាគហ៊ុនក៏អាចប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីទីផ្សារដែលកើតចេញពីភាពលើសនៃផ្គត់ផ្គង់ ឬតម្រូវការនៃភាគហ៊ុននៅលើទីផ្សារ។

ថ្លៃពិសេស សំដៅលើថ្លៃបិទនៃភាគហ៊ុនមួយដែលគ្មានការជួញដូររហូតដល់ម៉ោងបិទផ្សារ។ ថ្លៃពិសេសអាចជាថ្លៃដែលល្អបំផុតនៃសំណើលក់ (Best Ask) ដែលថ្លៃនៃសំណើលក់នេះទាបជាងថ្លៃមូលដ្ឋាន ឬថ្លៃ IPO សម្រាប់ថ្ងៃជួញដូរលើកដំបូង ឬជាថ្លៃល្អបំផុតនៃសំណើទិញ (Best Bid) ដែលថ្លៃនៃសំណើទិញនេះខ្ពស់ជាងថ្លៃមូលដ្ឋាន ឬថ្លៃ IPO សម្រាប់ថ្ងៃជួញដូរលើកដំបូង។

បញ្ចូលក់	ថ្លៃ	បញ្ជាទិញ
	៧,០៩០	(៣) ១០០
	៧,០៥០	(១) ៣០០ (២) ២០០
ថ្លៃមូលដ្ឋាន	៧,០៣០	

តារាងទី៣.៣៖ តារាងថ្លៃពិសេស

នៅពេលដែលគ្មានការជួញដូររហូតដល់ពេលបិទផ្សារ ថ្លៃបិទទីផ្សារដែលមានស្ថានភាពបញ្ចេញដូចតារាងខាងលើ គឺ ៧,០៩០ រៀល ជាថ្លៃពិសេស។⁵⁵

៣.១.៣.១០ វិធីសាស្ត្រជួញដូរមូលបត្រកម្ពុជាសិទ្ធិ និងមូលបត្របំណុល

វិធីសាស្ត្រជួញដូរ ត្រូវបានធ្វើឡើងតាមវិធីសាស្ត្រ ចំនួន២ គឺ វិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា។⁵⁶

55 <https://csx.com.kh/operation/stock/listPosts.do?MNCD=30202> (ចូលទស្សនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤)

56 និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ ចេញផ្សាយលេខ១១ ឆ្នាំ ២០២១ ទំព័រ ២១-២២

ក. វិធីសាស្ត្រដេញថ្លៃ

វិធីសាស្ត្រដេញថ្លៃ ជាគោលការណ៍រាល់ការជួញដូរ ត្រូវបានអនុវត្តតាមវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃតែមួយ ឬដេញថ្លៃដោយយកថ្លៃច្រើន យោងទៅតាមអាទិភាពថ្លៃ និងអាទិភាពពេលវេលា។

- **វិធីសាស្ត្រដេញថ្លៃដោយយកថ្លៃតែមួយ៖** ជាវិធីសាស្ត្រដែលរាល់បញ្ជាទិញ និងបញ្ជាលក់ទាំងអស់ ត្រូវផ្គូផ្គងព្រមគ្នា និងជួញដូរនៅថ្លៃតែមួយ។
- **វិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន៖** ជាវិធីសាស្ត្រដែលរាល់បញ្ជាទិញ ឬបញ្ជាលក់មួយ ត្រូវបានផ្គូផ្គង និងអាចជួញដូរនៅថ្លៃច្រើនផ្សេងៗគ្នា។

ចំពោះអាទិភាពនៃបញ្ជាតាមវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃតែមួយ និងវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន ត្រូវកំណត់តាមគោលការណ៍ដូចខាងក្រោម៖

- បញ្ជាលក់ដែលមានថ្លៃទាបជាង មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង ហើយបញ្ជាទិញដែលមានថ្លៃខ្ពស់ជាង មានអាទិភាពលើបញ្ជាទិញដែលមានថ្លៃទាបជាង។
- ក្នុងករណីបញ្ជាមានថ្លៃដូចគ្នា បញ្ជាដែលទទួលបានមុន មានអាទិភាពលើបញ្ជាដែលទទួលបានក្រោយ។

❖ **លក្ខណៈសំខាន់ៗនៃវិធីសាស្ត្រដេញថ្លៃចំពោះមូលបត្រកម្មសិទ្ធិ៖**

- បញ្ជាអប្បបរមា៖ ១ ភាគហ៊ុន
- បញ្ជាអតិបរិមា៖ មិនកំណត់
- ឯកតាគម្លាតថ្លៃ៖ 10; 20; 50; 100; 200; 500; 1000 (រៀល)
- ដែនកំណត់ថ្លៃប្រចាំថ្ងៃ៖ $\pm 90\%$ នៃថ្លៃមូលដ្ឋាន ។

❖ **លក្ខណៈសំខាន់ៗនៃវិធីសាស្ត្រដេញថ្លៃចំពោះមូលបត្របំណុល៖**

- បញ្ជាអប្បបរមា៖ ១ ឯកតានៃមូលបត្របំណុល
- បញ្ជាអតិបរិមា៖ ១០.០០០ ឯកតានៃមូលបត្របំណុល
- ឯកតាគម្លាតថ្លៃ៖ ១ រៀល
- ដែនកំណត់ថ្លៃប្រចាំថ្ងៃ៖ មិនអនុវត្ត។

ខ. វិធីសាស្ត្រជួញដូរតាមការចរចា

វិធីសាស្ត្រជួញដូរតាមការចរចា ជាវិធីសាស្ត្រផ្គូផ្គងបញ្ជាតាមការចរចាទិញ និងលក់មួយគូ បន្ទាប់ពីភាគីទាំងពីរបានចរចា និងព្រមព្រៀងលើលក្ខខណ្ឌទាំងឡាយនៃការជួញដូរ។ ដើម្បីផ្គូផ្គងបញ្ជាទិញ និងលក់តាមការចរចាមួយគូបាន ចាំបាច់ត្រូវមានព័ត៌មានលម្អិតដូចគ្នាទាំងស្រុងចំនួន៤ គឺ ឈ្មោះមូលបត្រ ថ្លៃ បរិមាណ និងលេខកូដជួញដូរតាមការចរចា។

❖ លក្ខណៈសំខាន់ៗនៃវិធីសាស្ត្រជួញដូរតាមការចរចាចំពោះមូលបត្រកម្មសិទ្ធិ៖


- បញ្ជាអប្បបរមា៖ បញ្ជាតាមការចរចាត្រូវមានបរិមាណយ៉ាងហោច ៥០.០០០ ភាគហ៊ុន ឬ តម្លៃជួញដូរ ២០០.០០០.០០០ រៀល (យកមួយណាដែលតូចជាង)។
- ឯកតាគម្លាតថ្លៃ៖ ១ រៀល។
- ដែនកំណត់ថ្លៃប្រចាំថ្ងៃ៖ $\pm 90\%$ នៃថ្លៃមូលដ្ឋាន។

❖ លក្ខណៈសំខាន់ៗនៃវិធីសាស្ត្រជួញដូរតាមការចរចាចំពោះមូលបត្របំណុល៖

- បញ្ជាអប្បបរមា៖ បញ្ជាតាមការចរចាត្រូវមានបរិមាណយ៉ាងហោច ១ ឯកតា
- ឯកតាគម្លាតថ្លៃ៖ ១ រៀល។
- ដែនកំណត់ថ្លៃប្រចាំថ្ងៃ៖ មិនអនុវត្ត។

៣.១.៣.១១ ការដាក់បញ្ជា និងវិធីវិភាគក្នុងការជួញដូរ៖

វិនិយោគិនអាចដាក់បញ្ជាបានលុះត្រាតែមានសាច់ប្រាក់យ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាទិញ) ដែលរួមបញ្ចូលទាំងថ្លៃសេវាឈ្នួញជើងសារមូលបត្រ ឬបរិមាណមូលបត្រយ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាជួញដូរ)។ ពេលបញ្ជាត្រូវបានបញ្ជូនចេញ សាច់ប្រាក់និងមូលបត្រទាំងនេះ នឹងត្រូវបានបង្កកទុកដោយសមាជិកក្នុងគោលបំណងដើម្បីទូទាត់ ឬបង្កកទុករហូតដល់ពេលបញ្ជានោះអស់សុពលភាព។⁵⁷



(១) វិនិយោគិនបើកគណនីជួញដូរ (គណនីមូលបត្រ និងគណនីសាច់ប្រាក់) នៅក្រុមហ៊ុនមូលបត្រនៅថ្ងៃ T-1។ ក្រុមហ៊ុនមូលបត្រនឹងធ្វើការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនជូនអតិថិជនរបស់ខ្លួនពី ន.ម.ក។

57 <https://csx.com.kh/operation/market/listPosts.do?MNCD=30201> (ចូលទស្សនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤)

(២) វិនិយោគិនដាក់បញ្ជាទិញ ឬលក់នៅថ្ងៃ T+0 តាមប្រព័ន្ធជួញដូរចល័ត(MTS) ឬក្រុមហ៊ុនមូលបត្រ ជាលាយលក្ខណ៍អក្សរ ជាពាក្យសម្តី (ត្រូវបានថតទុកដោយអ្នកតំណាងនៅក្នុងទីផ្សារ) ឬមធ្យោបាយអេឡិចត្រូនិចនានា។

(៣) បន្ទាប់ពីដាក់បញ្ជាមកក្នុងប្រព័ន្ធជួញដូរបស់ ផ.ម.ក នៅថ្ងៃ T+0 បានជោគជ័យដោយមានមូលបត្រ និងសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងគណនីរបស់វិនិយោគិន (សាច់ប្រាក់ ឬបរិមាណមូលបត្រមួយរយភាគរយ ដែលពាក់ព័ន្ធនឹងបញ្ជានោះ) សាច់ប្រាក់ ឬបរិមាណមូលបត្រនឹងត្រូវបានបង្កកទុកសម្រាប់ទូទាត់នៅថ្ងៃ T+2។

(៤) ការបញ្ជាទាំងឡាយត្រូវបានផ្ទុកនៅក្នុងប្រព័ន្ធជួញដូរបស់ ផ.ម.ក ទៅតាមគោលការណ៍ដេញថ្លៃដែលបានកំណត់ទុកជាមុន។

(៥) ផ.ម.ក ជូនដំណឹងអំពីលទ្ធផលនៃការជួញដូរ នៅថ្ងៃ T+0។

(៦) ក្រុមហ៊ុនមូលបត្របញ្ជាក់លទ្ធផលនៃការជួញដូរជាមួយអតិថិជននីមួយៗរបស់ខ្លួននៅថ្ងៃ T+0។

(៧) ក្នុងករណីមានកំហុសឆ្គងដែលបង្កឡើងដោយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រនោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក ដើម្បីកែតម្រូវឲ្យបានមុនពេលថ្ងៃត្រង់នៃថ្ងៃ T+1។ បន្ទាប់ពីកំហុសឆ្គងត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំណុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។

(៨) វិនិយោគិនបង់ប្រាក់ ឬបញ្ជូនមូលបត្រតាមរយៈក្រុមហ៊ុនមូលបត្រនៅថ្ងៃ T+2។

(៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមជាវិនិយោគិននៅ ផ.ម.ក ។

៣.១.៤ ដំណើរការផាត់ទាត់ និងទូទាត់

៣.១.៤.១ ប្រព័ន្ធផាត់ទាត់ និងទូទាត់

ប្រព័ន្ធផាត់ទាត់ និងទូទាត់ (Clearance and Settlement Facility) សំដៅដល់ប្រព័ន្ធដែលផ្តល់លទ្ធភាពដល់ភាគីធ្វើប្រតិបត្តិការជួញដូរមូលបត្រ បំពេញកាតព្វកិច្ចរបស់ខ្លួនទៅវិញទៅមកបាន ដោយធ្វើការផ្ទៀងផ្ទាត់ ប្រតិបត្តិការបានយ៉ាងច្បាស់លាស់ និងធានាឲ្យមានការទូទាត់ថ្លៃទិញជូនអ្នកលក់ដែលជាថ្នូរនឹងការផ្ទេរកម្មសិទ្ធិមូលបត្រទៅឲ្យអ្នកទិញ។ ប្រព័ន្ធផាត់ទាត់ និងទូទាត់រួមមាន៖ ប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ និងប្រព័ន្ធផាត់ទាត់ និងទូទាត់សាច់ប្រាក់។⁵⁸


- ប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ (Securities Clearance and Settlement Facility)៖ សំដៅដល់ប្រព័ន្ធផាត់ទាត់ និងទូទាត់ ដើម្បីធ្វើការផ្លាស់ប្តូរកម្មសិទ្ធិលើមូលបត្ររវាងភាគីធ្វើប្រតិបត្តិការជួញដូរមូលបត្រ។

58 និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ៤៩ ចេញផ្សាយឆ្នាំ២០២០

- ប្រព័ន្ធជាត់ទាត់ និងទូទាត់សាច់ប្រាក់ (Cash Clearance and Settlement Facility)៖ សំដៅដល់ប្រព័ន្ធជាត់ទាត់ និងទូទាត់ ដើម្បីធ្វើការផ្ទេរ ឬបង្វែរសាច់ប្រាក់រវាងភាគីធ្វើប្រតិបត្តិការជួញដូរមូលបត្រ។ ក្រុមហ៊ុនមូលបត្រ (Securities Firm-SF) នីមួយៗ ត្រូវតែបើកគណនីសាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ គឺគណនីសាច់ប្រាក់អតិថិជន គណនីសាច់ប្រាក់ផ្ទាល់ខ្លួន និងគណនីទូទាត់សាច់ប្រាក់។

ការជាត់ទាត់ និងទូទាត់មូលបត្រមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនដូចជា៖

- CSX: ប្រតិបត្តិករទីផ្សារមូលបត្រ
- CSO: ប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ
- CSD: ប្រតិបត្តិកររក្សាទុកមូលបត្រ
- SFs: ក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.
- CSAs: ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ
- NBC: ធនាគារជាតិនៃកម្ពុជា។



រូបភាពទី៣.២៖ ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់

1. ប្រតិបត្តិករទីផ្សារមូលបត្រ ត្រូវបញ្ជូនព័ត៌មានពីការជួញដូរដែលបានផ្ទៀងផ្ទាត់រួចរាល់ (Confirmed Trade) ទៅប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ (Clearing and Settlement system operator-CSO)
 - ប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ (CSO) ត្រូវធ្វើការបន្សុទ្ធ(Netting) សាច់ប្រាក់ និងមូលបត្រ។
 - បន្សុទ្ធសាច់ប្រាក់ គឺជាដំណើរការនៃការកាត់កងតម្លៃទិញសរុប ជាមួយតម្លៃលក់សរុបសម្រាប់សមាជិកនីមួយៗ។

- បន្ទុកមូលបត្រ គឺជាដំណើរការនៃការកាត់កងមូលបត្រដែលបានទិញសរុប ជាមួយបរិមាណមូលបត្រដែលបានលក់សរុប ចំពោះប្រភេទមូលបត្រដូចគ្នា សម្រាប់សមាជិកនីមួយៗ។
- 2. ប្រតិបត្តិការប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ (CSO) បញ្ជូនព័ត៌មាននៃកាលបរិច្ឆេទជាត់ទាត់ និងទូទាត់ទឹកប្រាក់ និងបរិមាណនៃមូលបត្រនីមួយៗ ដែលត្រូវធ្វើការទូទាត់ដោយសមាជិកផ្ទាល់ ឬក្នុងនាមអតិថិជនទៅ SF(s)។
- 3. SF(s) ត្រូវដាក់ការបញ្ជាទូទាត់សាច់ប្រាក់ ទៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) ដែលពាក់ព័ន្ធ។
- 4. SF(s) ត្រូវដាក់ការបញ្ជាទូទាត់មូលបត្រទៅ CSD។

៣.១.៤.២. ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់សាច់ប្រាក់


ក. ការទូទាត់សាច់ប្រាក់នៅក្នុងធនាគារតែមួយ



រូបភាពទី៣.៣ ៖ ការទូទាត់សាច់ប្រាក់នៅក្នុងធនាគារតែមួយ

1. SF (អ្នកទិញ) ត្រូវផ្ទេរសាច់ប្រាក់ពីគណនីសាច់ប្រាក់របស់ខ្លួន ទៅគណនីទូទាត់សាច់ប្រាក់របស់CSO។
2. បន្ទាប់មក CSO ត្រូវធ្វើការផ្ទេរសាច់ប្រាក់បន្តពីគណនីសាច់ប្រាក់របស់ខ្លួន ទៅគណនីសាច់ប្រាក់របស់ SF(អ្នកលក់)។


ខ. ការទូទាត់សាច់ប្រាក់អន្តរធនាគារ



រូបភាពទី៣.៤ ៖ ការទូទាត់សាច់ប្រាក់អន្តរធនាគារ

1. SF (អ្នកទិញ) ត្រូវផ្ទេរសាច់ប្រាក់ពីគណនីសាច់ប្រាក់របស់ខ្លួន ទៅគណនីទូទាត់សាច់ប្រាក់របស់ CSO
2. បន្ទាប់មក CSO ត្រូវធ្វើការផ្ទេរសាច់ប្រាក់បន្តពីគណនីទូទាត់សាច់ប្រាក់របស់ខ្លួន ទៅគណនីសាច់ប្រាក់របស់ SF (អ្នកលក់) ដែលបើកនៅក្នុង CSA2 តាមរយៈសវភាគាត់ទាត់នៃ NBC។

៣.១.៤.៣. ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ



រូបភាពទី៣.៥៖ ដំណើរការនៃប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ

1. SF (អ្នកលក់) ត្រូវផ្ទេរមូលបត្រ (Book-entry Transfer) ពីគណនីមូលបត្ររបស់ខ្លួន ទៅគណនីទូទាត់មូលបត្ររបស់ CSO។
2. CSO ត្រូវផ្ទេរមូលបត្រ (Book-entry Transfer) ពីគណនីមូលបត្ររបស់ខ្លួន ទៅគណនីមូលបត្ររបស់ SF (អ្នកទិញ)។

៣.១.៥ ដំណើរការរក្សាទុកមូលបត្រ

មូលបត្រត្រូវបានរក្សាទុកនៅប្រតិបត្តិការរក្សាទុកមូលបត្រ តាមរយៈការកត់ត្រាចំនួនមូលបត្រក្នុងគណនីមូលបត្រនីមួយៗ។

ប្រតិបត្តិការរក្សាទុកមូលបត្រសំដៅទៅដល់កន្លែងសម្រាប់ដាក់ធ្វើមូលបត្រ។ រាល់មូលបត្រទាំងអស់ ត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធអេឡិចត្រូនិចយ៉ាងមានសុវត្ថិភាព។ បន្ទាប់ពីបានធ្វើការផ្លាស់ទី និងទូទាត់រួច មូលបត្រទាំងនោះនឹងត្រូវបានផ្ទេរកែប្រែ និងលុបចោលតាមរយៈគណនី Book Entry ដោយគ្មានការផ្ទេរមូលបត្រជាប្រព័ន្ធនោះទេ។ ប្រតិបត្តិការរក្សាទុកមូលបត្រ គឺត្រូវចាប់ដំណើរការផ្ទេរមូលបត្រ (Book Entry Transfer) នៅថ្ងៃទីពីរនៃការជួញដូរ (T+២) បន្ទាប់ពីប្រតិបត្តិការប្រព័ន្ធផ្លាស់ទី និងទូទាត់មូលបត្រត្រូវបានអនុវត្តចប់រវាងក្រុមហ៊ុនមូលបត្រ និងអតិថិជនដោយការផ្ទេរមូលបត្រតាមប្រព័ន្ធ Ledger System។

សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ធ្វើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។ មូលបត្រដែលអាចដាក់ធ្វើនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃ ផ.ម.ក. មានដូចខាងក្រោម លើកលែងតែមានការកំណត់បន្ថែមផ្សេងពីនេះដោយ អគ្គនាយកនៃ ន.ម.ក.៖

១. មូលបត្រដែលចុះបញ្ជីលក់នៅប្រតិបត្តិការទីផ្សារនៃ ផ.ម.ក
២. មូលបត្រដែលបោះផ្សាយបន្ថែមដោយបុគ្គលចុះបញ្ជីលក់មូលបត្រ
៣. មូលបត្រដែលកំពុង ស្ថិតក្នុងនីតិវិធីនៃការបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ
៤. មូលបត្រដែលមានស្រាប់របស់បុគ្គល ដែលកំពុងស្ថិតក្នុងនីតិវិធីនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ
៥. មូលបត្ររដ្ឋ
៦. មូលបត្រដែលជាកម្មវត្ថុនៃសំណើលក់ជាឯកជន

ក្នុងករណីមានការដកចេញពីការដាក់ធ្វើមូលបត្រ ប្រតិបត្តិការរក្សាទុកមូលបត្រនៃផ.ម.ក. ត្រូវជូនដំណឹងជាមុនដល់សមាជិក និងអ្នកចូលរួមដែលដាក់ធ្វើមូលបត្រអំពីការដកចេញនៃមូលបត្រ។ ដើម្បីដាក់ធ្វើមូលបត្រនៅប្រតិបត្តិការរក្សាទុកមូលបត្រនៃ ផ.ម.ក. សមាជិក និងអ្នកចូលរួមដែលដាក់ធ្វើត្រូវផ្តល់ព័ត៌មានដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារបញ្ជីកាមូលបត្រ ដូចខាងក្រោម៖

១. ឈ្មោះមូលបត្រដែលដាក់ធ្វើ
២. ប្រភេទមូលបត្រដែលដាក់ធ្វើ
៣. ថ្លៃមូលបត្រដែលដាក់ធ្វើ
៤. ចំនួនមូលបត្រដែលបានបោះផ្សាយ
៥. អក្សរកូដមូលបត្រដែលដាក់ធ្វើ
៦. លេខកូដមូលបត្រដែលដាក់ធ្វើ
៧. កាលបរិច្ឆេទបោះផ្សាយមូលបត្រដែលដាក់ធ្វើ

៨. ចំនួនមូលបត្រដែលដាក់ធ្វើ

៩. កាលបរិច្ឆេទចុះបញ្ជីមូលបត្រដែលដាក់ធ្វើ

១០. ចំពោះមូលបត្របំណុលត្រូវមានកាលបរិច្ឆេទឥណ្ឌូប្រតិទាន (Maturity Date) អត្រាគូប៉ុង (Coupon Rate) កាលបរិច្ឆេទត្រូវបង់ការប្រាក់ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត។

១១. ព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពលើមូលបត្រដែលបានដាក់ធ្វើ។⁵⁹

៣.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រសម្រាប់ឆ្នាំ ២០២៣

៣.២.១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា


៣.២.១.១. ចំនួនថ្លៃជួញដូរ

តារាងទី៣.៤៖ ចំនួនថ្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ចំនួនថ្លៃជួញដូរ	64	61	64	61
បរិមាណបម្រែបម្រួល		-3	3	-3
អត្រាបម្រែបម្រួល (%)		-4.69	4.92	-4.69

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣

(មើលឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី១៖ ចំនួនថ្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣

59 គណៈកម្មការមូលបត្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្តនីវិធានប្រតិបត្តិការរក្សាទុក មូលបត្រ ឆ្នាំ២០១៧ ទំព័រ ២-៣


បកស្រាយ៖ តាមការងារខាងលើយើងសង្កេតឃើញថា នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៣ ចំនួនថ្ងៃជួញដូរមាន ៦៤ ថ្ងៃ ហើយនៅត្រីមាសទី២ មាន ៦១ ថ្ងៃ ដែលមានការថយចុះចំនួន៣ ថ្ងៃ ដែលស្មើនឹង ៤,៦៩%។ មួយវិញទៀត នៅត្រីមាសទី៣ ចំនួនថ្ងៃជួញដូរបានកើនឡើងមកចំនួន ៦៤ ថ្ងៃ បើធៀបនឹងត្រីមាសទី២ មានការកើនឡើងចំនួន ៣ថ្ងៃ។ ឯត្រីមាសទី៤ ចំនួនថ្ងៃជួញដូរមាន ៦១ថ្ងៃ ដែលមានការថយចុះចំនួន ៣ថ្ងៃ ស្មើនឹង ៤,៦៩% បើធៀបនឹងត្រីមាសទី៣។

៣.២.១.២. ចំនួនហ៊ុនចុះបញ្ជីសរុប (លានហ៊ុន)

តារាងទី៣.៥ ៖ ចំនួនហ៊ុនចុះបញ្ជីសរុបប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ចំនួនហ៊ុនចុះបញ្ជីសរុប	845.58	3,128.91	3,128.91	3,128.91
បរិមាណបម្រែបម្រួល		2, 283.33	0.00	0.00
អត្រាបម្រែបម្រួល(%)		270.03	0.00	0.00

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី២៖ ចំនួនហ៊ុនចុះបញ្ជីសរុបប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើយើងសង្កេតឃើញថា នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៣ មានចំនួនហ៊ុនចុះបញ្ជីសរុប ៨៤៥,៥៨ លានហ៊ុន ហើយនៅត្រីមាសទី២ ចំនួនហ៊ុនចុះបញ្ជីមានចំនួន ៣.១២៨,៩១លានហ៊ុន ដែលមានការកើនឡើងចំនួន ២.២៨៣,៣៣ លានហ៊ុន ដែលត្រូវរហ័ស ២៧០,០៣% បើធៀបនឹងត្រីមាសទី១។ ប៉ុន្តែនៅត្រីមាសទី៣ និងទី៤ ចំនួនហ៊ុនចុះបញ្ជីសរុបនៅថេរ មិនមានការប្រែប្រួលនោះទេ បើធៀបនឹងត្រីមាសទី២។

៣.២.១.៣. មូលធនូបនីយកម្មទីផ្សារ (លានរៀល)

តារាងទី៣.៦ ៖ មូលធនូបនីយកម្មទីផ្សារប្រចាំត្រីមាសឆ្នាំ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
មូលធនូបនីយកម្មទីផ្សារ	7,612,776	12,473,232	12,299,574	12,805,096
បរិមាណបម្រែបម្រួល		4,860,456	-173,658	505,522
អត្រាបម្រែបម្រួល (%)		63.85	-1.39	4.11

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៣៖ មូលធនូបនីយកម្មទីផ្សារប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើ យើងសង្កេតឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣ ចំនួនមូលធនបន្ថែមកម្មវិធីផ្សារនៃមូលបត្រកម្មសិទ្ធិមានចំនួន ៧.៦១២.៧៧៦ លានរៀល ហើយនៅក្នុងត្រីមាសទី២ ចំនួនមូលធនបន្ថែមកម្មវិធីផ្សារគឺ ១២.៤៧៣.២៣២ លានរៀល ដែលមានការកើនឡើងចំនួន ៤.៨៦០.៤៥៦ លានរៀល ស្មើនឹង ៦៣,៨៥%។ នៅត្រីមាសទី៣ ចំនួនមូលធនបន្ថែមកម្មវិធីផ្សារមានចំនួន ១២.២៩៩.៥៧៤ លានរៀលដែលមានការថយចុះ ១៧៣.៦៥៨ លានរៀល ស្មើនឹង ១,៣៩% បើធៀបនឹងត្រីមាសទី២។ មួយវិញទៀត នៅត្រីមាសទី៤ ចំនួនមូលធនបន្ថែមកម្មវិធីផ្សារមានចំនួន ១២.៨០៥.០៩៦ ដែលមានការកើនឡើងចំនួន ៥០៥.៥២២ លានរៀល ស្មើនឹង ៤,១១% បើធៀបនឹងត្រីមាសទី៣។

៣.២.១.៤. បរិមាណបញ្ជាទិញ (លានហ្វុល)

តារាងទី៣.៧ ៖ បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
បរិមាណបញ្ជាទិញ	21.12	24.66	36.80	24.96
បរិមាណបម្រែបម្រួល		3.54	12.14	-11.84
អត្រាបម្រែបម្រួល (%)		16.75	49.24	32.18

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ២០២៣ (ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៤៖ បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើយើងសង្កេតឃើញថានៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣ បរិមាណនៃការបញ្ជាទិញមូលបត្រកម្មសិទ្ធិ មានចំនួន ២១,១២ លានហ៊ុន ហើយនៅក្នុងត្រីមាសទី២ បរិមាណនៃការបញ្ជាទិញមានចំនួន ២៤.៦៦ លានហ៊ុន ដែលមានការកើនឡើងចំនួន ៣,៥៤ លានហ៊ុន ស្មើនឹង ១៦,៧៥% បើធៀបនឹងត្រីមាសទី១។ នៅត្រីមាសទី៣ បរិមាណបញ្ជាទិញ មាន ៣៦,៨០ លានហ៊ុន ដែលមានការកើនឡើងចំនួន ១២,១៤ លានហ៊ុន ស្មើនឹង ៤៩,២៤%។ ប៉ុន្តែនៅត្រីមាសទី៤ បរិមាណបញ្ជាទិញមូលបត្រកម្មសិទ្ធិមានការថយចុះវិញ ចំនួន ១១,៨៤ លានហ៊ុន ស្មើនឹង ៣២,១៨% បើធៀបនឹងត្រីមាសទី៣។

៣.២.១.៥. បរិមាណបញ្ជាទិញ (លានហ៊ុន)

តារាងទី៣.៨ ៖ បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
បរិមាណបញ្ជាទិញ	20.79	27.40	42.02	26.12
បរិមាណបម្រែបម្រួល		6.61	14.62	-15.9
អត្រាបម្រែបម្រួល (%)		31.80	53.33	37.83

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៥៖ បរិមាណបញ្ជាទិញប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមការវាងខាងលើយើងសង្កេតឃើញថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ បរិមាណបញ្ចូលកំណែប្រែប្រែកម្មសិទ្ធិមានចំនួន ២០,៧៩ លានហ៊ុន ហើយនៅត្រីមាសទី២ បរិមាណនៃការបញ្ចូលកំណែប្រែប្រែកម្មសិទ្ធិមានចំនួន ២៧,៤០ លានហ៊ុន ដែលចំនួននៃការកើនឡើងស្មើនឹង ៦,៦១ លានហ៊ុន ស្មើនឹង ៣១,៨០%បើធៀបនឹងត្រីមាសទី១។ ហើយនៅត្រីមាសទី៣ បរិមាណបញ្ចូលកំណែប្រែប្រែកម្មសិទ្ធិមានចំនួន ១៤,៦២ លានហ៊ុន ស្មើនឹង ៥៣,៣៣% បើធៀបនឹងត្រីមាសទី២។ ប៉ុន្តែនៅត្រីមាសទី៤ បរិមាណបញ្ចូលកំណែប្រែប្រែកម្មសិទ្ធិមានចំនួន ១៥,៩០ លានហ៊ុន ដែលស្មើនឹង ៣៧,៨៣% បើធៀបនឹងត្រីមាសទី៣។

៣.២.១.៦. ទំហំជួញដូរ (លានហ៊ុន)

តារាងទី៣.៩ ៖ ទំហំជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ទំហំជួញដូរ	5.47	7.60	11.49	7.48
បរិមាណបម្រែបម្រួល		2.13	3.89	-4.01
អត្រាបម្រែបម្រួល (%)		38.93	51.18	34.89

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ២០២៣ (ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិកទី១០ ៖ ទំហំជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើយើងសង្កេតឃើញថានៅត្រីមាសទី១ នៅក្នុងឆ្នាំ២០២៣ ទំហំនៃការជួញដូរមូលបត្រកម្មសិទ្ធិមានចំនួន ៥,៤៧ លានហ៊ុន ហើយនៅត្រីមាសទី២ ទំហំនៃការជួញដូរមានការកើនឡើងរហូតដល់ត្រឹម ៧,៦០ លានហ៊ុន ដែលចំនួននៃការកើនឡើងស្មើនឹង ២.១៣ លានហ៊ុន ត្រូវនឹងអត្រាបម្រែបម្រួល ៣៨,៩៣% បើធៀបនឹងត្រីមាសទី១។ ហើយនៅត្រីមាសទី៣ ទំហំនៃការជួញដូរនៅតែបន្តកើនឡើងចំនួន ៣,៨៩ លានហ៊ុន ដែលស្មើនឹង៥១,១៨% បើធៀបនឹងត្រីមាសទី២។ ប៉ុន្តែនៅត្រីមាសទី៤ ទំហំនៃការជួញដូរមូលបត្រកម្មសិទ្ធិ មានការថយចុះមកត្រឹម ៧,៤៨ លានហ៊ុនវិញ ដែលចំនួននៃការថយចុះស្មើនឹង ៤,០១ លានហ៊ុន ស្មើនឹង ៣៤,៨៩% បើធៀបនឹងត្រីមាសទី៣។

៣.២.១.៧. ទំហំជួញដូរមធ្យមប្រចាំថ្ងៃ (ហ៊ុន)

តារាងទី៣.១០ ៖ ទំហំជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ទំហំជួញដូរមធ្យមប្រចាំថ្ងៃ	85,472	124,584	179,516	122,626
បរិមាណបម្រែបម្រួល		39,112	54,932	-56,890
អត្រាបម្រែបម្រួល (%)		45.76	44.09	31.69

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣ (ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៧៖ ទំហំជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើយើងសង្កេតឃើញថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ទំហំនៃការជួញដូរមូលបត្រកម្ពុជាមធ្យមប្រចាំថ្ងៃមានចំនួន ៨៥.៤៧២ ហ៊ុន ហើយនៅត្រីមាសទី២ ទំហំនៃការជួញដូរជាមធ្យមប្រចាំថ្ងៃមានការកើនឡើងដល់ចំនួន ១២៤.៥៨៤ ហ៊ុន ដែលចំនួននៃការកើនឡើងស្មើនឹង ៣៩.១១២ ហ៊ុន ត្រូវនឹង ៤៥,៧៦% បើធៀបនឹងត្រីមាសទី១។ ហើយនៅត្រីមាសទី៣ នៅតែបន្តកើនឡើងចំនួន ៥៤.៩៣២ ហ៊ុន ដែលស្មើនឹង៤៤,០៩% បើធៀបនឹងត្រីមាសទី២។ ប៉ុន្តែនៅត្រីមាសទី៤ មានការថយចុះមកត្រឹម ១២២,៦២៦ ហ៊ុនវិញ ដែលចំនួននៃការថយចុះស្មើនឹង ៥៦.៨៩០ ហ៊ុន ត្រូវនឹង ៣១,៦៩% បើធៀបនឹងត្រីមាសទី៣។

៣.២.១.៨. ទំហំជួញដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា (តារាង)

តារាងទី៣.១១ ៖ ទំហំជួញដូរហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជាប្រចាំត្រីមាស ឆ្នាំ ២០២៣

ឈ្មោះមូលបត្រកម្ពុជា	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
PWSA	5.39%	2.56%	1.42%	2.48%
GTI	4.38%	0.94%	0.95%	29.60%
PPAP	0.92%	0.83%	0.15%	0.15%
PPSP	8.00%	4.02%	3.39%	4.01%
PAS	2.29%	1.07%	0.96%	0.75%
ABC	68.58%	66.44%	27.38%	33.37%
PEPC	0.89%	0.21%	0.40%	0.29%
CGSM		12.08%	37.57%	9.75%
MJQE		7.69%	25.00%	11.21%
DBDE	4.64%	3.16%	2.33%	3.02%
JSL	4.91%	0.99%	0.43%	5.38%

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣ (ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៨៖ ទំហំទុនដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជាសិទ្ធិប្រចាំត្រីមាសឆ្នាំ ២០២៣

បកស្រាយ៖ តាមតារាងខាងលើយើងអាចបកស្រាយបានថា៖

- ❖ នៅក្នុងត្រីមាសទី១៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (ABC) មានទំហំទុនដូរហ៊ុនច្រើនជាងគេ ៦៨,៥៨% អមជាមួយក្រុមហ៊ុនភ្នំពេញ អេសអ៊ីប្រិក ភីអិលស៊ី (PPSP) ៨% រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ៥,៣៩% ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JSL) ៤,៩១% ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណាវីង ម.ក (DBDE) ៤,៦៤% ក្រុមហ៊ុនប្រ្លូនធើន អ៊ិនធើណេសិនណាល(ខេមបូឌា) ភីអិលស៊ី (GIT) ៤,៣៨% កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PSA) ២,២៩% បន្ទាប់មកកំពង់ផែស្វយ័តភ្នំពេញ (PPAP) ០,៩២% ហើយក្រុមហ៊ុនដែលមានទំហំទុនដូរតិចជាងគេគឺ ក្រុមហ៊ុនផេសចិក(ខេមបូឌា) ម.ក (PEPC) ០,៨៩% ។
- ❖ នៅក្នុងត្រីមាសទី២៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (ABC) មានទំហំទុនដូរហ៊ុនច្រើនជាងគេ ៦៦,៤៤% អមជាមួយក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក (CGSM) ១២.០៨% បន្ទាប់មកក្រុមហ៊ុន ម៉េងលី ជេ. គូច អេឡូ ខេសិន (MJQE) ៧.៦៩% ក្រុមហ៊ុនភ្នំពេញ អេសអ៊ីប្រិក ភីអិលស៊ី (PPSP) ៤,០២% ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណាវីង ម.ក (DBDE) ៣,១៦% រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ២,១៦% កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ១,០៧% ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JSL) ០,៩៩% ក្រុមហ៊ុនប្រ្លូនធើន អ៊ិនធើណេសិនណាល(ខេមបូឌា) ភីអិលស៊ី (GIT) ០,៩៤% កំពង់ផែ

ស្វ័យត្រួតពិនិត្យ (PPAP) ០,៨៣% និងតិចជាងគេគឺ ក្រុមហ៊ុនផេសប៊ិក(ខេមបូឌា) ម.ក (PEPC) ០,២១% ប៉ុណ្ណោះ។

❖ នៅក្នុងត្រីមាសទី៣៖ ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក (CGSM) មានទំហំជួញដូរហ៊ុនច្រើនជាងគេ ៣៧.៥៧% អមជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី (ABC) ២៧,៣៨% បន្ទាប់មក ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌូ ខេសិន (MJQE) ២៥.០០% ក្រុមហ៊ុនភ្នំពេញ អេសអ៊ីប៊ិក ភីអិលស៊ី (PPSP) ៣,៣៩% ក្រុមហ៊ុនឌីប៊ីឌី អ៊ិនធឺណេស ម.ក (DBDE) ២.៣៣% រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) ១.៤២% កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ០,៩៦% ក្រុមហ៊ុនហ្គ្រូនធីន អ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី (GTI) ០,៩៥% ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JSL) ០,៨៣% ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ម.ក (PEPC) ០,៤០% និងតិចជាងគេគឺ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ០,១៥%។


❖ នៅក្នុងត្រីមាសទី៤៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (ABC) ៣៣,៣៧% មានទំហំជួញដូរហ៊ុនច្រើនជាងគេ ៩០,៩៣% អមដោយ ក្រុមហ៊ុនហ្គ្រូនធីនអ៊ិនធើណេសិនណាល (ខេមបូឌា) ភីអិលស៊ី (GTI) ២៩,៦០% បន្ទាប់មក ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌូ ខេសិន (MJQE) ១១,២១% ក្រុមហ៊ុន ខេម ជ័យអេសអេម ម.ក (CGSM) ៩,៧៥% ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JSL) ៥,៣៨% ក្រុមហ៊ុនភ្នំពេញ អេសអ៊ីប៊ិក ភីអិលស៊ី (PPSP) ៤,០១% ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនធឺណេស ម.ក (DBDE) ៣,០២% រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ២,៤៨% កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ០,៧៥% ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ម.ក (PEPC) ០,២៩% និងតិចជាងគេគឺ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ០,១៥% ។

៣.២.១.៩. តម្លៃជួញដូរ (លានរៀល)

តារាងទី៣.១២ ៖ តម្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
តម្លៃជួញដូរ	49,992.81	62,922.98	55,321.62	38,815.97
បរិមាណបម្រែបម្រួល		12,930.17	-7,601.36	-16,505.65
អត្រាបម្រែបម្រួល(%)		25.86	-12.08	-29.84

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី៩៖ តម្លៃជួញដូរប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើបង្ហាញឲ្យឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣ តម្លៃនៃការជួញដូរមូលបត្រកម្មសិទ្ធិមានចំនួន ៤៩.៩៩២,៨១ លានរៀល ហើយនៅត្រីមាសទី២ តម្លៃនៃការជួញដូរមូលបត្រកម្មសិទ្ធិមានការកើនឡើងដល់ត្រឹមចំនួន ៦២.៩៩២,៩៨ លានរៀល ដែលចំនួននៃការកើនឡើងស្មើនឹង ១២.៥៣០,១៧ លានរៀល ត្រូវនឹង ២៥,៨៦% បើធៀបនឹងត្រីមាសទី១។ នៅត្រីមាសទី៣ តម្លៃនៃការជួញដូរមានការថយចុះមក ចំនួន ៥៥.៣០១,៣៦ លានរៀល ដែលស្មើនឹង ១២,០៨% បើធៀបនឹងត្រីមាសទី២។ ហើយនៅត្រីមាសទី៤ តម្លៃនៃការជួញដូរនៅតែបន្តធ្លាក់ចុះដល់ត្រឹម ៣៨.៨១៥,៩៧ លានរៀល ដែលចំនួននៃការថយចុះស្មើនឹង ១៦,៥០៥,៦៥ លានរៀល ត្រូវនឹង ២៩,៨៤% បើធៀបនឹងត្រីមាសទី៣។

៣.២.១.១០. តម្លៃជួញដូរមធ្យមប្រចាំថ្ងៃ (លានរៀល)

តារាងទី៣.១៣ ៖ តម្លៃជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ	781.14	1,031.52	864.40	636.33
បរិមាណបម្រែបម្រួល		250.38	-167.12	-228.07
អត្រាបម្រែបម្រួល (%)		32.05	-16.20	-26.39

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី១០៖ តម្លៃជួញដូរមធ្យមប្រចាំថ្ងៃប្រចាំត្រីមាសឆ្នាំ ២០២៣


បកស្រាយ៖ តាមតារាងខាងលើបង្ហាញឲ្យឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃរបស់មូលបត្រកម្មសិទ្ធិមានចំនួន ៧៨១,១៤ លានរៀល ហើយនៅត្រីមាសទី២ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃមានការកើនឡើងរហូតដល់ត្រឹមចំនួន ១.០៣១,៥២ លានរៀល ដែលចំនួននៃការកើនឡើងស្មើនឹង ២៥០,៣៨ លានរៀល ត្រូវនឹង ៣២,០៥% បើធៀបនឹងត្រីមាសទី១។ នៅត្រីមាសទី៣ នៅបន្តថយចុះអស់ ១៦៧,១២ លានរៀល ត្រូវនឹង ១៦,២០% បើធៀបនឹងត្រីមាសទី២ ហើយនៅត្រីមាសទី៤ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃបន្តធ្លាក់ចុះមកត្រឹមចំនួន ៦៣៦,៣៣ លានរៀល ដែលចំនួននៃការធ្លាក់ចុះស្មើនឹង ២២៨,០៧ លានរៀល ដែលត្រូវនឹង ២៦,៣៩% បើធៀបនឹងត្រីមាសទី៣។

៣.២.១.១១. សន្ទស្សន៍ ផ.ម.ក (សន្ទស្សន៍មិន)

តារាងទី៣.១៤ ៖ សន្ទស្សន៍ ផ.ម.ក. ប្រចាំត្រីមាស ឆ្នាំ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
សន្ទស្សន៍ ផ.ម.ក.	493.21	460.85	455.66	472.69
បរិមាណបម្រែបម្រួល		-32.36	-5.19	17.03
អត្រាបម្រែបម្រួល (%)		-6.56	-1.13	3.74

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣
(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី១១៖ សន្ទស្សន៍ ផ.ម.ក. ប្រចាំត្រីមាស ឆ្នាំ២០២៣

បកស្រាយ៖ តាមការវិភាគខាងលើបង្ហាញឲ្យឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣ សន្ទស្សន៍ ផ.ម.ពេលបិទមានចំនួន ៤៩៣,២១ ហើយនៅត្រីមាសទី២ សន្ទស្សន៍ ផ.ម.ក. មានការថយចុះមក ត្រឹម ៤៦០,៨៥ ដែលចំនួននៃការថយចុះស្មើនឹង ៣២,៣៦ ដែលត្រូវនឹង ៦,៥៦% បើធៀបនឹងត្រីមាសទី១។ នៅត្រីមាសទី៣ នៅបន្តការថយចុះអស់ ៥,១៩ ដែលស្មើនឹង ១,១៣% បើធៀបនឹងត្រីមាសទី២ ប៉ុន្តែនៅត្រីមាសទី៤ សន្ទស្សន៍ ផ.ម.ក. មានការកើនឡើងវិញដល់ចំនួន ៤៧២,៦៩ ដែលចំនួននៃការកើនឡើងស្មើ ១៧,០៣ ដែលស្មើនឹង ៣,៧៤% បើប្រៀបធៀបនឹងត្រីមាសទី៣។


៣.២.១.១២. ចំនួនវិនិយោគិន

តារាងទី៣.១៥ ៖ ចំនួនវិនិយោគិនប្រចាំត្រីមាស ឆ្នាំ ២០២៣

	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤
ចំនួនវិនិយោគិន (នាក់)	5,387	6,989	6,990	6,337
បរិមាណបម្រែបម្រួល		1,602	1	-653
អត្រាបម្រែបម្រួល (%)		29.74	0.01	-9.34

ប្រភព៖ ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣

(ឧបសម្ព័ន្ធទី ៣)



ក្រាហ្វិចទី១២៖ ចំនួនវិនិយោគិនប្រចាំត្រីមាសឆ្នាំ ២០២៣

បកស្រាយ៖ តាមតារាងខាងលើបង្ហាញឲ្យឃើញថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ចំនួនវិនិយោគិនដែលចូលរួមក្នុងការជួញដូរមូលបត្រកម្ពុជាមាន ៥.៣៨៧ នាក់ ហើយនៅត្រីមាសទី២ មាន ៦.៩៨៩ នាក់ ដែលមានការកើនឡើងចំនួន ១.៦០២ នាក់ ត្រូវនឹង ២៩,៧៤% បើធៀបនឹងត្រីមាសទី១។ នៅត្រីមាសទី៣ ចំនួនវិនិយោគិននៅបន្តកើនឡើងចំនួន ១ នាក់ ស្មើនឹង ០,០១% បើធៀបនឹងត្រីមាសទី២ ផ្ទុយទៅវិញនៅត្រីមាសទី៤ ចំនួនវិនិយោគិនមានការថយចុះដល់ត្រឹមចំនួន ៦.៣៣៧ នាក់ ដែលចំនួននៃការថយចុះស្មើនឹង ៦៥៣ ត្រូវនឹង ៩,៣៤% បើធៀបនឹងត្រីមាសទី៣។

- យោងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថា៖
 - នៅត្រីមាសទី២ បើប្រៀបធៀបជាមួយនឹងត្រីមាសទី១ យើងសង្កេតឃើញថា ចំនួនហ៊ុនចុះបញ្ជីសរុប មូលធនបន្ថែមកម្មវិធីផ្សារ បរិមាណបញ្ជាទិញ បរិមាណបញ្ជាទិញ ទំហំជួញដូរ ទំហំជួញដូរមធ្យមប្រចាំថ្ងៃ តម្លៃជួញដូរ តម្លៃជួញដូរមធ្យមប្រចាំថ្ងៃ និងចំនួនវិនិយោគិន មានការកើនឡើងចំណែកជួញដូរ និង សន្ទស្សន៍ ជ.ម.ក មានការថយចុះ។
 - នៅត្រីមាសទី៣ បើប្រៀបធៀបជាមួយនឹងត្រីមាសទី២ ឃើញថា ចំនួនហ៊ុនចុះបញ្ជីនៅក្បែរដែលចំពោះជួញដូរ បរិមាណបញ្ជាទិញ បរិមាណបញ្ជាទិញ ទំហំជួញដូរ ទំហំជួញដូរមធ្យម

ប្រចាំថ្ងៃ ចំនួនវិនិយោគិន មានការកើនឡើង រីឯមូលធនបន្ថែមកម្មទីផ្សារ តម្លៃជួញដូរ តម្លៃជួញដូរ ជាមធ្យមប្រចាំថ្ងៃ និងសន្ទស្សន៍ ជ.ម.ក. មានការធ្លាក់ចុះ។

- នៅត្រីមាសទី៤ បើប្រៀបធៀបជាមួយនឹងត្រីមាសទី៣ យើងឃើញថា ចំនួនហ៊ុនចុះបញ្ជីនៅក្បែរ ដដែល មូលធនបន្ថែមកម្មទីផ្សារ និងសន្ទស្សន៍ ជ.ម.ក កើនឡើង ប៉ុន្តែចំនួនថ្ងៃជួញដូរ បរិមាណ បញ្ជាទិញ បរិមាណបញ្ជាទិញ ទំហំជួញដូរ ទំហំជួញដូរមធ្យមប្រចាំថ្ងៃ តម្លៃជួញដូរ តម្លៃជួញដូរ មធ្យមប្រចាំថ្ងៃ និងចំនួនវិនិយោគិន មានការធ្លាក់ចុះ។

៣.២.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្របំណុលសម្រាប់ឆ្នាំ ២០២៣

- យោងទៅតាម ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រប្រចាំត្រីមាសទី១ ទី២ ទី៣ និងទី៤ ឆ្នាំ ២០២៣ បានបង្ហាញថា ទីផ្សារមូលបត្របំណុល ពុំមានការដាក់បញ្ជា ទិញ - លក់ និងការជួញដូរទៅលើសញ្ញាបណ្ណសាជីវកម្មណាមួយនោះទេ។

សន្និដ្ឋាន និង អនុសាសន៍

សេចក្តីសន្និដ្ឋាន និងអនុសាសន៍

១. សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានសិក្សាស្រាវជ្រាវទៅលើប្រធានបទពាក់ព័ន្ធនឹងដំណើរការជួញដូរមូលបត្រកម្ពុជា និង មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមយើងខ្ញុំសង្កេតឃើញថា មានដំណាក់កាល និងនីតិវិធី ផ្សេងៗជាច្រើន ដែលវិនិយោគិនត្រូវស្វែងយល់ឲ្យបានច្បាស់ជាមុនសិន ដើម្បីឈានទៅដល់ដំណាក់កាលមួយ ដែលអាចធ្វើការជួញដូរមូលបត្របាន។ បើទោះបីជាប្រតិបត្តិការនេះមានភាពស្មុគស្មាញបន្តិចក៏ដោយ ប៉ុន្តែ វិនិយោគិននៅតែអាចធ្វើការជួញដូរបានដោយរលូនដដែល ដោយគ្រាន់តែស្វែងយល់នូវមូលដ្ឋានគ្រឹះនៃចំណេះ ដឹងក្នុងវិស័យមូលបត្រ ជាពិសេសការជួញដូរមូលបត្រ។ វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនជា មុនសិន ព្រមទាំងបើកគណនីជួញដូរមូលបត្រនៅក្រុមហ៊ុនមូលបត្រដែលខ្លួនពេញចិត្ត បន្ទាប់មកវិនិយោគិន អាចធ្វើការដាក់បញ្ចាំភ្ជាប់មកជាមួយនូវព័ត៌មានលម្អិតរួមមាន ប្រភេទនៃបញ្ចាំទិញ ឬលក់ ឈ្មោះមូលបត្រ ថ្លៃ ជួញដូរ បរិមាណជួញដូរជាដើម។ ជាបន្តបន្ទាប់វិនិយោគិនត្រូវស្វែងយល់អំពីពេលវេលានៃការជួញដូរ វិធីសាស្ត្រ នៃការជួញដូរ ប្រភេទបញ្ចាំ ព័ត៌មានលម្អិតពេលដាក់បញ្ចាំ ឯកតាគម្លាត ថ្លៃជួញដូរ ដើម្បីធ្វើការដាក់បញ្ចាំជួញដូរ ក្នុងប្រព័ន្ធរបស់ប្រតិបត្តិករទីផ្សារមូលបត្រ ហើយជាចុងក្រោយត្រូវរងចាំការផ្គត់ផ្គង់និងទូទាត់របស់ប្រតិបត្តិករ ផ្គត់ផ្គង់ និងទូទាត់មូលបត្រ ព្រមទាំងការរក្សាទុកមូលបត្រពីប្រតិបត្តិកររក្សាទុកមូលបត្រផងដែរ។

ដូចដែលបានដឹងហើយថាវិស័យមូលបត្រ គឺជាវិស័យសំខាន់មួយដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា បើវិស័យនេះដំណើរការបានល្អនោះបញ្ជាក់បានថា ប្រទេសជាតិនឹងមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ដើម្បីឲ្យវិស័យមូលបត្រមានការពេញនិយម និងរីកចម្រើន តម្រូវឲ្យ មានការចូលរួមយ៉ាងសកម្មពីសំណាក់វិនិយោគិនធ្វើការជួញដូរទាំងមូលបត្រកម្ពុជា និងមូលបត្របំណុល។ បើ យោងទៅតាមទិន្នន័យទីផ្សារប្រចាំត្រីមាសឆ្នាំ២០២៣ យើងសង្កេតឃើញថាចាប់ពីត្រីមាសទី១ រហូតដល់ ត្រីមាសទី៣ ចំនួនវិនិយោគិនមានការកើនឡើងជាបន្តបន្ទាប់ ហើយក៏មានការធ្លាក់ចុះវិញនៅត្រីមាសទី៤។ ចំណែក ទំហំមូលធនបន្ថែមកម្មសរុបនៃទីផ្សារមូលបត្រកម្ពុជា មានការកើនឡើងនៅត្រីមាសទី២ បើធៀបនឹង ត្រីមាសទី១ បន្ទាប់មកធ្លាក់ចុះវិញនៅត្រីមាសទី៣ ប៉ុន្តែមានការកើនឡើងវិញនៅត្រីមាសទី៤។ រីឯទំហំជួញដូរ ភាគហ៊ុនវិញ មានការកើនឡើងចាប់ពីត្រីមាសទី១រហូតដល់ត្រីមាសទី៣ និងមានការធ្លាក់ចុះវិញនៅត្រីមាសទី៤ ផងដែរ។ ដោយឡែកចំពោះ ទីផ្សារមូលបត្របំណុល ពុំមានការដាក់បញ្ចាំ ទិញ - លក់ និងការជួញដូរទៅលើ សញ្ញាបណ្ណសាជីវកម្មណាមួយនោះទេ។

សរុបសេចក្តីមក ការជួញដូរមូលបត្រកម្ពុជា និងមូលបត្របំណុលមានលក្ខណៈសុគតស្មាញបន្តិចបន្តួច ដែលតម្រូវឱ្យវិនិយោគិនស្វែងរកនូវចំណេះដឹងពាក់ព័ន្ធប្រតិបត្តិការរបស់ផ្សារមូលបត្រកម្ពុជា ដើម្បីឱ្យការជួញដូរដំណើរការបានជោគជ័យ និងទទួលបានផលចំណេញ។

២. អនុសាសន៍

បន្ទាប់ពីឆ្លងកាត់ការសិក្សាទៅប្រធានបទខាងលើ ទាក់ទងទៅនឹងការជួញដូរមូលបត្រកម្ពុជា និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ក្រុមយើងខ្ញុំពិតជាទទួលបាននូវចំណេះដឹងយ៉ាងច្រើនលើវិស័យមូលបត្រ និងបានជ្រួតជ្រាបពីការខិតខំប្រឹងប្រែងរបស់ ក្រុមការងារនិយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតដែលបានយកចិត្តទុកដាក់ជម្រុញ និងអភិវឌ្ឍវិស័យមូលបត្រឱ្យមានការប្រសើរឡើងជាបន្តបន្ទាប់។ ហើយនៅក្នុងនាមយើងខ្ញុំជាអ្នកសិក្សា និងស្រឡាញ់វិស័យមួយនេះ យើងខ្ញុំទាំងពីរសូមផ្តល់ជាគំនិត ក៏ដូចជាការយល់ឃើញផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការពង្រីកការអភិវឌ្ឍន៍នេះ ដែលមានដូចខាងក្រោម៖

- ❖ និយ័តករមូលបត្រកម្ពុជា គួរតែបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនបន្ថែមទៀត អំពីអត្ថប្រយោជន៍ដែលរដ្ឋាភិបាលផ្តល់ឱ្យទៅកាន់វិនិយោគិន រួមទាំងក្រុមហ៊ុនទាំងឡាយដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រជាសាធារណៈផងដែរ។
- ❖ គួរតែជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈសិក្ខាសាលា ការបណ្តុះបណ្តាល និងការបង្កើតជាមាតិកានៅលើបណ្តាញសង្គមស្តីពីវិធីសាស្ត្រនៃការវិនិយោគ នីតិវិធីក្នុងការជួញដូរ និងលក្ខខណ្ឌផ្សេងៗទៀត អ្វីដែលសំខាន់នោះគឺបង្ហាញពីបទពិសោធន៍ និងភាពងាយស្រួលនៃការវិនិយោគនេះ។
- ❖ គួរពង្រឹងច្បាប់ និង បទប្បញ្ញត្តិទាក់ទងនឹងការចុះបញ្ជីអោយបានតឹងរឹង ដើម្បីផ្តល់ជាទំនុកចិត្តដល់វិនិយោគិនក្នុងគោលដៅជម្រុញវិស័យមូលបត្រ នៅកម្ពុជាឱ្យមានការរីកចម្រើន។
- ❖ ផ្សារមូលបត្រកម្ពុជា គួរតែបង្កើនការរៀបចំវីដេអូខ្លីៗដែលពន្យល់អំពីការជួញដូរមូលបត្រ និងអត្ថប្រយោជន៍នៃការជួញដូរមូលបត្រ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនដែលមានបំណងក្នុងការជួញដូរ ក្នុងវិស័យមូលបត្រ តាមរយៈទូរទស្សន៍ បណ្តាញសង្គម Facebook, Youtube ។
- ❖ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងអភិវឌ្ឍកម្មវិធី CSX Trade នៅលើទូរស័ព្ទដៃឱ្យកាន់តែមានភាពងាយស្រួលក្នុងការជួញដូរ។

ឯកសារយោង

ឯកសារយោង

ច្បាប់ ប្រកាស និងសេចក្តីណែនាំ

- ច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន លេខ ន ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧
- ប្រកាសលេខ០០៥/១៦ គ.ម.ក/ស្រប.ក. ស្តីពីវិនិយោគិនគុណវុឌ្ឍន៍ក្នុងវិស័យមូលបត្រ ចុះថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៦
- ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លេខ ០១៧/១៧ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧)
- ឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន សន្ទានុក្រមសម្រាប់ប្រើប្រាស់ក្នុង ច្បាប់នេះ (២០០៧)
- និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦៣ ២០២១
- និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ ៦៧ ២០២២
- និយ័តកម្មមូលបត្រកម្ពុជា ព្រឹត្តិបត្រមូលបត្រ ចេញផ្សាយលេខ១១ ឆ្នាំ ២០២១
- និយ័តកម្មមូលបត្រកម្ពុជា ពុទ្ធិមូលបត្រលេខ៤៩ ចេញផ្សាយឆ្នាំ២០២០
- គណៈកម្មការមូលបត្រកម្ពុជា មគ្គុទេសក៍ស្តីពីការស្វែងយល់ពីហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ជាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា (២០១៧)
- គណៈកម្មការមូលបត្រកម្ពុជា ពុទ្ធិមូលបត្រ ចេញផ្សាយសប្តាហ៍ទី៤ ឆ្នាំ២០១៦
- គណៈកម្មការមូលបត្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការរក្សាទុក មូលបត្រ ឆ្នាំ២០១៧

សៀវភៅ

- ជ្រឹង ហៃ (២០២១) មូលដ្ឋានគ្រឹះវិនិយោគ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ហេង ច័ន្ទបូលីន (២០២៣-២០២៤) ទីផ្សារមូលបត្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច

គេហទំព័រ

- និយមន័យទីផ្សារមូលបត្រ
(<http://csx.com.kh/news/faq/listPosts.do?MNCD=7060>)

- អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះវិនិយោគិន
(http://csx.com.kh/news/faq/listPosts.do?MNCD=7060#sec1_1)
- អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះក្រុមហ៊ុនបោះផ្សាយ
(<http://csx.com.kh/kh/product/blisting.jsp?MNCD=30101>)
- អត្ថប្រយោជន៍នៃទីផ្សារមូលបត្រចំពោះសេដ្ឋកិច្ចជាតិ
(<http://www.secc.gov.kh/khmer/faq.php?pn=2>)
- ប្រវត្តិនៃការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
(<http://csx.com.kh/kh/about/profile.jsp?MNCD=10301>)
- ភាពខុសគ្នារវាងភាគហ៊ុនិក និងម្ចាស់មូលបត្របំណុល
(https://www.serc.gov.kh/boards/data_dir/m46securities_up_kh/100072.pdf)
- ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក.
(<http://csx.com.kh/kh/about/director.jsp?MNCD=10303>)
- តួអង្គពាក់ព័ន្ធក្នុងផ្សារមូលបត្រ
(<https://phsarhun.com/trade/faq>)
(https://www.serc.gov.kh/boards/data_dir/m78annountment_k/100024.pdf)
- ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ ក្រុមហ៊ុនឈ្នួញដើមសារមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ
(<http://www.secc.gov.kh/khmer/m52.php?pn=6>)
- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000010004)
- ក្រុមហ៊ុន ហ្គេនធីន អ៊ិនធើណេសិនណាល(GTI)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000020003)
- កំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000040001)
- ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000050000)
- កំពង់ផែស្វយ័តក្រុងព្រះសីហនុ(PAS)
(<https://www.pas.gov.kh/page/overview>)
(<https://phsarhun.com/companies/21>)

- (<https://www.pas.gov.kh/page/overview>)
- ធនាគារអេស៊ីលីដា ភីអិលស៊ី (ABC)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000100003)
 - ក្រុមហ៊ុន ផេកចិក (ខេមបូឌា) ម.ក.(PEPC)
(http://csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000140009)
 - ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (DBDE)
(<https://dbdengineering.com/>)
 - ក្រុមហ៊ុនជេអេស លែន ភីអិលស៊ី (JSL)
(http://www.csx.com.kh/jsp/data/lstcomkh_view.jsp?lang=kh&MNCD=5010&issueCode=KH1000160007)
 - ក្រុមហ៊ុន ខេម ផ្លីអេសអេម ម.ក.(CGSM)
(<https://pplinksecurities.com.kh/kh/company-list/camgsm-plc/>)
 - ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌូខេសិន ម.ក.(MJQE)
(<https://pplinksecurities.com.kh/kh/company-list/mengly-j-quach-education-plc/>)
 - ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA)
(<http://www.csx.com.kh/company/announce/viewPost.do?MNCD=50104&postId=845#.YtTdWbZBztQ>)
 - ក្រុមហ៊ុន តែលកូថេក (TCT)
(<https://cnc.com.kh/detail/news/23342>)
 - ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway)
(https://www.serc.gov.kh/boards/data_dir/m89report_k/100013.pdf)
 - ក្រុមហ៊ុនហ្គោលជេន ទ្រី (Golden Tree)
(https://www.serc.gov.kh/boards/data_dir/m78annountment_k/100056.pdf)
 - ក្រុមហ៊ុនខេម ផ្លីអេសអេម ម.ក (Cellcard)
(https://www.serc.gov.kh/boards/data_dir/m78annountment_k/100064.pdf)
 - ក្រុមហ៊ុនស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណាល ស្តូល (CIA)
(https://www.serc.gov.kh/boards/data_dir/m78annountment_k/100064.pdf)
 - គូអង្គចូលរួមដទៃទៀត
(<http://www.secc.gov.kh/khmer/m59.php?pn=6>)

- ថ្ងៃ និងម៉ោងជួញដូរ ប្រភេទបញ្ជា ការដាក់បញ្ជា និងនីតិវិធីក្នុងការជួញដូរ
(<http://csx.com.kh/operation/market/listPosts.do?MNCD=30201>)
- ឯកតាគម្លាតថ្លៃ ការផ្គង់ផ្គង់នៃបញ្ជា
(<http://csx.com.kh/operation/stock/listPosts.do?MNCD=30202>)
- ប្រតិបត្តិការនៃការរក្សាទុកមូលបត្រ
(<http://csx.com.kh/operation/depository/listPosts.do?MNCD=3040>)

ឧបសម្ព័ន្ធទី១៖

ប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវការកែប្រែវិធាន

ប្រតិបត្តិការទីផ្សារ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា

លេខ: ០០៣/១៩... គ.ម.ក. / ២០១៩

ប្រកាស

ស្តីពី

ការដាក់ឱ្យអនុវត្តនូវការកែប្រែវិធានប្រតិបត្តិការវិនិច្ឆ័យមូលបត្រ
របស់ក្រុមហ៊ុនធុរ្យមូលបត្រកម្ពុជា

* * * * *

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន
- បានឃើញប្រកាសលេខ ០១១ គ.ម.ក. ប្រក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការផ្តល់ការអនុញ្ញាតឱ្យធ្វើជាប្រតិបត្តិការវិនិច្ឆ័យមូលបត្រ ប្រតិបត្តិការប្រព័ន្ធជាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិការរក្សាទុកមូលបត្រ

- បានឃើញប្រកាសលេខ ០០៤ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ ស្តីពីខ្លឹមសារគោលនយោបាយនៃវិធានប្រតិបត្តិការរបស់ទីផ្សារមូលបត្រ ប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ និងសេវាកម្មទុកមូលបត្រ
- បានឃើញប្រកាសលេខ ០១៧/១៧ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
- យោងតាមសំណើសុំអនុម័តលើវិសោធនកម្មនៃវិធានប្រតិបត្តិការទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

សម្រេច

ប្រការ១.-

ដាក់ឱ្យអនុវត្តនូវប្រការ១៤ ថ្មី និងប្រការ១៨ ថ្មី នៃវិធានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ជំនួសប្រការ១៤ និងប្រការ១៨ នៃវិធានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលជាឧបសម្ព័ន្ធនៃប្រកាសលេខ ០១៧/១៧ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ប្រការ២.-

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ប្រធាននាយកដ្ឋានកិច្ចការភាគីយុត្ត ប្រធាននាយកដ្ឋាន-អង្គភាពដទៃទៀតចំណុះឱ្យគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សមាជិក និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រ ព្រមទាំងបុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ ភ្នំពេញ កម្ពុជា
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- “ដើម្បីជូនជ្រាប”
- ដូចប្រការ ២
- “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធប្រកាសលេខ ០០៣ / ២៩ / ៩.៥.៩.
ចុះថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩

ស្តីពី
ការកែប្រែវិធានប្រតិបត្តិការវិនិច្ឆ័យមូលបត្រ
របស់ក្រុមហ៊ុនឧស្សាហកម្មប្រេងឥន្ធនៈកម្ពុជា

ប្រការ ១៤ ថ្មី.- ថ្ងៃ និងម៉ោងជួញដូរ

ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីការងារ។

ម៉ោងជួញដូរចាប់ផ្តើមពីម៉ោង ៨:០០នាទី ព្រឹក រហូតដល់ម៉ោង ១៥:០០នាទី រសៀល ដែលបែងចែកជាបីវគ្គដោយឈរលើមូលដ្ឋាននៃវិធីសាស្ត្រនៃការដេញថ្លៃ ដូចខាងក្រោម៖

វគ្គ	ម៉ោងទទួលបញ្ជា	ម៉ោងអនុវត្តការជួញដូរ	វិធីសាស្ត្រ
វគ្គបើក	៨:០០ ព្រឹក - ៩:០០ ព្រឹក	៩:០០ ព្រឹក	ដេញថ្លៃដោយយកថ្លៃតែមួយ
វគ្គនិរន្តរ៍	៩:០០ ព្រឹក - ១៥:៥០ រសៀល		ដេញថ្លៃដោយយកថ្លៃច្រើន
វគ្គបិទ	១៥:៥០ រសៀល - ១៥:០០ រសៀល	១៥:០០ រសៀល	ដេញថ្លៃដោយយកថ្លៃតែមួយ

ប្រសិនបើមានការផ្គូផ្គងបញ្ជាទៅម៉ោង ៩:០០នាទី ព្រឹក វគ្គបើកនឹងត្រូវពន្យាររហូតដល់មានការផ្គូផ្គងនៅក្នុងថ្ងៃដដែល។

ចំពោះវិធីសាស្ត្រជួញដូរតាមការចរចា៖ ម៉ោងជួញដូរចាប់ផ្តើមពីម៉ោង ៩:០០នាទី ព្រឹក ដល់ម៉ោង ១៥:០០នាទី រសៀល។

ប្រការ ១៨ ថ្មី.- ការកែតម្រូវលើកំហុសប្រតិបត្តិការជួញដូរ

ក្នុងករណីដែល ផ.ម.ក. មានកំហុសឆ្គងក្នុងដំណើរការធ្វើអន្តរការីកម្មនៃការជួញដូរមូលបត្រមូលដ្ឋាន ឬក្នុងករណីដែលសមាជិកណាមួយមានកំហុសឆ្គងក្នុងដំណើរការដាក់បញ្ជាដៃនកំណត់ ឬបញ្ជាទិញប្រេងឥន្ធនៈ នឹងមូលបត្រមូលដ្ឋាន ព័ត៌មានលម្អិតអំពីការជួញដូរនេះអាចកែតម្រូវបាន។

កំហុសប្រតិបត្តិការត្រូវបានចាត់ថ្នាក់ជា៖ កំហុសរបស់ ផ.ម.ក. ឬកំហុសរបស់សមាជិក។



៨.ម.ក. ត្រូវកែតម្រូវលើកំហុសប្រតិបត្តិការតាមវិធីសាស្ត្រដូចខាងក្រោម៖

១-ក្នុងករណីជាកំហុសប្រតិបត្តិការរបស់ ៨.ម.ក.÷ ក្នុងករណីនេះ ៨.ម.ក. ត្រូវកែតម្រូវដោយយោងតាមព័ត៌មានដើមនៃបញ្ហា ហើយតម្រូវឱ្យសមាជិកដែលបានបញ្ជូនបញ្ហានោះទទួលយកការជួញដូរមូលបត្រដែលពាក់ព័ន្ធសម្រាប់គណនីផ្ទាល់របស់ខ្លួន។ ក្នុងករណីដែលមានការខាតបង់បណ្តាលមកពីការកែតម្រូវនេះ ៨.ម.ក. ត្រូវធ្វើការប៉ះប៉ូវឱ្យសមាជិកនោះវិញ។

២-ក្នុងករណីជាកំហុសប្រតិបត្តិការរបស់សមាជិក÷ កំហុសឆ្គងត្រូវកែតម្រូវ បន្ទាប់ពីសមាជិកនោះទទួលយកការជួញដូរដែលមានកំហុសជាប្រតិបត្តិការផ្ទាល់របស់ខ្លួន។ ក្នុងករណីនេះ សមាជិកដែលពាក់ព័ន្ធត្រូវដាក់ពាក្យស្នើសុំកែតម្រូវលើកំហុសប្រតិបត្តិការ និងភ្ជាប់មកជាមួយនូវសេចក្តីថ្លែងដែលបញ្ជាក់ពីការហេតុឬឯកសារភស្តុតាង ធ្វើជូន ៨.ម.ក. ឱ្យបានមុនម៉ោង ១៥:៣០នាទីរសៀលនៃថ្ងៃជួញដូរនាបរា។



* * *

ឧបសម្ព័ន្ធទី២៖

**ប្រកាសស្តីពីការដាក់ឱ្យអនុវត្តការកែប្រែវិធាន
ប្រតិបត្តិការអភិបាលកិច្ចកម្ពុជា**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា

លេខ: ០០២/២០១០ គ.ម.ក. ១៩.៥

ប្រកាស

ស្តីពី

ការដាក់ឱ្យអនុវត្តនូវការកែប្រែវិធានប្រតិបត្តិការរក្សាទុកមូលបត្រ
របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ឧបសាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញប្រកាសលេខ ០១១ គ.ម.ក. ប្រក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការផ្តល់ការអនុញ្ញាតធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ
- បានឃើញប្រកាសលេខ ០០៤ គ.ម.ក. ប្រ.ក. ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ ស្តីពីខ្លឹមសារគោលនៃវិធានប្រតិបត្តិការរបស់ទីផ្សារមូលបត្រ ប្រព័ន្ធជាត់ទាត់និងទូទាត់មូលបត្រ និងសេវារក្សាទុកមូលបត្រ

- បានឃើញប្រកាសលេខ ០១៩/១៧ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការរក្សាទុកមូលបត្រ
- យោងតាមសំណើសុំអនុម័តលើការកែប្រែវិធានប្រតិបត្តិការរក្សាទុកមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

សម្រេច

ប្រការ១.-

ដាក់ឱ្យអនុវត្តនូវប្រការ១៣ ថ្មី នៃវិធានប្រតិបត្តិការរក្សាទុកមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ជំនួសប្រការ១៣ នៃវិធានប្រតិបត្តិការរក្សាទុកមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលជាឧបសម្ព័ន្ធនៃប្រកាសលេខ ០១៩/១៧ គ.ម.ក./ប្រ.ក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការរក្សាទុកមូលបត្រ។

ប្រការ២.-

អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ប្រធាននាយកដ្ឋាន-អង្គភាពដទៃទៀតចំណុះឱ្យគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សមាជិក និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រ ព្រមទាំងបុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ខែ ឆ្នាំ ២០១៩ ខែ ឧសភា ឆ្នាំ ២០១៩ ឯកស័ក ព.ស. ២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា



អគ្គបណ្ឌិតសភាចារ្យ អូន ជ័យហួន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច លោកជំទាវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
- "ដើម្បីជូនជ្រាប"
- ដូចប្រការ ២
- "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធប្រកាសលេខ ០២០ អ.ប.ក.
ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២០
ការកែប្រែវិធានប្រតិបត្តិការអនុវត្តកម្មវិធី
របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ប្រការ១៣.៥.- ថ្លៃសេវាប្រតិបត្តិការអនុវត្តកម្មវិធី

សមាជិក ឬអ្នកចូលរួមត្រូវបង់ប្រាក់ថ្លៃសេវាជូន ផ.ម.ក. ដូចខាងក្រោម ៖

១- ថ្លៃសេវារក្សាទុកមូលបត្រ៖ ជាថ្លៃសម្រាប់ការដាក់ធ្វើមូលបត្រដែលស្ថិតក្នុងនីតិវិធីនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ និងមូលបត្រដែលជាកម្មវត្ថុនៃសំណើលក់ជាឯកជន។ ថ្លៃសេវារក្សាទុកមូលបត្រប្រចាំខែ ត្រូវបង់នៅថ្ងៃទី១០ នៃខែបន្ទាប់ពីខែដែលថ្លៃសេវានោះបានកើតឡើងតាមលក្ខខណ្ឌដូចខាងក្រោម ៖

ក-អត្រា២០ (ម្ភៃ) រៀលលើមូលដ្ឋាននៃទឹកប្រាក់ ១០.០០០.០០០ (ដប់លាន) រៀល។ ក្នុងករណីនេះ ថ្លៃសេវាត្រូវកំណត់យកលើមូលដ្ឋានសមតុល្យប្រចាំថ្ងៃ ដែលបង្ហាញជូននៅក្នុងសៀវភៅគណនីមូលបត្រ។ ថ្លៃនេះមិនត្រូវលើសពី ១២០.០០០ (មួយរយម៉ឺន) រៀលក្នុងមួយថ្ងៃឡើយ។

ខ-អ្នកត្រូវបង់ប្រាក់ជាសមាជិក ឬអ្នកចូលរួមដែលស្នើសុំដាក់ធ្វើ។

២- ថ្លៃសេវាផ្ទេរមូលបត្ររវាងគណនី (Book Entry Fee) :

ក-ថ្លៃសេវាការផ្ទេរមូលបត្ររវាងគណនី ត្រូវគណនាលើមូលដ្ឋានទឹកប្រាក់នៃការជួញដូរដែលបានទូទាត់ តាមអត្រា ៥/១០.០០០ (ប្រាំភាគមួយម៉ឺន) ឬ ០,០៥% (សូន្យក្រៀសសូន្យប្រាំភាគរយ) ចំពោះមូលបត្រកម្មសិទ្ធិ និង ១,២៥/១០.០០០ (មួយក្រៀសម្ភៃប្រាំភាគមួយម៉ឺន) ឬ ០,០១២៥% (សូន្យក្រៀសសូន្យមួយរយម៉ឺនប្រាំភាគរយ) ចំពោះមូលបត្របំណុល ហើយទឹកប្រាក់ថ្លៃសេវាត្រូវកាត់យកមួយខ្ទង់ក្រោយក្រៀស។

ខ-អ្នកត្រូវបង់ថ្លៃសេវាជាសមាជិក ឬអ្នកចូលរួមដែលពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរមូលបត្រដែលដាក់ធ្វើ។

គ-ពេលវេលាបង់ថ្លៃសេវានៅម៉ោង ៨:៣០ ព្រឹក នៅកាលបរិច្ឆេទទូទាត់។

៣- ថ្លៃសេវាផ្សេងៗ :

ក-ថ្លៃសេវានៃការផ្ទេរមូលបត្រដែលដាក់ធ្វើ មិនកើតចេញពីការជួញដូររួមមាន៖



- ការផ្ទេរមូលបត្រពីគណនីមួយទៅគណនីមួយទៀតរបស់បុគ្គលតែម្នាក់៖ ថ្លៃសេវានៃការផ្ទេរគឺស្មើនឹង ១០០.០០០ (មួយរយពាន់) រៀលក្នុងមួយប្រតិបត្តិការ ។
- ការផ្ទេរមូលបត្រដោយមូលហេតុសន្តតិកម្ម ប្រទានកម្មរវាងឪពុកម្តាយ ប្តីប្រពន្ធ កូន និងចៅដោយមានមូលហេតុត្រឹមត្រូវ ឬសេចក្តីសម្រេចរបស់តុលាការ៖ ថ្លៃសេវាត្រូវគណនាលើមូលដ្ឋានថ្លៃទីផ្សារនៃមូលបត្រ សរុបក្នុងថ្ងៃប្រតិបត្តិការផ្ទេរតាមអត្រា ៥/១០.០០០ (ប្រាំភាគមួយម៉ឺន) ឬ ០,០៥% (សូន្យក្បៀសសូន្យប្រាំភាគរយ) ក្នុងមួយប្រតិបត្តិការដែលថ្លៃសេវានេះមិនត្រូវលើសពី ២០.០០០.០០០ (ម្ភៃលាន) រៀល និងទាបបំផុតត្រឹម ១០០.០០០ (មួយរយពាន់) រៀលក្នុងមួយប្រតិបត្តិការ។
- សមាជិក ឬអ្នកចូលរួម ដែលដាក់ធ្វើមូលបត្រត្រូវបង់ថ្លៃសេវានេះជូនប្រតិបត្តិការរក្សាទុកមូលបត្រនៃ ជ.ម.ក នៅពេលស្នើសុំផ្ទេរមូលបត្រ ។

ខ-ថ្លៃសេវានៃការដកមូលបត្រដែលដាក់ធ្វើគឺ ២០០.០០០ (ពីររយពាន់) រៀលក្នុងមួយប្រតិបត្តិការ។ សមាជិកឬអ្នកចូលរួមដែលដាក់ធ្វើមូលបត្រ ត្រូវបង់សេវាថ្លៃនេះជូនប្រតិបត្តិការរក្សាទុកមូលបត្រនៃ ជ.ម.ក នៅពេលស្នើសុំដកមូលបត្រ ។



* * * * *

ឧបសម្ព័ន្ធទី៣៖

ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ



ផ្នែកទី ២. ទិន្នន័យទីផ្សារមូលបត្រ

Part 2. Market Data

២.១. ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជា

2.1. Overview of Equity Market

ទិដ្ឋភាពទូទៅនៃទីផ្សារ	ត្រីមាសទី១ ២០២៣	ត្រីមាសទី៤ ២០២២	ប្រែប្រួល / Change	
			ត្រី.៤ ២០២២	ត្រី.១ ២០២២
Market Overview	Q1 2023	Q4 2022	Q4 2022	Q1 2022
ថ្ងៃជួញដូរ / Number of Trading Days	64	62	3.23%	3.23%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប (លានភាគហ៊ុន) / Number of Listed Shares (Mil. Shares)	845.58	845.58	0.00%	0.00%
មូលធនបន្ទុកមូលបត្រ (លានរៀល) / Market Capitalization (Mil. KHR)	7,612,776	7,479,228	-11.96%	-11.96%
មូលធនបន្ទុកមូលបត្រ (លានដុល្លារអាមេរិក) / Market Capitalization (Mil. USD)	1,877.84	1,816.67		
បរិមាណបញ្ជាទិញ (លានភាគហ៊ុន) / Buy Order Quantity (Mil. Shares)	21.12	22.77	-26.33%	-26.33%
បរិមាណបញ្ជាបញ្ចេញ (លានភាគហ៊ុន) / Sell Order Quantity (Mil. Shares)	20.79	22.68	-40.65%	-40.65%
ទំហំជួញដូរ (លានភាគហ៊ុន) / Trading Volume (Mil. Shares)	5.47	5.92	-59.18%	-59.18%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន) / Average Daily Trading Volume (Shares)	85,472	95,467	-60.46%	-60.46%
តម្លៃជួញដូរ (លានរៀល) / Trading Value (Mil. KHR)	49,992.81	51,706.33	-55.40%	-55.40%
តម្លៃជួញដូរ (លានដុល្លារអាមេរិក) / Trading Value (Mil. USD)	12.33	12.56		
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល) / Average Daily Trading Value (Mil. KHR)	781.14	833.97	-56.80%	-56.80%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក) / Average Daily Trading Value (USD)	192,683.21	202,568.15		
ចំនួនវិនិយោគិន (នាក់) / Number of Investors (Persons)	5,387	5,142	-6.90%	-6.90%

តារាង ១. ទិដ្ឋភាពទូទៅនៃទីផ្សារមូលបត្រកម្ពុជា / Table 1. Overview of Equity Market



២.២. ទិដ្ឋភាពទីផ្សារធនាគារក្នុងប្រទេស


2.2. Overview of Bond market

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ចំពោះទីផ្សារមូលបត្របំណុលពុំមានការផ្គុំផ្សារលើសក្ខាបណ្ណសាជីវកម្មណាមួយឡើយ។

In the 1st quarter of 2023, there is no trading activity on any corporate bond in the bond market.

២.៣. ចំនួនបញ្ជាទិញ-លក់ និងទំហំបញ្ជាទិញកាត់បន្ថយ

2.3. Buy and Sell Order Quantity and Trading Volume



ក្រាហ្វិក 1. បរិមាណបញ្ជាទិញ-លក់ និងទំហំបញ្ជាទិញ / Graph 1: Buy-Sell order quantity and trading volume



ផ្នែកទី ២. ទិន្នន័យទីផ្សារមូលបត្រ

Part 2. Market Data

២.១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

2.1. Overview of Equity Market

ទិដ្ឋភាពទូទៅនៃទីផ្សារ	ត្រីមាសទី២ ២០២៣	ត្រីមាសទី១ ២០២៣	បម្រែបម្រួល / Change	
			ត្រី.១ ២០២៣	ត្រី.២ ២០២២
Market Overview	Q2 2023	Q1 2023	Q1 2023	Q2 2022
ថ្ងៃជួញដូរ / Number of Trading Days	61	64	-4.69%	0.00%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប (លានភាគហ៊ុន)/ Number of Listed Shares (Mil. Shares)	3,128.91	845.58	270.03%	270.03%
មូលធនបន្ទុកមូលបត្រ (លានរៀល) / Market Capitalization (Mil. KHR)	12,473,232.00	7,612,776.00	63.85%	64.43%
មូលធនបន្ទុកមូលបត្រ (លានដុល្លារអាមេរិក)/ Market Capitalization (Mil. USD)	3,020.15	1,877.84		
បរិមាណបញ្ជាទិញ (លានភាគហ៊ុន)/ Buy Order Quantity (Mil. Shares)	24.66	21.12	16.75%	-43.96%
បរិមាណបញ្ជាទិញ (លានភាគហ៊ុន)/ Sell Order Quantity (Mil. Shares)	27.40	20.79	31.80%	-37.02%
ទំហំជួញដូរ (លានភាគហ៊ុន)/ Trading Volume (Mil. Shares)	7.60	5.47	38.93%	-74.83%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)/ Average Daily Trading Volume (Shares)	124,584	85,472	45.76%	-74.83%
តម្លៃជួញដូរ (លានរៀល)/ Trading Value (Mil. KHR)	62,922.98	49,992.81	25.86%	-80.18%
តម្លៃជួញដូរ (លានដុល្លារអាមេរិក)/ Trading Value (Mil. USD)	15.24	12.33		
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)/ Average Daily Trading Value (Mil. KHR)	1,031.52	781.14	32.05%	-80.18%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)/ Average Daily Trading Value (USD)	249,763.75	192,683.21		
	6,989	5,387	29.74%	-2.75%

តារាង ១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា / Table 1. Overview of Equity Market



នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (ផមក) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ៧ ហើយមានមូលបត្របំណុលចំនួន ៦ បានដល់ស្ថានភាពប្រតិទាន)។ នៅក្នុងត្រីមាសនេះ ផមក បានទទួលការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាផ្លូវការនៅលើទីផ្សារគោលចំនួន២ ក្រុមហ៊ុនបន្ថែមទៀត គឺក្រុមហ៊ុន ខេម ជឿអេសអេម ម.ក (CGSM) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឡូខេសិន ម.ក (MJQE) ។

គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៣ ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិបានកើនដល់តម្លៃប្រហែល ១២,៤៧ ទ្រីលានរៀល (ប្រហែល ៣,០២ ប៊ីលានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុប មានចំនួន ៧.៥៩៩.៦២៥ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល៩៥,៨៥% និង ទីផ្សារកំណើនមានចំនួនប្រហែល ៤,១៥% នៃទំហំជួញដូរសរុប។ ដោយឡែកចំពោះទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើមូលបត្ររដ្ឋ និងសញ្ញាបណ្ណសាធារណៈកម្ពុជាកម្ពុជាឡើយ។

Currently, there are two types of securities, stock and bond, traded in the Cambodia Securities Exchange (CSX). For equity market, there are 11 listed companies in which 9 companies listed on Main Board and 2 companies listed on Growth Board. Whereas for Bond market, there were 9 companies issued corporate bonds. (Currently, there are 7 listed corporate bonds, while other 6 Corporate bonds reached maturity). In this quarter, CSX granted its approval in principle on equity securities listing eligibility review on main Board to **The CAMGSM PLC.** and **MENGLY J. GUACH EDUCATION PLC.**

Total market capitalization at the end of Q2 2023 was approximately KHR 12.47 trillion (approximately USD 3.02 billion) and the total trading volume was 7,599,625 shares, in which proportion of main board accounted for 95.85% and growth board accounted for 4.15%. For Bond market, there was no trading on any of government bond and corporate bond.

២.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្របំណុល

2.2. Overview of Bond market

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ ចំពោះទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើសញ្ញាបណ្ណសាធារណៈកម្ពុជាកម្ពុជាឡើយ។



ផ្នែកទី ២. ទិន្នន័យទីផ្សារមូលបត្រ

Part 2. Market Data

២.១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

2.1. Overview of Equity Market

ទិដ្ឋភាពទូទៅនៃទីផ្សារ	ត្រីមាសទី៣ ២០២៣	ត្រីមាសទី២ ២០២៣	បម្រែបម្រួល / Change	
			ត្រី. ២ ២០២៣	ត្រី. ៣ ២០២២
Market Overview	Q3 2023	Q2 2023	Q2 2023	Q3 2022
ថ្ងៃជួញដូរ / Number of Trading Days	64	61	4.92%	-1.54%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប (លានភាគហ៊ុន) Number of Listed Shares (Mil. Shares)	3,128.91	3128.914784	0.00%	270.03%
មូលធនូបនិយកម្មទីផ្សារ (លានរៀល) Market Capitalization (Mil. KHR)	12,299,574.00	12,473,231.00	-1.39%	71.00%
មូលធនូបនិយកម្មទីផ្សារ (លានដុល្លារអាមេរិក) Market Capitalization (Mil. USD)	2,983.89	3,020.15		
បរិមាណបញ្ជាទិញ (លានភាគហ៊ុន) Buy Order Quantity (Mil. Shares)	36.80	24.66	49.24%	57.98%
បរិមាណបញ្ជាទិញលក់ (លានភាគហ៊ុន) Sell Order Quantity (Mil. Shares)	42.02	27.40	53.33%	84.79%
ទំហំជួញដូរ (លានភាគហ៊ុន) Trading Volume (Mil. Shares)	11.49	7.60	51.18%	77.68%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន) Average Daily Trading Volume (Shares)	179,516	124,584	44.09%	80.46%
តម្លៃជួញដូរ (លានរៀល) Trading Value (Mil. KHR)	55,321.62	62,922.98	-12.08%	-13.32%
តម្លៃជួញដូរ (លានដុល្លារអាមេរិក) Trading Value (Mil. USD)	13.42	15.24		
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល) Average Daily Trading Value (Mil. KHR)	864.40	1,031.52	-16.20%	-11.96%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក) Average Daily Trading Value (USD)	209,704.10	249,763.75		



ចំនួនវិនិយោគិន (នាក់)	6,990	6,989	0.01%	21.46%
Number of Investors (Persons)				

តារាង 1. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្មសិទ្ធិ / Table 1. Overview of Equity Market

នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្មសិទ្ធិ (ផ្សារ) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ៦ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ស្ថានភាពប្រតិទិន)។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ១២,៣០ត្រីលានរៀល (ប្រហែល ២,៩៨ប៊ីលានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១១,៤៨៩,០៥៤ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩៧,២៣% និងទីផ្សារកំណើនមានចំនួនប្រហែល ២,៧៧% នៃទំហំជួញដូរសរុប។ ដោយឡែកចំពោះ ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើមូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្មណាមួយទេ។	Currently, there are two types of securities, stock and bond, traded in the Cambodia Securities Exchange (CSX). For equity market, there are 11 listed companies in which 9 companies listed on Main Board and 2 companies listed on Growth Board. Whereas for Bond market, there were 9 companies issued corporate bonds. (currently, there are 6 listed corporate bonds, while other 7 Corporate bonds reached maturity). Total market capitalization at the end of Q3 2023 was approximately KHR 12.30 trillion (approximately USD 2.98 billion) and the total trading volume was 11,489,054 shares, in which proportion of main board accounted for 97.23% and growth board accounted for 2.77%. For Bond market, there was no trading on any of government bond and corporate bond.
--	--

២.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្របំណុល

2.2. Overview of Bond market

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ ចំពោះទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយឡើយ។



ផ្នែកទី ២. ទិន្នន័យទីផ្សារមូលបត្រ

Part 2. Market Data

២.១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

2.1. Overview of Equity Market

ទិដ្ឋភាពទូទៅនៃទីផ្សារ	ត្រីមាសទី៤ ២០២៣	ត្រីមាសទី៣ ២០២៣	បម្រែបម្រួល / Change	
			ត្រី. ៣ ២០២៣	ត្រី. ៤ ២០២២
Market Overview	Q4 2023	Q3 2023	Q3 2023	Q4 2022
ថ្ងៃជួញដូរ / Numbers of Trading Days	61	64	-4.69%	-4.69%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប / Numbers of Listed Shares (Mil. Shares)	3,128.91	3,128.91	0.00%	270.03%
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល) / Market Cap. (Mil. KHR)	12,805,096	12,299,574	4.11%	71.21%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក) / Market Cap. (Mil.USD)	3,134.66	2,983.89		
បរិមាណបញ្ជាទិញ (លានភាគហ៊ុន) / Buy Order Quantity (Mil. Shares)	24.96	36.80	-32.18%	9.64%
បរិមាណបញ្ជាទិញ (លានភាគហ៊ុន) / Sell Order Quantity (Mil. Shares)	26.12	42.02	-37.83%	15.17%
ទំហំជួញដូរ (ភាគហ៊ុន) / Trading Volume (Shares)	7.48	11.49	-34.89%	26.38%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន) / Daily Average of Trading Volume (Shares)	122,626	179,516	-31.69%	-31.69%
តម្លៃជួញដូរ (លានរៀល) / Trading Value (Mil. KHR)	38,815.97	55,321.62	-29.84%	-24.93%
តម្លៃជួញដូរ (ដុល្លារអាមេរិក) / Trading Value (USD)	9.50	13.42	-29.20%	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល) / Daily Average of Trading Value (Mil. KHR)	636.33	864.40	-26.39%	-23.70%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក) / Daily Average of Trading Value (USD)	155,771.70	209,704.10		
ចំនួនវិនិយោគិន / Number of Investors (person)	6,337	6,990	-9.34%	23.24%

តារាង ១. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា / Table 1. Overview of Equity Market



នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (ជមក) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ៦ និងមូលបត្របំណុលចំនួន ៣ បានដល់ឥណ្ឌូបត្ថិភាព)។

គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០២៣ ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល១២,៨០ ទ្រីលានរៀល(ប្រហែល ៣,១៣ ប៊ីលានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៧,៤៨០,១៩៨ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩១,៦១% និងទីផ្សារកំណើនមានចំនួនប្រហែល ៨,៣៩% នៃទំហំជួញដូរសរុប។ ដោយឡែកចំពោះ ទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើមូលបត្ររដ្ឋ និងសញ្ញាបណ្ណសាជីវកម្មណាមួយទេ។

Currently, there are two types of securities, stock and bond, traded in the Cambodia Securities Exchange (CSX). For equity market, there are 11 listed companies in which 9 companies listed on Main Board and 2 companies listed on Growth Board. Whereas for Bond market, there were 9 companies issued corporate bonds. (Currently, there are 6 listed corporate bonds, while the other 7 corporate bonds reached maturity).

Total market capitalization at the end of Q4 2023 was approximately KHR 12.80 trillion (approximately USD 3.13 billion) and the total trading volume was 7,480,198 shares, in which proportion of main board accounted for 91.61% and growth board accounted for 8.39%. For Bond market, there was no trading on any of government bond and corporate bond.

២.២. ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្របំណុល

2.2. Overview of Bond market

ចំពោះទីផ្សារមូលបត្របំណុលពុំមានការដាក់បញ្ជាទិញ-លក់ និងការជួញដូរនៅលើសញ្ញាបណ្ណសាជីវកម្មណាមួយនោះទេ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ នេះ។

There was no buy-sell order and trading on any Corporate Bond in this quarter.

